


ហេព្រើរ ជំពូកទីប្រាំពីរ ២

 ប្រទានពរដល់អ្នក! ខ្ញុំគិតថា ជំបូង យើងមានកូនក្មេងនៅទីនេះ ដុកប្រាប់ ខ្ញុំប៉ុន្មាននាទីមុននេះ ប្អូនប្រុសរបស់ខ្ញុំ ជាបងប្អូនខាងសាច់ឈាម ដែល ចង់បាន...សម្រាប់ការថ្វាយទៅព្រះ។ ហើយឥឡូវនេះប្រសិនបើម្តាយទាំងនោះ មានកូនតូចៗរបស់ពួកគេដែលពួកគេចង់ថ្វាយដល់ព្រះអម្ចាស់ យើងនឹងរីករាយ ដែលមានពួកគេឥឡូវនេះមក នាំកូនតូចរបស់ពួកគេឡើងមក។

239 ឥឡូវនេះ និងមនុស្សជាច្រើន ដែលពួកគេ ហៅថា ជ្រមុជទឹកឱ្យពួកគេ។ ព្រះវិហារមេតូឌីស្ទធ្វើ ហើយខ្ញុំជឿថាណាសារិន។ ខ្ញុំមិនប្រាកដទេ។ អត់ទេ។ ខ្ញុំ គិតថានោះជាអ្វីដែលពួកគេបានញែកចេញពីគ្នា គឺពិធីបុណ្យជ្រមុជទឹកសម្រាប់ ទារក ណាសារិន និងមេតូឌីស្ទសេរី។ ប៉ុន្តែ ទោះជាយ៉ាងណា ពួកគេខ្លះធ្វើរឿងមួយ និងមួយទៀត។ ប៉ុន្តែ អ្នកខ្លះចាក់ទឹកបន្តិចលើពួកគេ។ ខ្លះបោះពួកគេ។ ហើយ ប៉ុន្តែ យើងតែងតែព្យាយាមរក្សាឱ្យដូចនឹងព្រះគម្ពីរ ដូចដែលយើងដឹងពីរបៀបធ្វើ។ ឥឡូវនេះ គ្មានបទគម្ពីរណាមួយក្នុងព្រះគម្ពីរសម្រាប់ទារកដែលត្រូវបោះទឹកឡើយ ទាំងគ្មានបទគម្ពីរនៅក្នុងព្រះគម្ពីរសម្រាប់អ្នកណាត្រូវបោះឡើយ។ វាគ្មាននៅក្នុង ព្រះគម្ពីរទេ។ វាជាបទបញ្ជារបស់ព្រះវិហារកាតូលិក។

240 ប៉ុន្តែពួកគេ—ប៉ុន្តែពួកគេបាននាំមក...ពួកគេបាននាំទារកតូចៗមកឯ ព្រះយេស៊ូវ។ ហើយ—ហើយយើងត្រូវបង្ហាញដល់ទ្រង់។ យើងចង់ធ្វើដូចដែលទ្រង់ បានធ្វើ។ ទ្រង់បានដាក់ដៃលើពួកគេ ហើយ—ហើយបានប្រទានពរដល់ពួកគេ ហើយនិយាយថា “ទុកឱ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ កុំឃាត់វាឡើយ ដ្បិត នគរស្ថានសួគ៌មានសុទ្ធតែមនុស្សដូចវាល្អ។” ហើយនោះជាអ្វីដែលយើងបន្ត ធ្វើនៅឯព្រះរោងឧបោសថ ដូចដែលយើងព្យាយាមបន្តតាមព្រះគម្ពីរពិត វិធីថ្វាយ ដ៏ល្អបំផុតដែលយើងដឹងពីរបៀបធ្វើ។

241 ដូច្នេះឥឡូវនេះ បើម្តាយនោះ ឬម្តាយណាមានកូនតូចទៅថ្វាយ ខណៈពេល ដែលបងស្រីហ្គេតធីលេងបទ នាំពួកគេចូល ហេតុអ្វីបានជាអ្នកនាំពួកគេឡើង ទៅកាន់អាសនៈ។ បងប្រុសនិងខ្ញុំនឹងចុះមក ហើយថ្វាយកូនតូចដល់ព្រះអម្ចាស់។ ត្រូវហើយ។

បងប្រុសនេរីល...[កន្លែងទេនៅលើកាសែត—អដងៗ]

242 អរគុណបងស្រីហ្គេតធី។ នោះល្អណាស់។ ប៉ុន្មាននាក់ស្រលាញ់កូនក្មេង? បើ អ្នកមិនស្រលាញ់ទេ មានអ្វីខុសជាមួយអ្នក មានអ្វីខុសហើយ។

243 ឥឡូវនេះ យប់នេះ ឥឡូវនេះ ចូលទៅកាន់កម្មវិធីដែលនៅសល់។ យើង... ហេតុផលដែលខ្ញុំចុះមកម្តងទៀតនៅយប់នេះ។ ជាធម្មតានៅថ្ងៃនេះនៅពេល ដែលយើងមានកម្មវិធីព្យាបាល ខ្ញុំមានតែមួយថ្ងៃប៉ុណ្ណោះ ព្រោះវាធ្វើឱ្យខ្ញុំញ៉ាំខ្លួន បែបនេះ។ អ្នកមិនដែលដឹងទេ។ ហើយនៅទីនេះនៅផ្ទះគឺអាក្រក់ទ្វេដងជាងកន្លែង ផ្សេងទៀត។

244 ហើយខ្ញុំក៏សុំទោសដែលធ្វើខុសដូចដែលខ្ញុំបានធ្វើជាមួយវានៅព្រឹកនេះ។ ប៉ុន្តែរឿងដំបូងដែលធ្វើឱ្យខ្ញុំពិបាកចិត្ត គឺពេលដែលប៊ីលីមកប្រាប់ខ្ញុំ ថាគាត់មិន អាចរកឃើញមនុស្សគ្រប់គ្រាន់ដើម្បីផ្តល់កាតអធិស្ឋានឱ្យទេ។ គាត់អាចផ្តល់តែ ប្រហែលដប់ពីរប្រដប់បួនប៉ុណ្ណោះ។ ហើយគាត់មាន...គ្មាននរណាម្នាក់ចង់បាន កាតអធិស្ឋានទេ។ ខ្ញុំគិតថាអ្វីៗគឺមិនអីទេ។ អ៊ីចឹងហើយ ទើបខ្ញុំ មិនដែលគិត... ហើយបន្ទាប់មកនៅពេលដែលខ្ញុំចាប់ផ្តើមហៅកាតអធិស្ឋានទាំងនោះ ខ្ញុំគិតថាខ្ញុំ នឹងទទួលបានទាំងដប់ប្រដប់ពីរ ឬក៏អ្វីដែលមាននៅទីនេះ។ បានទទួលការហៅ តាមទូរស័ព្ទ។ ខ្ញុំបានទទួលលេខខ្លះ ហើយវា មិនអាចទូរស័ព្ទចូល។ ហើយខ្ញុំបាន ទូរស័ព្ទទៅ។ វាមិនបានឆ្លើយតបទេ។ ហើយខ្ញុំមិនដែលគិតដល់វាទេ រហូតដល់ លោកស្រី រូដ បានទូរស័ព្ទមកខ្ញុំ។ នាងបាននិយាយថា “បងប្រុស ប្រាណហាំ ប៊ីលីយកកាតហើយសាប់ពួកវាជាមួយគ្នា ហើយគ្រាន់តែចែកឱ្យពួកគេទៅ។ គាត់ ប្រហែលជាមានលេខបីហើយ” (មែនទេ?) “លេខបីនៅក្នុងហោប៉ៅរបស់គាត់។”

245 ប្រាកដណាស់ គាត់តែងតែឱ្យទាំងហាសិបនោះ។ ពេលគាត់ចែកវា នៅចំពោះមុខប្រជាជន គាត់គ្រាន់តែសាប់វា។ ដូច្នោះអ្នករាល់គ្នា...វាមិនមែន “ឱ្យខ្ញុំលេខមួយ” ឬ យើងប្រហែលជាមិនចាប់ផ្តើមពីលេខមួយទេ។ យើងអាច ចាប់ផ្តើមនៅលេខហាសិប អ្នកមិនដឹងទេ ហើយថយក្រោយ។ យើងអាចចាប់ផ្តើម នៅម៉ោងប្រាំបី ហើយបន្តទៅមុខទៀត។ អាចចាប់ផ្តើមនៅម្តៃ ហើយបន្តទៅទៀត។ យើងមិនដឹងទេ។ ប៉ុន្តែគាត់គ្រាន់តែសាប់វា ហើយប្រគល់វាទៅប្រជាជនតាមដែល ពួកគេចង់បាន។ ហើយខ្ញុំមិនបានគិតថាព្រឹកនេះ ខ្ញុំប្រហែលជាបានហៅបួនទៅ ប្រាំនាក់ទៀត ហើយពួកគេនឹងមិនបាននៅទីនោះ ព្រោះវាអាចនឹងឡើងដល់ម្តៃ

ឬសាមសិបនៅកន្លែងណាមួយ។ ហើយបន្ទាប់មក ប៉ុន្តែព្រះអម្ចាស់បានធ្វើការ ប៉ុន្តែវាគ្រាន់តែមិនមាន—សម្ពាធពិតប្រាកដចំពោះវា ដូចជាវានៅឆ្ងាយពីផ្ទះ។ ខ្ញុំ ប្រហែលជាមិនដែលសាកល្បងវាទេ—សាកល្បងវាម្តងទៀត។

246 ប៉ុន្តែមិនយូរប៉ុន្មានមកនេះ ខ្ញុំបានសួរព្រះអម្ចាស់ថា តើទ្រង់នឹងប្រទានឲ្យ យើងនូវការប្រជុំដ៏ល្អមួយដែរឬទេ ដែលខ្ញុំបានសន្យាថាខ្ញុំ—ខ្ញុំនឹងមិនទូលសួរទ្រង់ ទៀតទេ ព្រោះវាជារឿងលំបាកយ៉ាងនេះ។ ហើយវាផ្ទុយនឹងបទគម្ពីរ។ ឃើញទេ? ហើយប្រសិនបើអ្នក...នោះហើយជាអ្វីដែលធ្វើឱ្យខ្ញុំពិបាក។ ដោយសារតែ ដឹងថា វាផ្តល់ឱ្យខ្ញុំ—ជ័យជំនះ តាំងពីពេលចាប់ផ្តើម។ ឃើញទេ? ខ្ញុំមានជ័យជំនះ តាំងពី ពេលចាប់ផ្តើម។

247 ទោះជាយ៉ាងណា មានអ្នកណាម្នាក់បានទូរស័ព្ទទៅអ្នកម្នាក់ទៀតនៅរសៀល នេះ។ លោកស្រី រូដ ត្រូវបាននរណាម្នាក់ទូរស័ព្ទហៅ។ ហើយបាននិយាយថា “មាននរណាម្នាក់នៅក្នុងព្រះវិហារបានទូរស័ព្ទមកនៅព្រឹកនេះ អំពីបុរសម្នាក់ដែល ឈឺខ្លាំង បានមកឯព្រះគ្រីស្ទ នៅរសៀលនេះ បន្ទាប់មក។” ថា—បុរសដែល ឈឺខ្លាំងបានមករកព្រះគ្រីស្ទ។

248 ហើយរឿងមួយទៀត អ្នកស្រី រូដ បានប្រាប់ខ្ញុំថា ខ្ញុំបាននិយាយជាមួយបងស្រី របស់គាត់ ដែលជាបងស្រីច្បងម្នាក់ ថាខ្ញុំពិតជានៅក្នុងផ្ទះរបស់នាងកាលពីថ្ងៃមុន ហើយញាំអាហារពេលល្ងាចជាមួយនាង ឬអាហារពេលយប់ជាមួយនាង នៅរដ្ឋ កេនតាក់ស៊ី។ ហើយព្រះដ៏មានគ្រប់ចេស្តាទ្រង់ជ្រាបថា ខ្ញុំមិនចង់ចាំស្ត្រីនោះទេ។ ឃើញទេ? ត្រូវហើយ។ គ្រាន់តែ...ការនិមិត្តគឺជាអធិបតេយ្យភាព។ យើងមិនដឹង ថាពួកគេនឹងទៅដោយរបៀបណា ឬនឹងមានអ្វីកើតឡើងទេ។ វាអាស្រ័យលើព្រះ ហើយអ្វី—តើមានអ្វីកើតឡើង។ ប៉ុន្តែខ្ញុំបានដឹងថា រង់ចាំពួកគេ រង់ចាំនៅទីនោះ។

249 ហើយនៅថ្ងៃផ្សេងទៀតនៅពេលដែលក្មេងស្រីតូចនេះនៅទីនេះ ដែលត្រូវបាន គេសន្មត់ថាមានការរើសអើង ដែលខ្ញុំ មិន...ឃើញទេ ប្រសិនបើព្រះជាម្ចាស់ ទ្រង់ប្រទានដល់ពិភពលោកទាំងមូល នោះវាមិនអីទេ ប៉ុន្តែប្រសិនបើវាគឺ វាផ្ទុយ ទៅនឹងអ្វីដែលទ្រង់បានប្រាប់ខ្ញុំនៅកាត់ផ្លូវនៅទីនេះ អ្នកឃើញទេ កាលពីប៉ុន្មាន ឆ្នាំមុន។ ហើយយើងចង់ប្រាកដថាវាត្រឹមត្រូវ ហើយសូមឲ្យព្រះវិហារនៅទីនេះមើល វាចុះ។ ដូច្នេះហើយ ខ្ញុំបានហៅលោកស្រីថា ស្នែឌី។ បងស្រី ស្នែឌី។ នាងនៅទីនេះ នៅកន្លែងណាមួយ។ នាងគ្រាន់តែជាក្មេងជំទង់ពិបាកក្នុងការស្តាប់បន្តិច។ ស្ត្រី

តូចនោះនិយាយតិចៗ ហើយនិយាយថា “អ្នកមានឈឺសន្លាក់ឆ្អឹង” ឬជំងឺរលាកសន្លាក់ អ្វីមួយដូចនោះ។

250 ដែលខ្ញុំបានដឹងថាវាគឺជាត្រគាកដែលខូច។ ដូច្នោះ ហើយបន្ទាប់មកព្រះវិញ្ញាណបរិសុទ្ធបាននាំរឿងនោះនៅព្រឹកនេះ។ ឃើញទេ?

251 ឥឡូវនេះ តើវាជាអ្វី វាជាអំណោយដ៏ទេវភាព ហើយវាដំណើរការនៅក្នុងអធិបតេយ្យភាពរបស់វា។ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការលំបាកយ៉ាងខ្លាំងនៅទីនេះនៅក្នុងទីក្រុង ដោយស្មោះត្រង់ ខ្ញុំ—ខ្ញុំមានការច្របូកច្របល់គ្រប់ពេលវេលា ក្នុងការអធិស្ឋានសម្រាប់អ្នកជំងឺនៅទីនេះ។ ឬ—ឬ...ខ្ញុំនឹងទៅ ប្រាប់ប្រជាជននេះ។ ខ្ញុំនឹងទៅ និយាយថា “ឥឡូវនេះ ព្រះអម្ចាស់បានប្រោសអ្នកឱ្យជាសះស្បើយហើយ។ ព្រះយេស៊ូវបានប្រោសអ្នកឱ្យជាសះស្បើយ នៅពេលទ្រង់សុគតជំនួសអ្នក ដប់ប្រាំបួនរយឆ្នាំមុន។ នៅទីនោះអ្នកបានជាសះស្បើយ។ ឥឡូវនេះ តាមដែលព្រះមានព្រះហឫទ័យទុកដាក់ ដរាបណាព្រះគ្រីស្ទមានព្រះទ័យខ្វល់ខ្វាយ នោះអ្នកបានប្រោសឱ្យជាកាលពីដប់ប្រាំបួនរយឆ្នាំមុន។ ជំងឺរបស់អ្នកបានបាត់ទៅហើយ។ វាត្រូវការជំនឿរបស់អ្នកដើម្បីធ្វើវា។”

252 ហើយបន្ទាប់មកមនុស្សនោះអាចទៅជុំវិញហើយមិនជាសះស្បើយឡើយ។ ពេលនោះមនុស្សមកដល់និយាយថា “បងប្រុស ប្រាណហាំបានប្រាប់ខ្ញុំថា ខ្ញុំនឹងជា។” ឃើញទេ? ខ្ញុំកំពុងប្រាប់អ្នកពីអ្វីដែលព្រះមានបន្ទូល។

253 ឥឡូវនេះ នៅពេលដែលវានិយាយដោយផ្ទាល់ទៅកាន់មនុស្សម្នាក់ ដោយផ្ទាល់។ “ព្រះបន្ទូលរបស់ព្រះអម្ចាស់” នៅលើរឿងខ្លះដែលនឹងកើតឡើង។ នោះនឹងបញ្ជាក់ឱ្យអ្នកនៅទីនោះថា ការព្យាបាលរបស់អ្នកត្រូវបានធានារួចហើយ។ ជំនឿរបស់អ្នកបានបោះត្រារួច។ ឃើញទេ? ការសន្យាគឺជារបស់អ្នក។ វាមិនមែនជាពាក្យរបស់ខ្ញុំទេ។ វាជាព្រះបន្ទូលរបស់ព្រះ ដែលអ្នកបានប្រោសរួចហើយ។ ឃើញទេ? ប៉ុន្តែអ្នកគ្រាន់តែ...ដូចម្តេចផ្សេងទៀត ខ្ញុំ—ខ្ញុំមិនអាចយកវាទៅត្រាំបានទេ ចំពោះមនុស្សនៅទីនេះនៅជេហ្វីសាន់វីល។ ខ្ញុំ—ខ្ញុំគ្រាន់តែមិនអាចឱ្យវាកើតឡើង។ ខ្ញុំដឹង។ ខ្ញុំនឹងព្យាយាមពន្យល់វាតាមដែលខ្ញុំអាចធ្វើបាន ហើយវាគ្រាន់តែ—វាគ្រាន់តែនឹងមិនកើតឡើង។ ហ្នឹងហើយ។ ខ្ញុំនិយាយ...

254 នៅទីនេះមិនយូរប៉ុន្មាន ខ្ញុំបានទៅផ្ទះបុរសម្នាក់ ហើយបុរសនោះក៏ជិតស្លាប់។ ហើយពួកគេបានហៅខ្ញុំថា “សូមអញ្ជើញមកអធិស្ឋានសម្រាប់គាត់។ គ្រូពេទ្យបាន និយាយថា គាត់នឹងមិនរស់រហូតដល់ព្រឹកឡើយ។”

255 ខ្ញុំចូលទៅហើយ យុវជននោះនិយាយមកខ្ញុំថា “លោក ប្រាណហាំខ្ញុំមិនចង់ ស្លាប់ទេ។” ហេតុអ្វី ប្រាកដណាស់មិត្តវ័យក្មេងមិនចង់ទេ។ គាត់មានគ្រួសារមួយ មានកូនពីរនាក់នៅទីនោះ។

256 អញ្ជឹងខ្ញុំបានចុះ។ ខ្ញុំបាននិយាយថា “ឥឡូវមើល តើនរណាជាគ្រូពេទ្យរបស់ អ្នក?” គាត់បានប្រាប់ខ្ញុំ។ ខ្ញុំបាននិយាយថា “ឥឡូវនេះ គ្រូពេទ្យប្រហែលជា និយាយថាអ្នក— អ្នកនឹងស្លាប់ ប៉ុន្តែព្រះមិនទាន់មានបន្ទូលថា អ្នកនឹងស្លាប់ទេ។” ខ្ញុំបាននិយាយថា “ឥឡូវនេះ យោងតាមព្រះគម្ពីរ អ្នកបានជាសះស្បើយហើយ ពីព្រោះព្រះយេស៊ូវបានសុគតដើម្បីព្យាបាលអ្នក។”

257 គាត់បាននិយាយថា “តើអ្នកជឿថាខ្ញុំនឹងជាសះស្បើយទេ?”

258 ខ្ញុំបាននិយាយថា “ខ្ញុំជឿជាក់ទាំងស្រុង។”

259 មែនហើយ ប្រសិនបើខ្ញុំបានទៅអធិស្ឋានសម្រាប់បុរសម្នាក់ ហើយមិនបាន ប្រើប្រភេទនៃសេចក្តីជំនឿនោះ ដើម្បីជឿសម្រាប់គាត់ ប្រសិនបើខ្ញុំទៅ “អូ អត់ទេ អត់ទេ បើគ្រូពេទ្យប្រាប់ថាអ្នកនឹងស្លាប់ អ្នកនឹងស្លាប់។ វាចប់ហើយឥឡូវនេះ។” ឥឡូវនេះ តើមិនមែនមានមនុស្សខ្លះមកអធិស្ឋានឲ្យអ្នកជំងឺទេឬ? ខ្ញុំមិនចង់ឲ្យ អ្នកនោះនៅផ្ទះខ្ញុំ អធិស្ឋានឲ្យខ្ញុំទេ។ ខ្ញុំចង់បានអ្នកណាម្នាក់បែបនោះ ទោះបី គាត់មិនបានឃើញ ឬអត់ គាត់មានជំនឿ ហើយឈរលើការសន្យាសម្រាប់ខ្ញុំ។ ត្រូវហើយ។ ហើយខ្ញុំបាននិយាយ...គាត់...

260 យើងបានទៅ ហើយអធិស្ឋាន។ ខ្ញុំបាននិយាយថា “ឥឡូវនេះ ចូរមានចិត្ត ក្លាហាន។”

261 គាត់បាននិយាយថា “តើអ្នកមានន័យថាខ្ញុំនឹងជាសះស្បើយទេ?”

262 ខ្ញុំបាននិយាយថា “ហេតុអ្វី ប្រាកដណាស់។ ព្រះបន្ទូលរបស់ព្រះបានមាន បន្ទូលថា អ្នកនឹងបានជាសះស្បើយ។ សូមមើល ប្រសិនបើអ្នកអាចជឿ នោះអ្វីៗ ទាំងអស់គឺអាចទៅរួច។”

263 គាត់បាននិយាយថា “មិនអីទេ ខ្ញុំនឹងជឿ។” រួចក៏ចេញទៅប្រាប់ប្រពន្ធថា...

264 “បុរសនោះជិតស្លាប់ហើយ មែនទេ?”

265 “បាទ គឺពិតមែន។” ដូច្នោះហើយ នៅថ្ងៃបន្ទាប់ បុរសនោះបានស្លាប់ ឬពីរបី ថ្ងៃក្រោយមក។

266 បន្ទាប់មកស្រ្តីរូបនេះក៏ចេញទៅក្រៅផឹកស៊ីបន្តទៀត។ ហើយឪពុកម្តាយដែល ខ្ញុំជឿថា វាគឺជាក្រុមជំនុំនេះ បានទៅរកស្រ្តីនោះ ហើយសួរនាងថា តើនាងនឹង ត្រឡប់មកព្រះវិហារវិញឬទេ? នាងបាននិយាយថា “ខ្ញុំនឹងមិនជឿនរណាម្នាក់ទេ។ អ្នកអធិប្បាយ ប្រាណហាំនោះ ចូលមកទីនេះ ហើយអធិស្ឋានសម្រាប់ស្វាមីខ្ញុំ បាន និយាយថាគាត់នឹងរស់ ហើយគាត់បានស្លាប់ក្នុងរយៈពេលពីរបីថ្ងៃក្រោយមក។ ដូច្នោះ ខ្ញុំនឹងមិនជឿ។” ឥឡូវនេះនាងកំពុងជិតស្លាប់។ ត្រូវហើយ។

267 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកឃើញទេ វាគ្រាន់តែបង្ហាញថាមនុស្សមិន យកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកកំពុងនិយាយ។ ឃើញទេ? ប្រាកដណាស់។ ប្រសិនបើខ្ញុំអធិស្ឋានសម្រាប់មនុស្សម្នាក់ ហើយខ្ញុំ—ខ្ញុំប្រាប់ពួកគេថាពួកគេនឹង រស់នៅ។ ខ្ញុំជឿថាពួកគេនឹងរស់នៅ។ ប៉ុន្តែ ទោះបីជាពាក្យរបស់ខ្ញុំពិតជាមាន ព្រះបន្ទូលរបស់ព្រះអម្ចាស់មែន ហើយអ្នករាល់គ្នានឹងមិនជឿវា អ្នកនឹងស្លាប់ ទោះយ៉ាងណាក៏ដោយ។ ប្រាកដណាស់។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយពួកគេជាច្រើនបានទទួលវា ហើយស្លាប់។ ពួកគេជាច្រើនទៅនរក នៅពេល ព្រះបន្ទូលរបស់ព្រះអម្ចាស់ “អ្នកមិនមាន។” តើវាត្រូវទេ? ប្រាកដណាស់។ ឃើញ ទេ? វាគឺជាអ្វី...វាទាំងអស់គឺផ្អែកលើជំនឿរបស់អ្នក។

268 បងប្រុសខូលីន ខ្ញុំគិតថាគាត់មិននៅទេយប់នេះ។ ប៉ុន្តែពេលស្តាប់គាត់នៅ ព្រឹកនេះ គាត់បាននិយាយយ៉ាងម៉ឺងម៉ាត់បំផុតអំពីរឿងនោះ។ ឃើញទេ? ឃើញ ទេ? គាត់បានធ្វើ។ គាត់បាននិយាយថា “ឥឡូវនេះ ជំនឿដូចគ្នាដែលអ្នកមាន នៅទីនេះ អ្នកនឹងត្រូវតែមាននៅទីនោះ។ ដោយសារតែវាជាជំនឿផ្ទាល់ខ្លួនរបស់ អ្នក មិនមែននៅក្នុងនិកាយរបស់អ្នកទេ ប៉ុន្តែនៅក្នុងព្រះគ្រីស្ទ។ អ្នកត្រូវតែមាន ជំនឿនោះ។” នោះពិតជាត្រឹមត្រូវណាស់។ ជាដាច់ខាត។

269 ហើយការព្យាបាលដ៏ទេវភាពគឺផ្អែកលើជំនឿរបស់អ្នក។ ប៉ុន្តែតាមព្រះបន្ទូល របស់ព្រះ ព្រះបន្ទូលរបស់ព្រះអម្ចាស់ ថាមនុស្សគ្រប់រូបបានជាសះស្បើយ ពេល ព្រះយេស៊ូវសាយទិវង្គតនៅកាលវ៉ារី “ទ្រង់បានរងរបួសដោយសារអំពើវិលង របស់យើង ដោយស្នាមរបួសរបស់ទ្រង់ យើងបានជាសះស្បើយ។” ត្រូវហើយ?

យើងធ្លាប់ជា។ ព្រះគម្ពីរបាននិយាយថា “អ្នកបានជាសះស្បើយ។” ដូច្នេះកុំ
រកកំហុសមកលើខ្ញុំ ខ្ញុំគ្រាន់តែជាគ្រូអធិប្បាយនៃព្រះបន្ទូលប៉ុណ្ណោះ។ អ្នកទៅ
ប្រាប់ព្រះថាទ្រង់បានប្រាប់អ្វីមួយខុស ហើយព្រះនឹងប្រាប់អ្នកពីកន្លែងដែលភាព
ទន់ខ្សោយរបស់អ្នកនៅពេលនោះ។ ឃើញទេ? ដូច្នេះ វាជាជំនឿរបស់អ្នក។
ព្រះយេស៊ូវមានព្រះបន្ទូលថា “ប្រសិនបើអ្នកអាចជឿបាន។ ប្រសិនបើអ្នកអាច
ជឿបាន។”

270 ឥឡូវនេះ ពេលអ្នកឮព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់ពីសេចក្តីជំនឿរបស់អ្នក
ហើយធ្វើឲ្យវារឹងមាំ ហើយមានបន្ទូលថា “ព្រះបន្ទូលរបស់ព្រះអម្ចាស់ ថ្ងៃស្អែក
នៅពេលមួយ អ្នកនឹងមានរឿងខ្លះ។ រឿងខ្លះនឹងកើតឡើង។ វានឹងមកដល់ទីនេះ
តាមវិធីខ្លះមួយ ហើយអ្នកនឹងជួបរឿងខ្លះនៅទីនេះ។ នោះនឹងជាសញ្ញាប្រាប់
អ្នក។” ឥឡូវនេះ អ្នកមើលវា។ នោះជាការងារដែលបានបញ្ចប់ហើយ នៅទីនេះ
ឥឡូវនេះ។

271 ប៉ុន្តែនៅពេលដែលវានិយាយអំពីការព្យាបាលដ៏ទេវភាព ខ្ញុំត្រូវតែដាក់ការ
ព្យាបាលដ៏ទេវភាពនៅលើមូលដ្ឋានដូចគ្នា នៃវិធីនោះ ជាការសង្គ្រោះ។ អ្នករាល់គ្នា
ម្នាក់ៗ ទោះជាអ្នកបានធ្វើអ្វីក៏ដោយ ក៏អ្នកបានសង្គ្រោះតាំងពីព្រះយេស៊ូវបាន
សុគតមក ដោយសារទ្រង់បានសុគតដើម្បីដកយកអំពើបាបរបស់លោកិយ។
ប៉ុន្តែវានឹងមិនធ្វើល្អដល់អ្នកឡើយ រហូតទាល់តែអ្នកទទួលយកវាដោយខ្លួនឯង
និងទទួលបានបទពិសោធន៍។ ប៉ុន្តែចំពោះអំពើបាបរបស់អ្នក ពួកគេត្រូវបាន
លើកលែងទោសរួចហើយ។ ត្រូវហើយ។ ទ្រង់...“មើលកូនចៀមនៃព្រះ ដែល
ដកយកអំពើបាបរបស់លោកិយចេញ។” ឃើញទេ? អ្នកនៅទីនោះ។ ឥឡូវសូម
ចងចាំ។

272 ឥឡូវនេះ ខ្ញុំដឹងថា នៅក្នុងការបង្រៀន នៅក្នុងបទគម្ពីរ យើងជាក្រុមជំនុំ
ចម្រុះ។ ហើយជាច្រើនដងនៅក្នុងសៀវភៅហេព្រើរនេះ ដែលជាសៀវភៅដ៏ជ្រៅ...
ខ្ញុំនឹងត្រូវទុកវាចោលមួយរយៈកាលឥឡូវនេះ។ ខ្ញុំនឹងព្យាយាមនៅយប់នេះដើម្បីបញ្ចប់
ផ្នែកចុងក្រោយនៃជំពូកទី ៧នោះ។

273 ហើយឥឡូវនេះ មានសំណួរជាច្រើននៅក្នុងចិត្តរបស់អ្នក គ្មានការសង្ស័យ
ទេ។ អ្នកជាច្រើនមានសំណួរ ហើយខ្ញុំក៏មានដែរ។ ឥឡូវនេះ លើកក្រោយ បើ
ព្រះអម្ចាស់សព្វព្រះហឫទ័យ នៅពេលដែលខ្ញុំចូលមក...

274 ខ្ញុំនឹងទៅមីឈីហ្គាន ឥឡូវនេះ។ ហើយបន្ទាប់ពី មីឈីហ្គាន ខ្ញុំនឹងទៅ ខូឡូរ៉ា ដូ។ និងពីរដ្ឋ ខូឡូរ៉ាដូទៅឆ្នេរខាងលិច។ ឥឡូវនេះ—ឥឡូវនេះ នៅពេលដែលយើង ចូលទៅ បើព្រះអម្ចាស់សព្វព្រះហឫទ័យ...ឥឡូវនេះ ខ្ញុំមិនដឹងទេ។ ប្រសិនបើខ្ញុំ មិននៅ ឈីកាហ្គោ ថ្ងៃអាទិត្យទេ ខ្ញុំប្រហែលជាត្រលប់មកទីនេះវិញសម្រាប់យប់ ថ្ងៃអាទិត្យខាងមុខនេះ។

275 ឥឡូវនេះ យើងកំពុងជាប់គ្រុកង្វាលរបស់យើងចេញពីវេទិកានៅទីនេះ ប្រហែលប្រាំមួយសប្តាហ៍ ទាំងអស់តាមរយៈនេះ—ទាំងនេះ—ទាំងនេះ សៀវភៅ នេះនៅទីនេះ។ ឃើញទេ? ឥឡូវនេះយើង...ខ្ញុំមិនចូលចិត្តធ្វើដូច្នោះទេ។ បងប្រុស នេវីលគឺជាបងប្រុសដ៏គួរឱ្យស្រឡាញ់ ផ្អែមល្អែម និងសប្បុរស។ ហើយខ្ញុំប្រាកដ ថាព្រះវិហារនេះស្រឡាញ់បងប្រុស នេវីល។

276 និយាយអីញ៉ឹង ខណៈពេលដែលខ្ញុំកំពុងនិយាយ មាននរណាម្នាក់នៅក្នុង ប្រទេសនេះនៅកន្លែងណាមួយ មានកំហុសក្នុងការសរសេរភាគមួយចំនួន ដើម្បី ផ្លាស់ប្តូរបងប្រុសនេវីល ចេញពីវេទិកានេះ។ អ្នកនឹងត្រូវដោះស្រាយវាជាមួយ ខ្ញុំ។ អូ-ហូ។ ត្រូវហើយ។ អូ-ហូ។ បាទ ជាការពិត។ ឥឡូវនេះខ្ញុំចង់ឱ្យអ្នក... បាននិយាយថា...អ្វីមួយអំពីក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាឌីកុនមិនមានរឿង មួយទាក់ទងនឹងគ្រុកង្វាលនោះទេ។ អត់ទេ បាទ។ ក្រុមជំនុំទាំងមូល មានសិទ្ធិ អំណាចទាំងអស់។ វាមិនមែនទេ...ក្រុមប្រឹក្សាឌីកុនគឺគ្រាន់តែជាប៉ូលីសនៅទីនេះ ក្នុងព្រះវិហារនេះ ដើម្បីរក្សាសណ្តាប់ធ្នាប់ជាដើម។ ប៉ុន្តែបើនិយាយពីច្បាប់ ក្រុមជំនុំ ទាំងមូលត្រូវនិយាយដូច្នោះ។ ព្រះវិហារនេះត្រូវបានសាងសង់ឡើងលើអធិបតេយ្យ ភាពនៃព្រះវិហារក្នុងតំបន់។ ដូច្នេះ ខ្ញុំគ្មានអ្វីត្រូវនិយាយក្នុងការផ្លាស់ប្តូរគ្រុកង្វាល នេះ ឬជាក់ម្នាក់ចូលឡើយ។ ខ្ញុំជាម្ចាស់កម្មសិទ្ធិ វាត្រូវបានផ្តល់ឱ្យក្រុមជំនុំ។ អ្នក ទាំងអស់គ្នាគឺជាក្រុមជំនុំ។ អ្នកគឺជាអ្នកដែលគ្រប់គ្រង។ អ្នកគឺជាព្រះវិហារ ខ្លួន អ្នក។ ហើយក្រុមជំនុំដែលជាក្រុមជំនុំដ៏បរិសុទ្ធនៃព្រះគឺជាអធិបតេយ្យភាពនៃ ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងក្រុមជំនុំនោះ។ ហើយអ្វីដែលខ្ញុំធ្វើគឺជាម្ចាស់កម្មសិទ្ធិ ប្រគល់វាទៅក្រុមជំនុំនេះ ដូចជាប្រគល់វាសម្រាប់ព្រះវិហារ ហើយវាមិនបង់ពន្ធ។ ហើយក្រុមជំនុំជ្រើសរើសគ្រុកង្វាលផ្ទាល់ខ្លួនរបស់ពួកគេ។ ខ្ញុំមិនមានអ្វីដែលត្រូវ ធ្វើជាមួយវាទេ។ ហើយវិធីតែមួយគត់ដែលគ្រុកង្វាលនេះអាចចាកចេញបាន គឺ គ្រុកង្វាលសម្រេចចិត្តខ្លួនឯងទៅ ឬសំឡេងភាគច្រើននៃក្រុមជំនុំ ត្រូវតែនិយាយថា

“ផ្លាស់ប្តូរគ្រួសារ។” នោះជាវិធីតែមួយ។ គ្មានក្រុមប្រឹក្សាឌីកុនអាចធ្វើបានទេ។ ក្រុមប្រឹក្សាឌីកុនគ្រាន់តែរក្សាសណ្តាប់ធ្នាប់ និងអ្វីៗនៅក្នុងព្រះវិហារប៉ុណ្ណោះ។

277 ពួកអ្នកកាន់កាប់ គេមិនមានអីធ្វើជាមួយវាទេ គឺមានតែជួសជុលព្រះវិហារប៉ុណ្ណោះ។ ហើយគេមិនអាចធ្វើវាបានរហូតដល់មាន...ក្រុមប្រឹក្សាភិបាលទាំងមូលជួបហើយនិយាយថា “យើងនឹងសាងសង់វានេះ ឬយើងនឹងធ្វើវានោះ។” បន្ទាប់មកគេត្រូវសួរទៅអ្នកគ្រប់គ្រងហិរញ្ញវត្ថុថា តើគេមានលុយឬអត់។ បាទ មែនហើយ។

278 ប៉ុន្តែបើមានការតវ៉ាប្រឆាំងនឹងសមាជិកណាមួយ បើសមាជិកណាម្នាក់មានបណ្តឹងប្រឆាំងនឹងគ្នាទៅវិញទៅមក ឬមានអ្វីខុស អ្នកត្រូវទៅជួបបងប្រុសនោះ ដោយខ្លួនអ្នក ហើយនិយាយជាមួយគាត់ អ្នក និងគាត់តែម្នាក់ឯង។ បើគេមិនទទួលទេ រឿងបន្ទាប់កើតឡើង អ្នកយកឌីកុនម្នាក់ ឬអ្នកណាម្នាក់ ហើយទៅជាមួយអ្នកទៅកាន់បងប្រុសនោះ។ បើគាត់មិនទទួលអ្នកទេ នោះអ្នកមកប្រាប់ក្រុមជំនុំ។ បន្ទាប់មកប្រសិនបើក្រុមជំនុំ...បន្ទាប់មក ប្រសិនបើគាត់មិនទទួលក្រុមជំនុំទេ បន្ទាប់មក ព្រះគម្ពីរបាននិយាយថា “សូមឲ្យពួកគេក្លាយជាសាសន៍ដទៃ និងជាអ្នកយកពន្ធ។” ត្រូវហើយ។

279 ហើយអ្នកណាដែលស្គាល់អ្នកមានទោស ហើយអ្នកមិនទៅរកគេនិយាយពេលនោះ អ្នកជាផ្នែកនៃក្រុមជំនុំនៃព្រះនឹងឆ្លើយតបចំពោះអំពើបាបនោះ។ ត្រូវហើយ។

280 ហើយប្រសិនបើមនុស្សណាម្នាក់មាន—ពាក្យបណ្តឹងប្រឆាំងនឹងឌីកុន ឬប្រឆាំងនឹងឌីកុន ឬនរណាម្នាក់នៅក្នុងព្រះវិហារ វាត្រូវការមនុស្សបីនាក់។ មនុស្សបីនាក់នឹងមកនិយាយ សាក្សី ផ្ទាល់មាត់សាក្សីពីរ ឬបីនាក់។ សូមមកប្រាប់គ្រួសារថា មានការសោកស្តាយចំពោះឌីកុន។ បើសិនជាមានការតវ៉ាប្រឆាំងនឹងឌីកុន នោះឌីកុនមិនមែន—បុរសត្រឹមតែម្នាក់ ជា—បុរសល្អឥតខ្ចោះ។ គាត់ត្រូវកាន់តំណែងជាឌីកុន ដែលគ្មានកំហុស ហើយបន្ទាប់មករកឃើញថាគ្មានកំហុស។ ហើយប្រសិនបើក្រុមជំនុំនោះរកឃើញថា ឌីកុននោះមិនកាន់តំណែងនោះ គាត់មានបីនាក់ជាមួយគាត់ហើយយកវាទៅប្រាប់គ្រួសារ។ ឌីកុននោះត្រូវបានសុំឱ្យនៅផ្ទះមួយយប់។ ហើយបន្ទាប់មកគ្រួសារលមក...មកហើយនាំក្រុមជំនុំមកជាមួយគ្នា ផ្តល់នូវការព្រមាន។ ហើយបើក្រុមជំនុំបោះឆ្នោតឲ្យឌីកុនបន្តទៀត នោះ

ឌីកុនក៏បន្ត។ ប្រសិនបើគាត់...បោះឆ្នោតឲ្យឌីកុនត្រូវបណ្តេញចេញ ពួកគេជ្រើស
រើសឌីកុនថ្មីនៅយប់នោះ។ ឃើញទេ?

281 ដូច្នោះ គ្មាននរណាម្នាក់មានអ្វីត្រូវធ្វើក្នុងរឿងនេះទេ។ វាគឺជាប្រជាជន
ភាគច្រើន។ បាទ មែនហើយ។ ប្រសិនបើម្តែសំឡេងឲ្យគាត់ ហើយម្តែសំឡេង
ប្រឆាំងគាត់ គាត់ទៅ ឬ ផ្ទុយទៅវិញ។ ឃើញទេ? នោះគឺវាជាអធិបតេយ្យភាព
របស់ក្រុមជំនុំក្នុងតំបន់ ហើយបន្ទាប់មក សមាជិកម្នាក់ៗមានការនិយាយដូច្នោះ
នៅក្នុងព្រះវិហារ។ អ្វីដែលនៅតែកើតឡើងខុសបន្ទាប់មកពួកគេអាចមកនៅ
ជុំវិញ ហើយរឿងតែមួយគត់ដែលពួកគេត្រូវធ្វើគឺនៅចំពោះព្រះ ថាពួកគេពិតជា
មើលឃើញថា គ្មានអ្វីរារាំងកិច្ចការរបស់ក្រុមជំនុំនោះទេ។

282 ប៉ុន្តែ សិទ្ធិអំណាចពេញលេញ និងពេញលេញនៃក្រុមជំនុំ គឺជាគ្រូគង្វាល។
សូមអានវានៅក្នុងព្រះគម្ពីរ មើលថាតើនោះមិនមែនតាមនៃលំដាប់ព្រះគម្ពីរទេឬ។
នោះពិតជាត្រូវណាស់។ គ្មានអ្នកណាលើសអ្នកចាស់ទុំឡើយ។ ខ្ញុំមិនមានអ្វី
ពាក់ព័ន្ធនឹងអ្វីដែលបងប្រុសនៅវិលធ្វើនៅទីនេះទេ។ វាអាស្រ័យលើអ្នក និងបង
ប្រុសនៅវិល។ ប្រសិនបើបងប្រុសនៅវិលចង់ផ្សព្វផ្សាយគោលលទ្ធិរបស់សាក្សី
ព្រះយេស៊ូវ វា នោះអាស្រ័យលើគាត់និងអ្នក។ ឃើញទេ? ប្រសិនបើគាត់ចង់
អធិប្បាយអ្វីដែលគាត់ចង់ នោះជារវាងអ្នក និងគាត់។ ហ្នឹងហើយ។ បើក្រុមជំនុំ
បោះឆ្នោតឲ្យគាត់នៅទីនោះ ដើម្បីផ្សព្វផ្សាយនោះ នោះមិនអីទេ។ វាអាស្រ័យលើ
គាត់។

283 អ្វីដែលខ្ញុំធ្វើគឺ គ្រាន់តែជាម្ចាស់កម្មសិទ្ធិ។ ហើយបើមានអ្វីផ្សេងមកដល់នោះ
ដូចជាការផ្លាស់គ្រូគង្វាល ហើយគេចង់បោះឆ្នោតលើរឿងនោះ អ្នកមិនអាចសុំឱ្យឌី
កុនធ្វើបែបនោះបានទេ។ អ្នកនឹងមកសួរខ្ញុំ។ ខ្ញុំនឹងចុះមក និយាយថា “ប្រសិនបើ
អ្នកចង់ផ្លាស់គ្រូគង្វាលប្រាប់ខ្ញុំពីមូលហេតុ។ តើគាត់បានធ្វើអ្វី?”

284 “បាទ។ យើងចាប់បាន ពេលគាត់ស្រវឹង។” ឬ “យើងចាប់បានពេលគាត់
ធ្វើបែបនេះ ឬធ្វើអ្វីមួយមិនត្រឹមត្រូវ។”

285 “តើអ្នកមានសាក្សីបីទេ?”

286 “បាទ។ យើងមាន។”

287 សាក្សីទាំងនោះត្រូវតែល្បងមើលជាមុនសិន។ “កុំទទួលការចោទប្រកាន់លើ អ្នកចាស់ទុំឡើយ លើកតែមានសាក្សីពីរបីនាក់ ហើយអនុញ្ញាតឱ្យពួកគេត្រូវបាន បង្ហាញជាមុន ប្រឆាំងនឹងអ្នកចាស់ទុំ។” បន្ទាប់មកអ្នកត្រូវស្រួចចំពោះវា ថាអ្នក បានឃើញវា ហើយបញ្ជាក់វា ថាអ្នកបានឃើញវា។

288 ហើយបើអ្នកបានធ្វើ នោះអំពើបាបនោះត្រូវបានបន្ទោសដោយចំហ ថា “វា ខុស។” បន្ទាប់មកនិយាយថា “ក្រុមជំនុំ តើអ្នកចង់ផ្លាស់ប្តូរត្រួតង្វាលរបស់អ្នក ទេ?”

289 ហើយប្រសិនបើក្រុមជំនុំបោះឆ្នោត។ “អត់ទោសឱ្យគាត់ហើយ ឱ្យគាត់បន្ត ទៅចុះ” នោះជាវិធីដែលវាត្រូវឈរ។ ឃើញទេ? នោះ តើមិនយុត្តិធម៌ទេឬ? តើនោះ មិនមែនជាផ្លូវសម្រាប់ដំណើរការព្រះវិហារទេឬ? នោះហើយជាអ្វីដែលព្រះគម្ពីរ បាននិយាយ។ យើងមិនមានប៊ីស្ស្យ និងអ្នកត្រួតពិនិត្យទេ ហើយក្រុមប្រឹក្សា ជាដើម ផ្លាស់អ្នកនេះចូល ហើយមានសិទ្ធិអំណាចច្រើន។ គ្មាននរណាម្នាក់មាន សិទ្ធិអំណាចនៅទីនេះទេ ក្រៅពីព្រះវិញ្ញាណបរិសុទ្ធ។ ត្រូវហើយ។ ទ្រង់ធ្វើការ ផ្លាស់ប្តូរ។ ហើយយើងយកទ្រង់ជាមនុស្សភាគច្រើន ជារបៀបដែលមនុស្សធ្វើ។

290 ហើយបើភាគីម្ខាងចង់ធ្វើនេះ ហើយភាគីម្ខាងទៀតចង់ធ្វើនោះ ហើយភាគី ណាឈ្នះ ភាគីចាញ់ តើគេធ្វើអ្វី? ចូលរួមជាមួយពួកគេដែលនៅសល់ និយាយថា “ពេលនោះ យើងខុសហើយ។ យើងនឹងបន្តទៅមុខ ព្រោះព្រះវិញ្ញាណបរិសុទ្ធបាន ធ្វើការជ្រើសរើសការនោះ។” ឃើញទេ? នោះពិតជាត្រឹមត្រូវណាស់។

291 ដូចគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ឲ្យតែយើងឈរ ជាប្រជាធិបតេយ្យ ដូចពលរដ្ឋអាមេរិក។ ប្រសិនបើគណបក្សប្រជាធិបតេយ្យ គឺនៅក្នុង គណបក្សសាធារណរដ្ឋគួរតែជំរុញឱ្យត្រូវជាមួយពួកគេ គណបក្ស សាធារណរដ្ឋចូលមក គណបក្សប្រជាធិបតេយ្យបានបន្ត។ ឃើញទេ? នោះហើយ ជាអ្វីដែលធ្វើឱ្យយើងក្លាយជាប្រជាជាតិ។ ពេលណាយើងបំបែកគ្នានោះ យើង បំបែកលទ្ធិប្រជាធិបតេយ្យ។ ត្រូវហើយ។ អ្នកប្រជាធិបតេយ្យនិយាយថា “ខ្ញុំនឹង មិនធ្វើអ្វីទាំងអស់ គណបក្សសាធារណរដ្ឋបានចូល។” បន្ទាប់មកយើងដួល។ ខ្ញុំ ជាអ្នករដ្ឋ កេនតាក់គី យើងឈរជាមួយគ្នា ហើយបើបែងចែកគ្នាយើងនឹងដួល។

292 ឥឡូវនេះ ប្រសិនបើមានអ្វីខុសនៅក្នុងក្រុមជំនុំដែលអ្នកធ្លាប់ដឹង បុគ្គលខ្លះ ឬមនុស្សខ្លះ ឬអ្វីក៏ដោយ អ្នកត្រូវជាប់កាតព្វកិច្ច ហើយនឹងឆ្លើយនៅចំពោះព្រះ

ប្រសិនបើអ្នកមិនជម្រះរឿងនោះចេញ។ អ្នក ជាក្រុមជំនុំ។ ឥឡូវនេះ សូមចាំ ថា វាមិនមែននៅលើស្នារបស់ខ្ញុំទេ។ វាស្ថិតនៅលើអ្នក។ ហើយអ្វីដែលខុសក្នុង ក្រុមជំនុំ ព្រះនឹងធ្វើឲ្យអ្នកឆ្លើយតបចំពោះវា។ ត្រូវហើយ។ នោះជារបៀបដែលទ្រង់ ដំណើរការព្រះវិហាររបស់ទ្រង់។ នោះជារបៀបដែលវាមាននៅក្នុងព្រះគម្ពីរ។ នោះ ជាលំដាប់នៃគម្ពីរ។ នោះជាអធិបតេយ្យភាពរបស់ក្រុមជំនុំមូលដ្ឋាន។ គ្រូគង្វាល គឺជាក្បាល។ ត្រូវហើយ។ អាម៉ែន។

293 ឥឡូវនេះ មកដល់សារចាស់ ដែលមានពរនេះនៅទីនេះ។ អ្នក ឥឡូវនេះខ្ញុំ ចង់ឱ្យអ្នកដឹងរឿងនោះ។ នេះជាខ្សែអាត់ដែលថតទុក សូមចងចាំ សារនេះ។ ហើយ ការថតខ្សែអាត់របស់ព្រះវិហារ បទបញ្ជានិងច្បាប់របស់ព្រះវិហារ វាស្ថិតនៅលើការ ថតខ្សែអាត់។ នេះបើយោងតាមព្រះគម្ពីរ។ យើងមិនដំណើរការវាទេ គ្មាននរណា ម្នាក់នៅជាក្បាលទេ។ អត់ទេ។ យើងទាំងអស់គ្នា ដូចគ្នា។ ប៉ុន្តែ យើងមាន អ្នកដឹកនាំ នោះគឺជាគ្រូគង្វាល ដរាបណាគាត់ត្រូវបានដឹកនាំដោយព្រះវិញ្ញាណ បរិសុទ្ធ។ ពិតណាស់។ ត្រូវហើយ។

294 ឥឡូវនេះ នៅទីនេះ នឹងមានសំណួរជាច្រើន។ ដូច្នេះពេលក្រោយដែលគេឲ្យ ចេញ ហើយបងប្រុសនេរីលប្រាប់តាមវិទ្យុថា ខ្ញុំនឹងនៅទីនេះ អ្នកសរសេរសំណួរ របស់អ្នក ដូច្នេះអ្នក និងខ្ញុំអាចច្រលំវាជាមួយគ្នា។ មែនទេ? ត្រូវហើយ។

295 ខ្ញុំដឹងថា ខ្ញុំបានបង្រៀនអំពីការតស៊ូរបស់ពួកបរិសុទ្ធ។ ខ្ញុំបានបង្រៀនអំពី ព្រះចេស្ដារបស់ព្រះយេស៊ូវ។ ខ្ញុំបានបង្រៀនអំពីសុវត្ថិភាពនៃអ្នកជឿ និងការរៀបចំ ទុកជាមុន ការកំណត់ទុកជាមុន និងរឿងជាច្រើនទៀតនោះ។ ដែលខ្ញុំដឹងថា នៅក្នុងក្រុមជំនុំរបស់ខ្ញុំ មានអ្នកច្បាប់ជាច្រើន ដែលពិតជាត្រឹមត្រូវទាំងអស់។ មែនហើយ។ ប៉ុន្តែ ឥឡូវនេះ រឿងទាំងនោះ ខ្ញុំជាអ្នកច្បាប់ដែរ ហើយខ្ញុំក៏ជា កាលី នេនីសដែរ។ ខ្ញុំគ្រាន់តែជឿព្រះគម្ពីរ។ នោះអស់ហើយ។

296 ឥឡូវនេះ ប្រសិនបើមួយចំនួនក្នុងចំណោមសំណួរទាំងនោះ។ ហើយខ្ញុំ បានបង្រៀនអំពីភស្តុតាង អារម្មណ៍ និងអ្វីៗផ្សេងទៀតដែលអ្នកប្រហែលជាមិន យល់ស្រប។ ដូច្នេះយប់នេះ ប្រហែលជា សូមធ្វើវា...

តើអ្នកប្រញាប់ឡើងនៅទីនេះទេ? [បងប្រុស នេរីលនិយាយថា "ទេ"។—អេដ។]

ចូរធ្វើវានៅយប់ថ្ងៃពុធ យប់ថ្ងៃពុធខាងមុខនេះ បន្ទាប់មកខ្ញុំ—ខ្ញុំគិតថាខ្ញុំ—ខ្ញុំអាចមានវានៅពេលនោះ។ នាំយកសំណួររបស់អ្នកនៅយប់ថ្ងៃពុធ ដាក់វានៅទីនេះនៅលើវេទិកា ហើយជាសំណួរអំពីព្រះគម្ពីរ មិនអីទេ ពីអ្វីដែលខ្ញុំបានបង្រៀននៅពេលនេះ។ និងយប់ថ្ងៃពុធ។ ហើយបន្ទាប់មកនៅថ្ងៃអាទិត្យបន្ទាប់ ខ្ញុំគិតថា ខ្ញុំ—ខ្ញុំត្រូវតែនៅទីក្រុងឈីកាហ្គោ ទោះយ៉ាងណាក៏ដោយ។ ហើយខ្ញុំនឹងចេញពីទីនោះទៅមីឈីហ្គាន។ បើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងនៅទីនេះនៅយប់ថ្ងៃពុធ ដើម្បីព្យាយាមឆ្លើយសំណួរឱ្យបានល្អបំផុតតាមដែលខ្ញុំអាចធ្វើបាន។ ឥឡូវនេះ បើព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណា។

ឥឡូវនេះ សូមអានក្បាលបន្តិចសិន។

297 ឥឡូវនេះ សូមថ្វាយព្រះពរព្រះអម្ចាស់ នេះជាសេដ្ឋកិច្ចដ៏អស្ចារ្យរបស់ទ្រង់។ វាជាក្រុមជំនុំរបស់ទ្រង់។ វាគឺជាទ្រង់ ព្រះអម្ចាស់អើយ ដែលកំពុងធ្វើការ ហើយយើងចង់ធ្វើដូចដែលព្រះវិញ្ញាណនៃព្រះធ្វើការក្នុងយើង។ ហើយយើងអធិស្ឋានឥឡូវនេះ សូមទ្រង់ប្រទានពរដល់យើង។ ហើយនៅពេលដែលយើងហាត់សមសារនេះ ហើយចុះទៅក្នុងរឿងដ៏ជ្រៅទាំងនេះ យើងអធិស្ឋានសូមឲ្យព្រះវិញ្ញាណបរិសុទ្ធថើកសម្តែងដល់យើងតាមតម្រូវការរបស់យើង។ ដ្បិតយើងសូមក្នុងព្រះនាមទ្រង់។ អាម៉ែន។

298 ឥឡូវនេះ អូ ខ្ញុំ...សៀវភៅហេព្រើរនេះ ខ្ញុំចាត់ទុកជាសៀវភៅដ៏អស្ចារ្យមួយ។

299 បន្តិចទៀត ប្រហែលជាខ្ញុំ—ខ្ញុំត្រូវ...ចេញទៅក្រៅប្រទេស បើព្រះអនុញ្ញាត ខ្ញុំនឹងធ្វើឆាប់ៗនេះ។ ខ្ញុំត្រូវទៅអាហ្វ្រិកតាមការនិមិត្ត។ ខ្ញុំគិតថា ខ្ញុំនឹងមិនមានការប្រជុំច្រើនទេ រហូតដល់ខ្ញុំទៅអាហ្វ្រិក ហើយបំពេញការនិមិត្តនោះ។ ឥឡូវនេះ នោះប្រហែលជានៅនិទាយរដូវខាងមុខនេះ។

300 ប៉ុន្តែនៅចន្លោះពេលនោះ ខ្ញុំចង់យកសៀវភៅមួយក្បាលទៀតចេញពីគម្ពីរហេព្រើរ ពោលគឺ ជំពូកទី១១ នៃហេព្រើរ ហើយនៅប្រហែលមួយសប្តាហ៍នៅក្នុងជំពូកទី១១ នោះ ហើយយកលក្ខណៈនីមួយៗ ឬក្នុងអង្គទាំងនោះ និងបញ្ចេញលក្ខណៈរបស់ពួកគេ។ ឃើញទេ? “ដោយសេចក្តីជំនឿ ល្អអេ” បន្ទាប់មកយកជីវិតរបស់ល្អអេ។ “ដោយជំនឿអំប្រាហាំ” បន្ទាប់មកយករឿងជីវិតរបស់អំប្រាហាំ។ “ដោយជំនឿ អេបិល” បន្ទាប់មកយករឿងជីវិតរបស់អេបិល។ ឃើញទេ? ហើយយកវាចុះ។ តើអ្នកចង់ទេ? [ក្រុមជំនុំនិយាយថា “អាម៉ែន។”—អេដ។]

អូ នោះនឹងជាបែបនោះ យើងយកព្រះគម្ពីរទាំងមូលនៅពេលនោះ។ ហើយ បន្ទាប់មកយើងនឹងព្យាយាមតាមនោះ ប្រហែលជា ក្នុងការអធិប្បាយ មួយសប្តាហ៍ ឬដប់ថ្ងៃនៃការប្រជុំ គ្រាន់តែការប្រជុំមួយភ្លាមៗបន្ទាប់ពីផ្សេងទៀត នៅក្នុងការរីក ផុសផុល ពេលខ្លះនៅជិតថ្ងៃបុណ្យណូអែល ឬអ្វីមួយដូចនោះ បើព្រះអម្ចាស់សព្វ ព្រះហឫទ័យ។

301 ឥឡូវនេះ នៅក្នុងជំពូកទី៧ នៃព្រះគម្ពីរហេព្រើរ យើងបានជួបតួអង្គដ៏អស្ចារ្យ នេះ។ តើអ្នកណាអាចប្រាប់ខ្ញុំថាទ្រង់មានឈ្មោះអ្វី? [ក្រុមជំនុំនិយាយថា “មិល គីស្សាដែក។”—អដងៗ] មិលគីស្សាដែក។ ឥឡូវនេះ តើមិលគីស្សាដែកជា នរណា? ទ្រង់គឺជាសង្ឃនៃព្រះដ៏ខ្ពស់បំផុត។ ព្រះអង្គជាស្តេចក្រុងសាឡិម ដែល ជាស្តេចក្រុងយេរូសាឡិម។ ទ្រង់មិនមានឪពុក ឬម្តាយទេ។ ទ្រង់គ្មានពេលវេលា កើត ហើយទ្រង់ក៏គ្មានពេលវេលាសុគតដែរ។ ឥឡូវនេះ យើងរកឃើញថា ត្រូវតែ អស់កល្បជានិច្ច។

302 យើងបានរកឃើញថាពាក្យរៀងរហូតមានន័យថា “ចន្លោះពេលមួយ។” តើអ្នក នៅចាំវាទេ? ចន្លោះនៃពេលវេលា វាគឺជារៀងរហូត និងជារៀងរហូត។ ហើយជារៀង រហូតត្រូវបានធ្វើជាសាក្សី ជាច្រើនដង នៅក្នុងព្រះគម្ពីរ “ជា—ចន្លោះពេលមួយ។”

303 ប៉ុន្តែ ភាពអស់កល្បជានិច្ច ហើយមានតែមួយប្រភេទនៃជីវិតអស់កល្ប ជានិច្ច យើងបានរកឃើញ។ តើវាត្រូវទេ? ព្រះមានជីវិតដ៏អស់កល្បនោះតែអង្គ ឯង។ តើវាត្រូវទេ? មានតែមួយប្រភេទនៃជីវិតអស់កល្បជានិច្ច។ មិនមានពាក្យ បែបនេះទេថា “ការផ្តន្ទាទោសអស់កល្បជានិច្ច។” ដោយហេតុថា ប្រសិនបើអ្នក នឹងត្រូវទទួលទោសអស់កល្បជានិច្ច អ្នកត្រូវតែមានជីវិតអស់កល្បជានិច្ច ដើម្បី ទទួលទណ្ឌកម្មជារៀងរហូត។ អ្នកត្រូវតែមាន...ហើយប្រសិនបើអ្នកមានជីវិត អស់កល្បជានិច្ច អ្នកមិនអាចត្រូវបានដាក់ទោសនោះទេ ឃើញទេ ប្រសិនបើ អ្នកមានភាពអស់កល្បជានិច្ច។ “អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿលើព្រះអង្គ ដែលបានចាត់ខ្ញុំមក នោះមានជីវិតអស់កល្បជានិច្ច។” តើវាត្រូវទេ? ជីវិតអស់ កល្បជានិច្ច ពីព្រោះអ្នកជឿ។ មែនហើយ ប្រសិនបើអ្នកមានជីវិតអស់កល្បជានិច្ច អ្នកមិនអាចត្រូវបានដាក់ទណ្ឌកម្មទេ ព្រោះអ្នកបានទទួលជីវិតអស់កល្បជានិច្ច។ ដូច្នេះ បើអ្នកនឹងរងទុក្ខនៅនរកជារៀងរហូត នោះអ្នកត្រូវមានជីវិតអស់កល្ប ជានិច្ច។

304 ប៉ុន្តែឥឡូវនេះ ខ្ញុំជឿថាព្រះគម្ពីរបង្រៀនអំពីស្ថាននរកដែលឆេះយ៉ាងពិតប្រាកដ។ ព្រះគម្ពីរបង្រៀនថា អំពើបាបនិងអំពើទុច្ចរិតនឹងត្រូវទទួលទោសជារៀងរហូត និងជារៀងរហូត។ នោះមិនមែនជាភាពអស់កល្បទេ ឥឡូវនេះ។ នោះប្រហែលជាដប់ពាន់លានឆ្នាំ។ វាអាចមានរយៈពេលមួយរយពាន់លានឆ្នាំ ប៉ុន្តែពេលខ្លះវាត្រូវតែមានទីបញ្ចប់។ ព្រោះថា អ្វីៗទាំងអស់ដែលមានការចាប់ផ្តើម មានទីបញ្ចប់។ រឿងដែលមិនមានការចាប់ផ្តើម វាគ្មានទីបញ្ចប់។

305 តើអ្នកចាំមេរៀននេះទេ? របៀបដែលយើងបានត្រលប់ក្រោយហើយបានរកឃើញថាអ្វីៗទាំងអស់ដែលមានការចាប់ផ្តើមត្រូវបានបង្កើត ឃើញទេ ការបង្កើតចេញពីធាតុដើម។ ហើយទីបំផុត វាវិលត្រលប់ទៅកាន់ភាពអស់កល្ប។ ហើយបន្ទាប់មកនរកទាំងអស់ ទុក្ខវេទនា និងការចងចាំទាំងអស់នឹងរលាយបាត់អស់កល្បជានិច្ច។ អ្វីគ្រប់យ៉ាងដែលចាប់ផ្តើម វាបញ្ចប់។

306 ហើយមិលគីស្យាដែកនេះមិនមែនជាព្រះយេស៊ូវទេ ដ្បិតទ្រង់ជាព្រះ។ ហើយអ្វីដែលធ្វើឱ្យព្រះយេស៊ូវ និងព្រះមានភាពខុសគ្នា ដែលថា ព្រះយេស៊ូវគឺជាធាងខ្មោចដែលព្រះគង់នៅ។ ឃើញទេ? ឥឡូវនេះមិលគីស្យាដែក។ ព្រះយេស៊ូវមានទាំងឪពុកនិងម្តាយ។ ហើយបុរសនេះមិនមានឪពុកឬម្តាយទេ។ ព្រះយេស៊ូវមានការចាប់ផ្តើមនៃជីវិត ហើយទ្រង់មានទីបញ្ចប់នៃជីវិត។ បុរសម្នាក់នេះគ្មានឪពុក គ្មានម្តាយ គ្មានការចាប់ផ្តើមកំណើត ឬទីបញ្ចប់នៃជីវិត។ ប៉ុន្តែ គឺជាមនុស្សតែម្នាក់។ វាគឺ មិលគីស្យាដែក ហើយព្រះយេស៊ូវគឺតែមួយ ប៉ុន្តែ ព្រះយេស៊ូវ គឺជា រូបកាយនៅលើផែនដី កើតមក និងធ្វើតាមអំពើបាប។ ព្រះកាយរបស់ព្រះជាបុត្ររបស់ទ្រង់ដែលបានប្រសូតនិងតាមគំរូនៃអំពើបាប ដើម្បីដកទ្រនិចនៃសេចក្តីស្លាប់ចេញ ដើម្បីបង់ថ្លៃលោះ និងទទួលកូនប្រុសស្រីថ្វាយព្រះអង្គផ្ទាល់។ អ្នកយល់វាបានទេ? នោះហើយជាមូលហេតុដែលទ្រង់មាន—មានការចាប់ផ្តើម ទ្រង់មានទីបញ្ចប់។

307 ប៉ុន្តែរាងកាយដ៏ល្អឥតខ្ចោះនេះ នៅក្នុងការចងចាំ ដូចជា—ជាការស្មោះត្រង់នៃការរស់ឡើងវិញរបស់យើង ព្រះនឹងមិនឱ្យរូបកាយបរិសុទ្ធនោះឃើញភាពពុករលួយឡើយ ពីព្រោះទ្រង់បានបង្កើតវាដោយទ្រង់ផ្ទាល់។ ហើយបាននាំវាចេញហើយប្រោសវាឱ្យរស់ឡើងវិញ ហើយដាក់វានៅព្រះហស្តស្តាំរបស់ទ្រង់។

308 ហើយថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធដែលបានលើករូបកាយនោះឡើង គឺនៅទីនេះនៅក្នុងក្រុមជំនុំ។ សូមលើកតម្កើងព្រះនាមព្រះអម្ចាស់! ហើយបង្ហាញការអស្ចារ្យនិងអំណាចដូចគ្នា។ ហើយនៅថ្ងៃណាមួយព្រះវិញ្ញាណបរិសុទ្ធ នោះនៅក្នុងក្រុមជំនុំ នឹងស្រែកហើយនឹងងើបឡើង ហើយនឹងទទួលខ្លួនវាទៅក្នុងទម្រង់រាងកាយនេះ វានៅខាងស្តាំព្រះហស្តនៃព្រះជាម្ចាស់ ដើម្បីអង្វរជំនួសយើងរាល់គ្នាជាអ្នកមានបាប។ ហើយដោយនៅទីនោះ យើងត្រូវបានរក្សាទុកយ៉ាងល្អឥតខ្ចោះពីអំពើបាប។ មិនមែនថាយើងមិនធ្វើបាបទេ ប៉ុន្តែបានរក្សាពីអំពើបាប នៅក្នុងវត្តមានរបស់ព្រះជាម្ចាស់។ ពីព្រោះ មានការលះបង់ដ៏បង្អួចឈាមមួយឈររវាងខ្ញុំ និងព្រះ រវាងអ្នក និងព្រះ។ នោះហើយជាមូលហេតុដែលទ្រង់មានបន្ទូលថា “បុរសដែលកើតមកពីព្រះ មិនប្រព្រឹត្តអំពើបាបឡើយ គាត់មិនអាចធ្វើបាបបានឡើយ។” ដ្បិតបើអ្នកបានកើតម្តងទៀត ព្រះវិញ្ញាណបរិសុទ្ធដែលគង់ក្នុងរូបកាយនោះគង់នៅក្នុងអ្នក។ ហើយវាមិនអាចធ្វើបាបបានទេ។ យញ្ញបូជាត្រូវបានដាក់នៅចំពោះទ្រង់។ បន្ទាប់មក ប្រសិនបើអ្នកធ្វើវាដោយចេតនា បង្ហាញថាវាមិនអាចទៅរួចទេសម្រាប់អ្នកក្នុងការចូលទៅក្នុងរាងកាយនោះ។ អាមែន។ នោះជាដំណឹងល្អ។ ហ្នឹងហើយ។

309 ដូច្នេះ អ្នកឃើញហើយ វាមិនជួយនឹងបទគម្ពីរណាមួយឡើយ។ វាក្លាប់តាមបទគម្ពីរជាមួយគ្នា។ ឃើញទេ? “វានឹងមិនអាចទៅរួចទេសម្រាប់អ្នកដែលបានកើតជាថ្មី។” វាជាកន្លែងដែលយើងទទួលបានសំណួររបស់ខ្ញុំ។ ដ្បិត គ្រាន់តែទទួលបានពួកគេ នោះហើយជារបៀបដែលយើងចង់បាន។

310 ឥឡូវនេះសូមកត់សម្គាល់។ “វាមិនអាចទៅរួចទេសម្រាប់អ្នកដែលបានកើតជាថ្មី ដែលដួលទៅវិញ ដើម្បីរកប្រែចិត្តសាជាថ្មី ដើម្បីឃើញគេឆ្កាងព្រះរាជបុត្រានៃព្រះជាថ្មី ហើយធ្វើឱ្យទ្រង់...ហើយនាំទ្រង់ទៅរកការអាម៉ាស់យ៉ាងចំហ។” ពួកគេមិនអាចធ្វើបានទេ។

311 បន្ទាប់មកអ្នកបន្តទៅហេព្រើរ ១០ ដែលវានិយាយនៅទីនោះ ថា “ប្រសិនបើយើងធ្វើបាបដោយចេតនា បន្ទាប់ពីយើងបានទទួលចំណេះដឹងអំពីសេចក្តីពិត។” ហើយអ្វីទៅជាអំពើបាប? គឺជាការមិនជឿ។

312 ប្រសិនបើអ្នកឃើញព្រះវិញ្ញាណបរិសុទ្ធដោយចេតនាធ្វើកិច្ចការដែលវាបានធ្វើនៅព្រឹកនេះ ហើយមើលថាព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ហើយទ្រង់

គង់នៅក្នុងក្រុមជំនុំរបស់ទ្រង់ និងក្នុងចំណោមរាស្ត្រទ្រង់ ហើយអ្នកនឹងបដិសេធជាដោយចេតនា វានឹងមិនអាចទៅរួចទេសម្រាប់អ្នកនឹងមិនដែលមកកព្រះឡើយ ព្រោះអ្នកបានប្រមាថព្រះវិញ្ញាណបរិសុទ្ធ។

313 ព្រះយេស៊ូវមានព្រះបន្ទូលដូចគ្នានេះដែរ នៅពេលដែលព្រះអង្គកំពុងធ្វើការអស្ចារ្យទាំងនោះ។

314 ពួកគេថា “ហេតុអ្វី គេថាទ្រង់ជាបេលសេប៊ូល។ ថាទ្រង់ជាគ្រូទាយ។ ថាទ្រង់គឺជាអារក្ស។”

315 ព្រះយេស៊ូវបែរមក ហើយមានព្រះបន្ទូលថា “ខ្ញុំនឹងអត់ទោសឱ្យអ្នកសម្រាប់ការនោះ។ ប៉ុន្តែនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកហើយបើអ្នកធ្វើវាដោយនិយាយពាក្យប្រឆាំងនឹងវានោះនឹងមិនអាចលើកលែងទោសបានឡើយ ទោះនៅក្នុងពិភពលោកនេះឬនៅលោកខាងមុខក្តី។” ដោយសារអ្នកបានហៅព្រះវិញ្ញាណនៃព្រះដែលគង់នៅក្នុងទ្រង់ថាជា “វិញ្ញាណមិនបរិសុទ្ធ។”

316 បើយើងប្រព្រឹត្តអំពើបាបដោយចេតនា បើយើងប្រព្រឹត្តអំពើបាប ការមិនជឿដោយចេតនា។ មិនមែនបន្ទាប់ពីយើងបានទទួលសេចក្តីពិត បានកើតជាថ្មី យើងមិនអាចធ្វើបាបនៅពេលនោះទេ។ មនុស្សមានបាបមិនអាចប្រព្រឹត្តអំពើមិន...គ្រិស្តានមិនអាចប្រព្រឹត្តអំពើបាបដែលមិនអាចលើកលែងទោសបានទេ។ គាត់មិនអាចធ្វើបានទេ។ វាជាមនុស្សទុច្ចរិតដែលធ្វើដូច្នោះ។ វាគឺជាអ្នកធ្វើជាជឿ មិនមែនអ្នកជឿពិតនោះទេ។

317 គ្រូបង្រៀនជនជាតិយូដាទាំងនោះ អូ ពួកគេគិតថាពួកគេជាអ្នកច្បាប់ ហើយពួកគេមានសញ្ញាប័ត្រ ខ្លី,ខ្លី និងភីអេច.ខ្លី។ ពួកគេបានគិតថា ពួកគេបានដេរវាទាំងអស់នៅក្នុងចុងមួយ ប៉ុន្តែពួកគេគឺជាមនុស្សមានបាបដ៏អាក្រក់បំផុត។ អូ ពួកគេប្រហែលជា...អ្នកមិនអាចដាក់ដៃ—លើជីវិតរបស់ពួកគេបានទេ។ ពួកគេស្អាតស្អំ មានសីលធម៌ និងយុត្តិធម៌។ ប៉ុន្តែពួកគេជាអ្នកមិនជឿ។

318 ហើយអ្នកយកពាក្យថាបាបហើយរកមើលថាវាមានន័យដូចម្តេច។ ពាក្យថា បាប មានន័យថា “ការមិនជឿ។” មានតែពីរក្រុមប៉ុណ្ណោះ គឺអ្នកជឿ ឬអ្នកមិនជឿ។ ជាមនុស្សសុចរិត ឬជាមនុស្សមានបាប។ ហ្នឹងហើយ។ ប្រសិនបើអ្នកជាអ្នកមិនជឿ អ្នកគឺជាមនុស្សមានបាប មិនថាអ្នកល្អប៉ុណ្ណា អ្នកទៅព្រះវិហារប៉ុណ្ណា ឬសូម្បីតែអ្នកជាគ្រូអធិប្បាយក៏ដោយ។ អ្នកនៅតែជាអ្នកមិនជឿ។

319 ពួកជានិស្សិតទាំងនោះជាអ្នកអធិប្បាយ ហើយពួកគេជាអ្នកមិនជឿ ហើយនៅក្នុង ឋាននរកសព្វថ្ងៃនេះ។ បែបដូចជាសាសនាតាមដែលពួកគេអាចធ្វើបាន ហើយ មានជំនឿ ប៉ុន្តែពួកគេមិនបានជឿលើទ្រង់ទេ។ ហើយពួកគេបានហៅទ្រង់ថា “អារក្ស” ហើយជំទាស់នឹងព្រះបន្ទូលរបស់ទ្រង់។ ហើយពួកគេខ្លះបាននិយាយ ថា “បើជាអ្នកមែន ចូរចុះពីឈើឆ្កាងចុះ។ ធ្វើការអស្ចារ្យ។ អនុញ្ញាតឱ្យយើងឃើញ អ្នកធ្វើវាមើល។” មានម្នាក់យកដំបងវាយក្បាលទ្រង់ ហើយនិយាយថា “ទាយ ហើយប្រាប់យើងមើលថាតើអ្នកណាវាយអ្នក អ្នកជាហោរា នោះយើងនឹងជឿ អ្នក។” ឃើញទេ មនុស្សមិនជឿ! ពួកគេជឿថាពួកគេជាអ្នកជឿ ប៉ុន្តែពួកគេជា មនុស្សមិនជឿ មិនទាន់កើតជាថ្មី ដែលបានញែកចេញ ទោះបីជាពួកគេបរិសុទ្ធ និងគោរពបូជាយ៉ាងណាក៏ដោយ។

320 ទោះយ៉ាងណាក៏ដោយ នោះជារឿងដដែលដែលឈរនៅសព្វថ្ងៃនេះ។ បុរស និងស្ត្រីអាចទៅព្រះវិហារ ហើយមានមុខវែង ហើយ—និងគោរពថ្វាយបង្គំតាមដែល អាចធ្វើបាន ហើយមិនដែលកុហក ឬលួចទេ ហើយព្យាយាមរស់នៅតាមសាសនា របស់ពួកគេឱ្យអស់ពីសមត្ថភាព។ ប៉ុន្តែ លុះត្រាតែពួកគេជាអ្នកជឿ មិនដូច្នោះទេ ពួកគេនឹងបាត់បង់។ ដូច្នោះគ្មានអ្នកច្បាប់ណាម្នាក់នៅក្នុងគម្ពីរទេ។ កាលវិនិច្ឆ័យម គឺ...ព្រះគុណគឺជាអ្វីដែលព្រះបានធ្វើសម្រាប់អ្នក ហើយការប្រព្រឹត្តគឺជាអ្វីដែល អ្នកធ្វើសម្រាប់ព្រះ។ វាត្រូវបានបំបែកគ្នាយ៉ាងពិតប្រាកដ។

321 បើឈប់កុហក ឈប់ជក់បារី ឈប់លួច ឈប់ផិតក្បត់ ឈប់ទាំងអស់ ធ្វើ គ្រប់យ៉ាង រក្សាបទបញ្ញត្តិ ហើយទៅព្រះវិហារ ធ្វើបុណ្យជ្រមុជទឹករាល់ថ្ងៃអាទិត្យ ទទួលការប្រកបប្បបូម កម្មវិធីលាងជើងរបស់ពួកបរិសុទ្ធ ធ្វើគ្រប់យ៉ាង ព្យាបាល អ្នកជំងឺ និងធ្វើកិច្ចការទាំងអស់នេះ លុះត្រាតែអ្នកកើតចេញពីព្រះវិញ្ញាណនៃព្រះ ដែលបានជ្រើសរើស មិនដូច្នោះទេអ្នកនឹងត្រូវបាត់បង់។ “មិនមែនអ្នកដែលមានចិត្ត ឬអ្នកដែលប្រណាំងបានល្អទេ គឺជាព្រះដែលបង្ហាញសេចក្តីមេត្តាករុណា។”

322 អេសាវបានព្យាយាមអស់ពីសមត្ថភាពដើម្បីក្លាយជាគ្រិស្ដាន ហើយមិនអាច ធ្វើបានទេ។ ព្រះគម្ពីរបាននិយាយថា គាត់យំយ៉ាងជូរចត់ ដោយស្វែងរកកន្លែង ដើម្បីប្រេចចិត្ត ហើយរកមិនឃើញឡើយ។ មុនពេលគាត់កើតមក ព្រះជាម្ចាស់បាន ប្តោលទោសគាត់ ព្រោះគាត់ដឹងថាគាត់ជាមនុស្សគួរខ្មាស់នៅក្នុងចិត្តរបស់គាត់។ ព្រះបានជ្រាបដោយការដឹងជាមុន។ ទ្រង់មានបន្ទូលថា “អញបានស្រឡាញ់

យ៉ាកុប ហើយស្អប់អេសាវិញ។” អេសាវមើលទៅដូចជាសុភាពបុរស។ គាត់ នៅផ្ទះមើលថែប៉ាពិការភ្នែកចាស់របស់គាត់ ចិញ្ចឹមគោក្របី ហើយគ្រប់យ៉ាងគាត់ គឺជាកូនល្អម្នាក់។

323 ហើយយ៉ាកុបជាកូនប្រុសរបស់ម្តាយ ជាអ្នកនិទានរឿងបុរាណតូចៗ។ នោះ ហើយជាអ្វីដែលជាគាត់។ អ្នកត្រូវតែទទួលស្គាល់វា។ ព្រះគម្ពីរទទួលស្គាល់ នាំមក។ រត់លេង ធ្វើអ្វីគ្រប់យ៉ាង។ និង—និងម្តាយ ដើរលេងជាមួយម្តាយ។ ប៉ុន្តែ យ៉ាកុបដោយការចុះឡើងទាំងអស់របស់គាត់ និងវិធីដែលមានភាពស៊ីសង្វាក់គ្នា របស់គាត់ គាត់នៅតែគោរពសិទ្ធិកំណើតនោះ។ នោះជាកំណត់ហេតុ។

324 អេសាវជាសុភាពបុរសទ្វេដងបើធៀបនឹងយ៉ាកុប។ ប្រសិនបើយើងត្រូវជំនុំជំរះ គាត់នៅថ្ងៃនេះ ដើម្បីធ្វើជាសមាជិកក្រុមជំនុំរបស់យើង អ្នកនឹងយកអេសាវ មួយ ពាន់ភាគរយក្នុងមួយ បើអ្នកមិនស្គាល់គាត់។ ប៉ុន្តែព្រះបានយកយ៉ាកុប។

325 តើអ្នកនឹងធ្វើអ្វីជាមួយ សាវកប៉ុល ប្រសិនបើគាត់ចង់ធ្វើជាអ្នកបម្រើព្រះ? ជនជាតិយូដាចាស់ទំពែកក្បាលមាខ្សោយ ហើយមាត់គាត់រៀបចំទៅខាង ដើរទៅ តាមការច្របូកច្របល់ ហើយរបៀបដែលគាត់នឹងហែកក្រុមជំនុំ គាត់នឹងធ្វើ គ្រប់យ៉ាង។ អ្នកគិតថាគាត់បានប្រព្រឹត្តអំពើបាបដែលមិនអាចលើកលែងទោស ប៉ុន្តែព្រះមានបន្ទូលថា “គាត់ជាអ្នកបំរើរបស់អញ។”

326 ព្រះវីសយកមនុស្សហើយធ្វើឲ្យគេខុសគ្នា មិនមែនមនុស្សយកព្រះហើយ ក្លាយជាមនុស្សផ្សេងនោះទេ។ ព្រះយកមនុស្សហើយធ្វើឱ្យគាត់ខុសគ្នា។ វា មិនមែនជាអ្វីដែលអ្នកធ្វើ អ្វីដែលអ្នកនឹងធ្វើ អ្វីដែលអ្នកគិតនោះទេ។ វាជាអ្វីដែល ព្រះធ្វើ។ អ្នកនៅទីនោះ។ ហើយនោះជាសាច់រឿង។

327 ឥឡូវនេះ ម៉ិលគីស្យាដែកដ៏អស្ចារ្យនេះ មានរឿងអ្វីកើតឡើងចំពោះទ្រង់ នៅទីនេះ! យើងចង់អានបន្តិចមើល...យើងត្រូវរត់កាត់វាយ៉ាងលឿន។ យើង នឹងចាប់ផ្តើមត្រឡប់មកក្រោយវិញនៅត្រង់ផ្នែកមួយនៃបទគម្ពីរ ហើយយើងនឹង ចាប់ផ្តើមប្រហែលខទី ១៥។

សេចក្តីនេះក៏រឹងរិតតែច្បាស់ជាងទៅទៀត...ដោយមាន សង្ឃៗផ្សេងទៀតកើតឡើង... តាមបែបលោកម៉ិលគីស្យាដែក។

328 ឥឡូវនេះ មិលគីស្សាដែកគឺជាសង្ឃ។ តើមែនទេ? នេះជាអ្វីដែលជាទ្រង់។ យើងរកឃើញថា ព្រះនៅដើមដំបូង គឺជាប្រភពនៃព្រះវិញ្ញាណដ៏អស្ចារ្យ។ តើត្រូវ ទេ? ទ្រង់គ្មានស្រុកកំណើត។ ទ្រង់គ្មានកន្លែងសុគត។ ទ្រង់មិនមានការចាប់ផ្តើម នៃជីវិត។ ទ្រង់គ្មានទីបញ្ចប់នៃឆ្នាំ។ ទ្រង់គឺដូចជាអស់កល្បជានិច្ច ដូចជាភាពអស់ កល្បជានិច្ច។ ទ្រង់មិនដែលកើតទេ។ ទ្រង់មិនដែលស្លាប់ទេ។

329 ហើយនៅក្នុងនោះ យើងរកឃើញថា ទ្រង់មានព្រះវិញ្ញាណប្រាំពីរប្រភេទ។ តើវាត្រូវទេ? ព្រះគម្ពីរបានចែងថា នៅក្នុងវិវរណៈថា “វិញ្ញាណទាំងប្រាំពីរនៅមុខ បល្ល័ង្ករបស់ព្រះ។” តើវាត្រូវទេ? វិញ្ញាណទាំងប្រាំពីរ ច្រើន ប្រាំពីរ។ យើងរកឃើញ មានប្រាំពីរពណ៌។ នៅទីនោះមានក្រុមជំនុំចំនួនប្រាំពីរ។ អូ វាទើបតែដំណើរការ។ ប្រាំពីរគឺពេញលេញ ហើយព្រះជាម្ចាស់ទ្រង់ពេញលេញ។ វិញ្ញាណទាំងប្រាំពីរ ហើយវិញ្ញាណទាំងនោះបានល្អឥតខ្ចោះ។ ទីមួយគឺពណ៌ក្រហម សេចក្តីស្រឡាញ់ ដ៏ល្អឥតខ្ចោះ ការប្រោសលោះ។ ហើយដោយរបៀបណា បើយើងមានពេលដើម្បី ផ្តល់ពណ៌ទាំងនោះ ហើយបង្ហាញថាពណ៌នីមួយៗតំណាងឱ្យភាពបរិសុទ្ធរបស់ ព្រះ។ អាម៉ែន។ ពណ៌ទាំងនោះមានប្រាំពីរពណ៌ធម្មជាតិ។ ពណ៌ទាំងនោះតំណាង ឱ្យភាពបរិសុទ្ធរបស់ព្រះ។ ហើយ...ពណ៌ទាំងនោះតំណាងឱ្យការជម្រុញរបស់ព្រះ អាកប្បកិរិយារបស់ព្រះ។ ពណ៌ទាំងប្រាំពីរនោះ តំណាងឱ្យគ្រាពួកជំនុំប្រាំពីរ ផ្កាយ ប្រាំពីរ ទេវតាប្រាំពីរ។ តាមរយៈបទគម្ពីរទាំងអស់ អ្នកបម្រើប្រាំពីរនាក់ អ្នកនាំសារ ប្រាំពីរនាក់ សារទាំងប្រាំពីរ ទាំងអស់នៅក្នុងប្រាំពីរ។ ប្រាំពីរថ្ងៃ។ ប្រាំមួយថ្ងៃ ហើយ ថ្ងៃទីប្រាំពីរគឺជាថ្ងៃសប្តិៗ ល្អឥតខ្ចោះ ពេញលេញ។ អូ វាស្អាតណាស់ បើយើង គ្រាន់តែមានពេលដឹកយកវាចេញ នូវពណ៌ទាំងនោះ!

330 យកពណ៌ក្រហម។ យើងយកពណ៌ទីមួយគឺក្រហម។ តើក្រហមជាអ្វី? ពណ៌ក្រហមគឺជាសញ្ញាមួយនៃគ្រោះថ្នាក់។ ពណ៌ក្រហមគឺជាសញ្ញានៃការប្រោស លោះ។ ហើយមើលពីក្រហមទៅ តើជាពណ៌អ្វី? ពណ៌ស។ ពិតជាត្រឹមត្រូវ។ ដូច្នោះនៅពេលដែលព្រះលោហិតក្រហមត្រូវបានបង្ហូរ ដើម្បីបិទបាំងអំពើបាប ពណ៌ក្រហម ព្រះទ្រង់មើលតាមរយៈព្រះលោហិតក្រហម ក្រឡេកមើលអំពើបាប ពណ៌ក្រហម វាប្រែជាពណ៌ស។ អ្នកជឿមិនអាចធ្វើបាបបានទេ។ ប្រាកដណាស់ មិនមែនទេ។ ពូជនៃព្រះ ជាពរដ៏យរបស់ព្រះ ស្ថិតនៅលើគាត់។ ព្រះមិនអាច មើលឃើញអ្វីក្រៅពីព្រះលោហិតរបស់ព្រះវាជបុត្រាទ្រង់ផ្ទាល់។ មិនថាវាជា

អ្វីនៅក្នុងក្រុមជំនុំរបស់ទ្រង់ វាជាអ្វីទេ ព្រះមិនឃើញវាទេ ពីព្រោះព្រះយេស៊ូវ កំពុងអង្វរ ឥតឈប់ឈរ ជាសង្ឃដ៏ខ្ពស់បំផុត។ គ្មានផ្លូវសម្រាប់គាត់ធ្វើបាបទេ នៅពេលដែលដង្ហាយបែបនេះ កំពុងដាក់នៅទីនោះសម្រាប់គាត់។ ប្រាកដណាស់ មិនមែនទេ។

331 ហើយឥឡូវនេះប្រសិនបើអ្នកនិយាយថា “មែនហើយ ដែលផ្តល់ឱ្យខ្ញុំនូវ ឱកាសដ៏ល្អមួយ...” នោះបង្ហាញថាអ្នកមិនត្រឹមត្រូវទេ។

332 អ្នកនឹងពេញចិត្តចំពោះវា។ អ្នកនឹងស្រឡាញ់វា ប្រសិនបើអ្នកជាគ្រិស្តានពិត ប្រាកដ ទៅកាន់កន្លែងដែលអំពើបាបនឹងចងអ្នកហូតដល់អ្នកមិនអាចធ្វើវាបាន។ “ដ្បិតពូជនៃព្រះស្ថិតនៅក្នុងគាត់ ហើយគាត់មិនអាចធ្វើបាបបានឡើយ។” ព្រះគម្ពីរ បាននិយាយថា “នៅពេលដែលបានសម្អាតដោយព្រះលោហិតរបស់ព្រះយេស៊ូវ នោះលែងមានសេចក្តីប្រាថ្នានៃអំពើបាបទៀតហើយ។” បើអ្នកមានតណ្ហាចង់បាន នោះចិត្តរបស់អ្នកមិនត្រឹមត្រូវចំពោះព្រះទេ។

333 ឥឡូវនេះ អ្នកនឹងធ្វើខុស ប៉ុន្តែអ្នកមិនធ្វើវាដោយចេតនាទេ។ ឃើញទេ? អ្នក គឺជា—អ្នកជាប់អន្ទាក់ ហើយអ្វីដែលអ្នកជាប់ ឬធ្វើអ្វីមួយដែលអ្នកមិនចង់ធ្វើ វា មិនមែនជាអំពើបាបនៅឡើយទេ អ្នកនឹងប្រែចិត្តនៅនាទីដែលអ្នកឃើញថាអ្នក ខុស។ អ្នកនឹងងាកយ៉ាងលឿនហើយនិយាយថា “ខ្ញុំមិនចង់ធ្វើវា...មិនបានឃើញ នោះទេ។” អ្នកនឹងនិយាយវាពេញមួយជីវិត។ មនុស្សប្រុសមិនចង់ក្លាយជាអញ្ចឹង ជាហេតុផលដែលថាយើងល្ងង់នៅក្នុងទីងងឹត នៅលើផែនដីនេះ យើងមានដង្ហាយ ជូននៃលោហិតសម្រាប់យើងគ្រប់ពេល ដើម្បីការពារយើង។ ពីព្រោះ កំហុសដំបូង ដែលយើងជួប...

334 ឥឡូវនេះ មានគំនិតផ្នែកច្បាប់របស់អ្នក។ “អូ អ្នកដឹងថាជាអ្វីទេ? ស្ត្រីនោះ ត្រូវបានរាប់ជាបរិសុទ្ធ។ ប៉ុន្តែ សូមថ្វាយព្រះពរដល់ព្រះ នាងបានធ្វើខុស។ ខ្ញុំ ដឹងថានាងរង្វេង។” វាខុស។ នាងមិនបានឈប់ជឿទេ។ នាងបានធ្វើខុសមែន។ ប្រសិនបើនាងធ្វើវាដោយចេតនា នោះនាងខុស តាំងពីដំបូងម្ល៉េះ។

335 ប្រសិនបើនាងមិនមានបំណងធ្វើវាទេ ហើយនាងដើរនៅមុខព្រះវិហារបរិសុទ្ធ នៃព្រះ ហើយសារភាពវា និងនិយាយថា “ខ្ញុំខុសហើយ សុំទោសផង” អ្នកមាន កាតព្វកិច្ចត្រូវធ្វើវា។ បើអ្នកមិនធ្វើវាក្នុងបំណងចិត្តទេ នោះអ្នកគួរទៅអាសនៈ

ដោយខ្លួនឯង។ ពិតណាស់។ មានភាពបរិសុទ្ធពិតប្រាកដនៅក្នុងក្រុមជំនុំ។ មាន ភាពបរិសុទ្ធពិតប្រាកដ ភាពបរិសុទ្ធមិនមែនមកពីអ្នកទេ គឺមកពីព្រះគ្រីស្ទ។

336 ខ្ញុំគ្មានភាពបរិសុទ្ធដើម្បីថ្វាយទ្រង់ទេ។ ប៉ុន្តែខ្ញុំជឿជាក់លើទ្រង់ អូ ព្រះគុណ របស់ទ្រង់ ហើយខ្ញុំមានវានៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំមិនបានកំណត់តម្លៃវា គ្មានអ្វី ដែលខុំអាចធ្វើបានដើម្បីសក្តិសមនឹងវាទេ ប៉ុន្តែដោយព្រះគុណទ្រង់បានហៅខ្ញុំ ហើយអញ្ជើញខ្ញុំឲ្យមក។ ហើយខ្ញុំបានមើលទៅទ្រង់ ហើយទ្រង់បានដកសេចក្តី ប្រាថ្នាចេញពីខ្ញុំ។ ខ្ញុំធ្វើខុសរាប់ពាន់ដងក្នុងមួយខែ ក្នុងមួយឆ្នាំ។ ប្រាកដណាស់ ខ្ញុំធ្វើ។ តែពេលឃើញថាខ្ញុំធ្វើខុស ខ្ញុំនិយាយថា “ព្រះអើយ ខ្ញុំមិនមានបំណងធ្វើ វាទេ ទ្រង់ដឹងពីចិត្តរបស់ខ្ញុំ។ ខ្ញុំមិនចង់ធ្វើបែបនោះទេ។ ខ្ញុំបានជាប់អន្ទាក់នៅក្នុង នោះ។ ខ្ញុំមិនមានបំណងធ្វើវាទេ។ សូមទ្រង់អត់ទោសឱ្យខ្ញុំ ព្រះអម្ចាស់អើយ។”

337 បើខ្ញុំធ្វើខុសនឹងបងប្អូន ខ្ញុំថា “បងប្រុស អភ័យទោសឱ្យខ្ញុំ។ ខ្ញុំមិនចង់ធ្វើបែប នោះទេ។ ប្រាកដណាស់ ព្រះទ្រង់ជ្រាបពីចិត្តខ្ញុំ។”

338 អូ អ្នកនៅទីនោះ។ មានដង្ហាយឈាម។ មានអំណាចនៃដំណឹងល្អ ជា ក្រុមជំនុំជីវិតដែលបន្តទៅមុខ។ មិនមែនដោយសារតែអ្វីដែលអ្នកបានធ្វើ វាជាអ្វី ដែលអ្នកមិនមានអ្វីដែលត្រូវធ្វើជាមួយ។ មានដង្ហាយធួននិងបាប។

339 ឥឡូវនេះ មិលគីស្យាដៃកនេះ នៅពេលដែលទ្រង់បានយាងមក។

340 ខ្ញុំចង់ប្រាប់អ្នករឿងមួយទៀត។ តើអ្នកធ្លាប់មាន—កញ្ចក់បីជ្រុងទេ? អ្នកមាន កែវមួយដែលមានជ្រុងបី ហើយដាក់វាដើម្បីឱ្យព្រះអាទិត្យអាចជះពន្លឺប៉ះវាបាន វា នឹងបង្កើតបានប្រាំពីរពណ៌ដ៏ល្អឥតខ្ចោះ។ កញ្ចក់បីជ្រុងនឹងបង្កើតបានជាឥន្ទធន។ នោះពិតជាត្រឹមត្រូវណាស់។ ឥឡូវនេះ ប្រសិនបើយើងមានពេល យើងនឹងបន្ត ធ្វើវា។ បីនាំមកនូវភាពល្អឥតខ្ចោះ៖ ព្រះបិតា ព្រះបុត្រា ព្រះវិញ្ញាណបរិសុទ្ធ ការរាប់ជាសុចរិត ការរាប់ជាបរិសុទ្ធ ពិធីបុណ្យជ្រមុជទឹកនៃព្រះវិញ្ញាណបរិសុទ្ធ។ ហ្នឹងហើយ។ ភាពល្អឥតខ្ចោះកើតឡើងដោយបី។ ព្រះ លើសមនុស្ស ព្រះជាម្ចាស់ នៅក្នុងបុរសដែលហៅថាព្រះយេស៊ូវ ព្រះនៅក្នុងក្រុមជំនុំ។ បន្ទាប់មក ជាភាពល្អ ឥតខ្ចោះ។

341 បុរសនោះបានធ្វើបាប ដរាបណាព្រះគង់នៅទីនេះក្នុងបង្គោលភ្លើង។ ព្រះ...មនុស្សបានធ្វើបាបនៅចំពោះព្រះ ដរាបណាព្រះគង់នៅក្នុងបង្គោលភ្លើង ដោយសារវានៅតែជាសុភារៈមិនបរិសុទ្ធ ឈាមសត្វបានដាក់នៅចំពោះទ្រង់។

342 បន្ទាប់មក កូនចៀមរបស់ព្រះជាម្ចាស់បានយាងមក ជាជំហានទីពីររបស់ ព្រះជាម្ចាស់។ ព្រះដូចគ្នា មុខងារមួយទៀត។ ហើយបន្ទាប់មកព្រះនៅក្នុង...គឺ នៅក្នុងព្រះគ្រីស្ទ គឺជាព្រះតែមួយ ដែលនៅក្នុងបង្គោលភ្លើង។ ហើយព្រះដដែល នោះបានក្លាយជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា។ ហើយ បន្ទាប់មកមនុស្សបានសើចចំអកដល់ទ្រង់ វានៅតែទទួលខុសត្រូវចំពោះវា។ មិនទាន់មានការបង្ហូរឈាមនៅឡើយទេ។ ត្រូវហើយ។ ព្រះយេស៊ូវមានព្រះបន្ទូល ថា “ខ្ញុំនឹងអត់ទោសឱ្យអ្នក។”

343 ប៉ុន្តែបន្ទាប់មក ព្រះអង្គដដែលនោះជាសាច់ឈាម បានមកនៅក្នុងបង្គោល ភ្លើងម្តងទៀត។ “ខ្ញុំមកពីព្រះ។ ខ្ញុំទៅឯព្រះ។” នៅទីនេះ យើងឃើញប៉ុលជួប ទ្រង់ នៅតាមផ្លូវចុះទៅក្រុងដាម៉ាស ដែលជាបង្គោលភ្លើងដដែលនោះ។ យើង ឃើញពេត្រុសជួបទ្រង់នៅក្នុងគុក ជាបង្គោលភ្លើងដដែល។ ពិតប្រាកដណាស់។ ហើយយើងឃើញទ្រង់នៅថ្ងៃនេះ ក្នុងចំណោមពួកយើង ជាបង្គោលភ្លើងដូចគ្នា។

344 ប៉ុន្តែភាពល្អឥតខ្ចោះបានមកដល់កន្លែងរបស់វា ដែលជាមនុស្សកណ្តាល... ឥឡូវនេះ ប្រសិនបើមានជនជាតិយូដានៅទីនេះ ឬនរណាម្នាក់ដែលយល់អំពីគម្ពីរ សញ្ញាបុរាណ។ សូមបញ្ជាក់វា សូមឱ្យខ្ញុំបង្ហាញអ្នក។ ខ្ញុំមិនមានគម្ពីរសញ្ញាចាស់ ជាមួយខ្ញុំទេ ឥឡូវនេះ។ នេះគឺជា—គឺជាគម្ពីរសញ្ញាថ្មី។ ប៉ុន្តែ ក្នុងការថ្វាយនំប៉័ង ដែលដាក់លើចានគោមនោះ នៅក្នុងយញ្ញបូជារបស់សាសន៍យូដា នៅពេល សម្ភាគរាងខរបោសថ សូមទៅសួរសាសន៍យូដា ណាមួយ អំពីនំប៉័ងបីដុំនោះ ដុំ កណ្តាលបានបែក។ នោះគឺជាព្រះគ្រីស្ទ។ បំណែកកណ្តាលត្រូវបានខូច ព្រះគ្រីស្ទ ដែលនៅចន្លោះកណ្តាល។ បានបង្ហាញថាត្រូវតែមានការបែកកន្លែងណាមួយ សម្រាប់ការប្រោសលោះ។ ហើយដុំនោះត្រូវបានចាត់ទុកថាជាការប្រោសលោះ នៅលើនំប៉័ងឥតមេ។

345 ហើយនៅទីនេះគឺជាទ្រង់។ ហើយយប់នេះពេលយើងធ្វើការប្រកបរូបរួមគ្នា យើងកាច់នំប៉័ងកូសរំ ព្រោះវាជារូបកាយរបស់ព្រះគ្រីស្ទ។ ហើយទ្រង់ត្រូវបាន បំបាក់នៅកាលវ៉ារី ដើម្បីធ្វើជាអ្នករែកអំពើបាបរបស់យើង ដោយសារសេចក្តី សុចរិតរបស់ទ្រង់ យើងអាចក្លាយជាសុចរិតរបស់ទ្រង់។ ដោយសារទ្រង់បាន ក្លាយជាអំពើបាបរបស់យើង ដើម្បីឱ្យយើងអាចក្លាយទៅជាសេចក្តីសុចរិតរបស់

ទ្រង់។ បងប្រុស នោះជាព្រះគុណសុទ្ធសាធ។ ពិតណាស់។ គ្មានផ្លូវ ឬវិធី ផ្សេងទៀតដែលអ្នកអាចបង្ហាញអំពីភាពសុចរិតបានទេ។

346 ឥឡូវនេះ មីលគីស្យាដែក ជាបុគ្គលដ៏អស្ចារ្យនេះ ដែលត្រូវបានជួបនៅ តាមផ្លូវ គាត់បានថ្វាយ ហើយអំប្រាហាំបានថ្វាយមួយភាគក្នុងដប់ដល់ទ្រង់។ តើ គាត់ជាមនុស្សអស្ចារ្យប៉ុណ្ណា! ឥឡូវសូមកត់សម្គាល់ ឲ្យបានឆាប់។

សង្ឃនោះមិនបានតាំងឡើងតាមក្រឹត្យវិន័យ...ដែលមាន សេចក្តីបញ្ញត្តិខាង...

347 ឥឡូវឃើញតាមច្បាប់ទេ? ច្បាប់បាននិយាយថា “អ្នកមិនត្រូវសម្លាប់ទេ។ អ្នក មិនត្រូវប្រព្រឹត្តអំពើផិតក្បត់ឡើយ។ អ្នកមិនត្រូវលួចទេ។”

348 ព្រះយេស៊ូវបែរទៅជុំវិញ ហើយមានព្រះបន្ទូលថា “វាត្រូវបានគេនិយាយអំពី ពួកគេពីសម័យបុរាណ ‘អ្នកមិនត្រូវសម្លាប់មនុស្សឱ្យសោះ’ ប៉ុន្តែខ្ញុំនិយាយថា អ្នកណាដែលខឹងនឹងបងប្អូនខ្លួនដោយគ្មានមូលហេតុ បានសម្លាប់គេរួចហើយ។ វាត្រូវបានចែងអំពីពួកគេ ពីបុរាណ ‘អ្នកមិនត្រូវប្រព្រឹត្តអំពើផិតក្បត់ឡើយ’ ប៉ុន្តែខ្ញុំ ប្រាប់អ្នករាល់គ្នាថា អ្នកណាដែលមើលទៅលើស្ត្រីហើយមានតណ្ហាលើនាង បាន ប្រព្រឹត្តអំពើផិតក្បត់នៅក្នុងចិត្តរបស់គាត់ជាមួយនាងរួចហើយ។” ហ្នឹងហើយ។ នោះគួរតែបង្រៀនស្ត្រីពីរបៀបស្លៀកពាក់ របៀបធ្វើអ្វីដែលត្រឹមត្រូវ។ អ្នកស្លៀកពាក់ មិនសាកសម ហើយធ្វើឲ្យមនុស្សប្រុសមើលមកអ្នកដោយតណ្ហា អ្នកប្រព្រឹត្ត អំពើផិតក្បត់ ដូចគ្នានឹងអ្នកបានឆ្លងកាត់សកម្មភាពដូច្នោះដែរ។ ព្រះយេស៊ូវមាន ព្រះបន្ទូលដូច្នោះ។

349 ហើយអ្នកដែលមានអារម្មណ៍ឆេរឆាវ ដែលតែងតែហាមាត់របស់អ្នកដេប រមាថនរណាម្នាក់ មិនអាចលើកឡើងបានទេ ហើយរឿងស្រដៀងនោះ។ ត្រូវ ប្រុងប្រយ័ត្ន។ អ្នកមានទោសប្រសិនបើអ្នកនិយាយពាក្យប្រឆាំងនឹងបងប្អូនរបស់ អ្នក ដែលមិនត្រឹមត្រូវ មិនត្រឹមតែ ទៅជុំវិញ ហើយហែកវាចោល។ អ្នកមិនត្រូវយក កាំបិតចាក់ខ្នងបុរសដើម្បីសម្លាប់គាត់ទេ។ អ្នកអាចបំបែកចិត្តរបស់គាត់ ហើយ សម្លាប់គាត់ សម្លាប់ឥទ្ធិពលរបស់គាត់។ និយាយប្រឆាំងនឹងគ្រូគង្វាលរបស់អ្នក នៅទីនេះ និយាយអ្វីដែលអាក្រក់អំពីគាត់ អ្នកអាចចាញ់គាត់បានយ៉ាងល្អ។ ប្រាប់ អ្វីដែលមិនត្រឹមត្រូវអំពីគាត់ វានឹងសម្លាប់ឥទ្ធិពលរបស់គាត់ជាមួយមនុស្ស និង រឿងបែបនេះ ហើយអ្នកមានទោស។ អ្វីដែលព្រះយេស៊ូវមានបន្ទូល។

350 ឥឡូវនេះ ស្តាប់នៅទីនេះ តើមានអ្វី—អ្វីដែលប៉ុលកំពុងព្យាយាមទៅដល់ ទីនេះ។ ខ្ញុំស្រឡាញ់ព្រះគម្ពីរចាស់នេះ។ វាធ្វើឱ្យអ្នកត្រង់។ មើល អូ គ្រាន់តែ មើលទៅទីនេះ។ ឥឡូវនេះ ដូចដែលយើងអាន បួន...“វាគឺជាការ...ដ្បិតវាជា ភស្តុតាងដែលថា ព្រះអម្ចាស់របស់យើងបានចេញ...” ចាំបន្តិច ខ្ញុំជឿថាខ្ញុំមានខ គម្ពីរមួយទៀតនៅទីនេះដែលខ្ញុំនឹងអាន។ អត់ទេ ចុះនៅ១១៦។

សង្ឃនោះមិនបានតាំងឡើងតាម...ក្រឹត្យវិន័យ ដែលមានសេចក្តី បញ្ញត្តិខាងសាច់ឈាមទេ...

351 នោះជាផ្លូវច្បាប់ អ្នកឃើញហើយ។ “អូបងប្រុសខ្ញុំ—ខ្ញុំមិនគួរទេ។ ខ្ញុំមិនគួរ ទេ។ ខ្ញុំដឹង ប៉ុន្តែខ្ញុំ...”នោះមិនមែនទេ។ វាជាសេចក្តីស្រឡាញ់ដែលធ្វើវា។

352 របៀបដែលយើងបានឆ្លងកាត់វា! ខ្ញុំបាននិយាយថា “ប្រសិនបើខ្ញុំនិយាយទៅ កាន់...ប្រហែលប្រពន្ធរបស់ខ្ញុំ អូ ខ្ញុំ—ខ្ញុំ—ខ្ញុំចង់មានប្រពន្ធពីវា។ ខ្ញុំចង់លេងជុំវិញ ជាមួយម្នាក់នេះ ដាក់ម្នាក់នេះនៅទីនោះ។ ប៉ុន្តែ បើខ្ញុំធ្វើដូច្នោះ ប្រពន្ធខ្ញុំនឹងលែងលះ ខ្ញុំ ហើយកូនខ្ញុំនឹងចូល...ព័ន្ធកិច្ចរបស់ខ្ញុំនឹងត្រូវបាត់បង់។” អ្នកកខ្វក់ ពុតត្បុត។ ត្រូវហើយ។ អ្នកមិនស្រលាញ់នាងត្រឹមត្រូវពីដំបូង។ នោះពិតជាត្រឹមត្រូវណាស់។

353 បើអ្នកស្រឡាញ់នាង នោះនឹងគ្មានច្បាប់ស្តីពីវាទេ។ អ្នកនឹងស្រឡាញ់ នាង ទោះជាយ៉ាងណាក៏ដោយ ហើយអ្នកនៅជាមួយនាង។ នោះពិតជាត្រឹមត្រូវ ណាស់។ ហើយស្ត្រីនឹងធ្វើដូចគ្នាចំពោះប្តីរបស់អ្នក។ ត្រូវហើយ។

354 ពេលខ្លះស្ត្រីក្លាយជាកន្លែង ឬ...

355 បុរសម្នាក់ឃើញ យេសេបិលតូចដែលលាបពណ៌មុខទាំងអស់ អ្នកដឹងទេ ហើយ—ហើយអ្នកនឹងទៅជុំវិញ ធ្លាក់ក្នុងអន្លង់ស្នែហ៍នាង ប្រហែលជាមានប្រពន្ធ ល្អ។ ហើយបន្ទាប់មកអ្នកហៅខ្លួនឯងថាជាគ្រីស្ទាន។ អ្នកអត់កេរ្តិ៍ខ្មាស។ អ្នក ត្រូវការទៅឯអាសនៈមួយទៀត។ ត្រូវហើយ។

356 ហើយអ្នកខ្លះ—ហើយអ្នកជាស្រីខ្លះមើលជុំវិញបុរសចំណាស់មួយចំនួនដែល មានសក់រលោងទម្លាក់ចុះក្រោម វ៉ាសេលីនគ្រប់គ្រាន់នៅលើវា...បើកមាត់របស់ គាត់។ ហើយបន្ទាប់មកអ្នក...

357 ស្រីចាស់តូចមួយចំនួន កាលពីមិនយូរប៉ុន្មានទេ...នេះមិនមែនជាការ លេងសើចទេ ព្រោះខ្ញុំមិនចង់និយាយលេងសើចទេ។ ប៉ុន្តែប្រជាជនដឹងថានេះ

មិនមែនជាកន្លែងលេងសើចទេ។ ប៉ុន្តែស្រ្តីចំណាស់នៅទីនេះ នាង...មានក្មេងប្រុសសង្ហារនៅទីនេះ ជាក្មេងប្រុសគ្រីស្ទាន។ កាលពីយូរមកហើយ នៅពេលដែលខ្ញុំធ្វើត្រួតងារនៅទីនេះ យើងធ្លាប់មានថ្នាក់យុវជន។ ហើយខ្ញុំនឹងនិយាយទៅកាន់យុវនារីនៅសៀវភៅថ្ងៃអាទិត្យ អំពីការរួមភេទនិងរឿងនោះ។ បន្ទាប់មក នៅសៀវភៅថ្ងៃអាទិត្យបន្ទាប់ សូមនិយាយជាមួយនឹងយុវជន ហើយព្យាយាមទប់ស្កាត់រឿងទាំងនោះ។

³⁵⁸ ក្មេងស្រីវ័យក្មេងខ្លះចាប់ផ្តើមដើរលេងជាមួយបង្ហាចាស់ នៅកណ្តាលក្រុងនេះ ជក់បារីហើយមានដបក្នុងហោប៉ៅ។ ហើយគាត់បានបើកឡានតូចមួយនៅជុំវិញទីក្រុង។ ខ្ញុំមិនបានឃើញអ្វីដែលនាងបានឃើញនៅក្នុងក្មេងប្រុសនោះទេ។ គាត់នឹងមិនមកព្រះវិហារទេ។ គាត់នឹងអង្គុយនៅទីនោះ។ ដាក់នាងនៅព្រះវិហារទីនេះ ហើយបន្ទាប់មកគាត់ចេញទៅខាងក្រៅ ក្នុងឡាន ហើយរង់ចាំ នឹងមិនមកព្រះវិហារទេ។ ខ្ញុំបាននិយាយទៅកាន់នាងនៅថ្ងៃមួយ។ នាងរស់នៅក្នុងរដ្ឋញូអាល់បានី។ ខ្ញុំបាននិយាយថា “ខ្ញុំចង់សួរអ្នកពីអ្វីមួយ ក្មេងស្រី។ លើលោកនេះ តើអ្នកឃើញអ្វីនៅក្នុងក្មេងប្រុសនោះ?” ខ្ញុំបាននិយាយថា “ទីមួយ គាត់ស្អប់សាសនារបស់អ្នកណាស់—អ្នកមាន។ គាត់មើលងាយព្រះគ្រីស្ទរបស់អ្នក។ គាត់នឹងមិនធ្វើជាប្តីល្អឱ្យអ្នកទេ។ គាត់នឹងធ្វើឱ្យអ្នកវេទនាពេញមួយជីវិតរបស់អ្នក។” ហើយខ្ញុំបាននិយាយថា “មានក្មេងប្រុសគ្រីស្ទានតូចៗនៅទីនេះដែលអ្នកអាចទៅជាមួយបាន។ ហើយនៅទីនោះប៉ានិងម្តាយរបស់អ្នកមើលងាយគំនិតរបស់អ្នកដែលចេញទៅក្រៅ ប៉ុន្តែទោះជាយ៉ាងណាអ្នកក៏ទៅ ហើយអ្នកគិតថា “ខ្ញុំពេញវ័យដប់ប្រាំមួយឆ្នាំ។”

³⁵⁹ នាងចាប់ផ្តើមផាត់មុខ ហើយរត់ចេញក្រៅ ហើយដំបូងនាងនៅតាមផ្លូវ។ នាងបានបន្តទៅកាន់ភាពអស់កល្បជានិច្ច។ ប៉ុន្តែ បន្ទាប់មកនាងបានឈរនៅទីនេះ។ ហើយអ្នកដឹងទេថានារីម្នាក់នោះផ្តល់លេសអ្វីដល់ខ្ញុំវិញ ថានាងស្រលាញ់ប្រុសនោះ? នាងបាននិយាយថា “គាត់មានជើងតូចគួរឱ្យស្រឡាញ់ ហើយគាត់មានក្លិនល្អណាស់។” តើអ្នកអាចស្រមៃបានទេ? លាបខ្លួនគាត់ឡើង នោះជាស្រីមិនមែនមនុស្សប្រុសទេ។

³⁶⁰ “មើល” ខ្ញុំបាននិយាយថា “បងស្រី ខ្ញុំចង់ទៅជាមួយក្មេងប្រុសគ្រីស្ទានម្នាក់ដែលមានជើងដូចឡានក្រូស ហើយមានក្លិនដូចជាទឹកអប់ បើគាត់ពិតជាគ្រីស្ទាន

ន។ ត្រូវហើយ។ ពិតណាស់។ ១១។

361 វាជាលេស “ជើងតូចគួរឱ្យស្រឡាញ់បែបនេះ ហើយមានក្លិនឈ្ងុយណាស់។” ស្ត្រីរត់តាមផ្លូវតូច ទីបំផុតបានបំផ្លាញជីវិតក្មេងស្រី។ វាជាការអាម៉ាស់ គួរឱ្យអាម៉ាស់បំផុត។

362 អាពាហ៍ពិពាហ៍ជារៀងគួរឱ្យគោរព ប៉ុន្តែគួរតែបញ្ចូលដោយការអធិដ្ឋាន និងដោយគោរព។ ហើយសេចក្តីស្រឡាញ់ពិតចំពោះនារីនោះនឹងចងអ្នកជារៀងរហូត។ “អ្វីដែលអ្នកចងនៅលើផែនដី ខ្ញុំនឹងចងនៅស្ថានសួគ៌។” ពេលដើរតាមផ្លូវទៅមុខ នាងអាចនឹងចាស់ទៅមានសក់ពណ៌ប្រផេះ និងមានស្នាមជ្រើវជ្រួញ ប៉ុន្តែសេចក្តីស្រឡាញ់ដដែលដែលអ្នកមានចំពោះនាងកាលនាងនៅក្មេង ជាស្ត្រីស្រស់ស្អាត អ្នកនឹងនៅមានវាដដែល។

363 អ្នកអាចនឹងមានស្មោះកំ ក្បាលទំពែក និងមុខជ្រើវជ្រួញ និងអ្វីៗផ្សេងទៀត ប៉ុន្តែនាងនឹងស្រឡាញ់អ្នកដូចជាអ្នកបានធ្វើនៅពេលដែលអ្នកឈរដោយស្មោះ ទូលាយ និងសក់រួញអង្កាញ់ ប្រសិនបើវាពិតជាមកពីព្រះ។ ដ្បិតអ្នកកំពុងសម្លឹងមើលទៅពេលដែលអ្នកបានឆ្លងកាត់ទន្លេខាងលើ នៅពេលដែលអ្នកនឹងត្រលប់មកវិញ ម្តងទៀតចំពោះយុវជន និងយុវនារី ដើម្បីរស់នៅជាមួយគ្នាជារៀងរហូត។ នោះគឺជាការសន្យាដ៏អស់កល្បរបស់ព្រះ។ ទ្រង់មានបន្ទូលថា ទ្រង់នឹងធ្វើវា។ ទ្រង់មិនត្រឹមតែធ្វើប៉ុណ្ណឹងទេ យើងនឹងទៅដល់វាក្នុងពេលមួយនាទី ទ្រង់បានស្បថថា ទ្រង់នឹងធ្វើវា។

364 ស្តាប់រឿងនេះ ដូចជាយើងបន្ត។

សង្ឃនោះមិនបានតាំងឡើង...តាមក្រឹត្យវិន័យ ដែលមានសេចក្តីបញ្ញត្តិខាងសាច់ឈាមទេ គឺតាមព្រះចេស្តារបស់ជីវិត...ដ៏មិនចេះសូន្យឡើយនោះវិញ។

365 ឥឡូវយើងនឹងអានយ៉ាងឆាប់រហ័ស ដូច្នេះយើងអាចចូលទៅក្នុង។

ដ្បិតមានសេចក្តីបន្ទាល់ពីទ្រង់ថា ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក។

ដរាបណាត្រូវការសង្ឃ ទ្រង់នឹងក្លាយជាសង្ឃ។

ដសេចក្តីបញ្ញត្តិដែលមានពីមុនមក នោះត្រូវលើកចោលវិញ...
ដោយព្រោះខ្សោយ ហើយឥតប្រយោជន៍។

ពីព្រោះក្រឹត្យវិន័យមិនដែលនាំឲ្យបានគ្រប់លក្ខណ៍ឡើយ...

366 អ្នកមិនអាច ទោះអ្នកធ្វើអ្វីក៏ដោយ។ អ្នកឈប់ដឹកស្រា ឈប់ជក់បារី ឈប់
និយាយកុហក ទៅព្រះវិហារ ហើយព្យាយាមធ្វើនេះ ហើយព្យាយាមធ្វើនោះ
អ្នកនៅតែជាសាច់ឈាម។ នោះគ្រាន់តែជាច្បាប់ប៉ុណ្ណោះ។ ច្បាប់មិនធ្វើអ្វីដែល
ល្អឥតខ្ចោះទេ។ ប៉ុន្តែតើអ្វីដែលធ្វើឱ្យល្អឥតខ្ចោះ? គឺព្រះគ្រីស្ទ។ ថ្វាយសិរីល្អ! ខ្ញុំ
អាចឈប់កុហក ឈប់លួច ឈប់ប្រព្រឹត្តអំពើធិកក្បត់ ឈប់ទំពារ ឈប់ធ្វើរឿង
ទាំងអស់ ហើយខ្ញុំនៅតែជាសាច់ឈាម។ ព្រះមិនទទួលវាទេ ព្រោះខ្ញុំគ្មានអ្វីត្រូវ
ថ្វាយទ្រង់ក្នុងការលើកតម្កើង។

367 ប៉ុន្តែនាទីដែលខ្ញុំដាក់ដៃលើព្រះសិរសាដ៏មានពររបស់ព្រះអម្ចាស់យេស៊ូវ និង
និយាយថា “ព្រះជាម្ចាស់អើយ ទូលបង្គំមិនល្អទេ។ តើព្រះអង្គនឹងយកទូលបង្គំ
ធ្វើជាអ្នកបម្រើរបស់ព្រះអង្គឬទេ?” ហើយព្រះជាម្ចាស់ទ្រង់បានចើបអំពើបាប
របស់ខ្ញុំចេញ ខ្ញុំឈរយ៉ាងល្អឥតខ្ចោះនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់។
ត្រូវហើយ។ ហេតុអ្វី? ខ្ញុំមិនឈរលើគុណសម្បត្តិរបស់ខ្ញុំទេ។ ខ្ញុំឈរលើទ្រង់។
ហើយទ្រង់បានធ្វើឱ្យយើងល្អឥតខ្ចោះ តាមរយៈការរងទុក្ខ និងព្រះលោហិតរបស់
ទ្រង់។

368 ខ្ញុំឃើញថាដល់ពេលវេលាត្រូវបិទកម្មវិធីហើយ។ ប៉ុន្តែខ្ញុំចង់អានឱ្យចប់
ប្រសិនបើខ្ញុំអាចធ្វើបាន ឆាប់។

...នោះត្រូវលើកចោលវិញ ដោយព្រោះខ្សោយ ហើយ
ឥតប្រយោជន៍។

ពីព្រោះក្រឹត្យវិន័យមិនដែលនាំឲ្យបានគ្រប់លក្ខណ៍ឡើយ ក៏មាន
សេចក្តីសង្ឃឹមដ៏ប្រសើរជាងបានចូលមកផង (តើអ្វីជាក្តីសង្ឃឹមប្រសើរ
ជាង? ព្រះគ្រីស្ទ។) ដែលយើងរាល់គ្នានឹងចូលទៅជិតព្រះបាន។

369 ហេតុអ្វី? តាមរយៈសេចក្តីល្អរបស់យើង និងសេចក្តីល្អទាំងអស់របស់យើង
និងសេចក្តីល្អទាំងអស់របស់យើង យើងនៅតែជាសាច់ឈាម។ ប៉ុន្តែនៅពេល
មួយនៅក្នុងវត្តមានរបស់ព្រះ ដោយទទួលស្គាល់ថាយើងមិនអាចឈរនៅទីនោះ

បាន មានតែតាមរយៈគុណសម្បត្តិរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ បន្ទាប់មក យើង ចូលទៅជិតព្រះ តាមរយៈគុណសម្បត្តិនៃព្រះរាជបុត្រាទ្រង់។ “ព្រះអម្ចាស់អើយ ទូលបង្គំមករកទ្រង់ដោយចិត្តស្នូតត្រង់។ ក្នុងព្រះនាមនៃព្រះយេស៊ូវជាបុត្ររបស់ ទ្រង់ សូមទទួលទូលបង្គំ។” អូ បងប្រុស អ្នកកំពុងមកតាមផ្លូវរស់នៅពេលនោះ។

370 មិនមែន “ព្រះអម្ចាស់អើយ ទ្រង់ជ្រាបថា ខ្ញុំឈប់ជីក។ ទ្រង់ជ្រាបថាខ្ញុំធ្វើជាក់ ប្រពន្ធខ្ញុំយ៉ាងត្រឹមត្រូវ។ ទ្រង់ជ្រាបថាខ្ញុំធ្វើបែបនេះ។ ខ្ញុំធ្វើបែបនោះ។” អ្នកមិនមាន អ្វីត្រូវផ្តល់ជូនទេ។

371 “ជឿតច្បាប់នៃបញ្ញត្តិខាងសាច់ឈាមមិនអាចធ្វើអ្វីបានឡើយ ប៉ុន្តែការនាំមក នូវសេចក្តីសង្ឃឹមមួយផ្សេងទៀតបានធ្វើ។ សេចក្តីសង្ឃឹមនោះ ដែលជាព្រះគ្រីស្ទ យើងមានជាយុទ្ធានៃព្រលឹង ខ្ជាប់ខ្ជួននិងប្រាកដ។” ឃើញទេ។

ពួកសង្ឃទាំងនោះ គេបានតាំងឲ្យមានងារ ដោយឥតមានសម្បថ ទេ...

សព្វនាម បើអ្នកសម្គាល់ឃើញនៅទីនេះ គឺជាអក្សរទ្រេត។

...ទ្រង់ត្រូវបានតែងតាំងជាសង្ឃ:

មិនត្រឹមតែជាសង្ឃប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ត្រូវបានតែងតាំងជាសង្ឃដោយ សម្បថ។ មិនមែន...

372 ឥឡូវនេះមើល។ ចូរយើងចូលទៅបញ្ចូលភាពដែលនៅសល់។

(ជឿតពួកសង្ឃ ពួកលើ យុត្តិធម៌ សុចរិត ទៀងត្រង់ ពួកសង្ឃ ទាំងនោះត្រូវបានធ្វើដោយគ្មានសម្បថ...)

373 ព្រះទើបតែមានបន្ទូលថា “បន្ទាប់ពីបញ្ជារបស់—តាមបញ្ជារបស់អឺរ៉ុន ថា ទ្រង់បានតាំងសង្ឃទាំងនេះ។” ពួកវាចុះមកតាមជំនាន់។ ពួកគេទៅសាលារៀន ហើយរៀនធ្វើជាអ្នកអធិប្បាយជាដើម។ ពួកគេចុះមក។ ដូច្នេះ ព្រះបានបង្កើត ពួកគេជាសង្ឃដូច្នោះ។ គេតាំងខ្លួនជាសង្ឃ ដោយការអប់រំ ដោយមរតក ជាដើម។ “ប៉ុន្តែបុរសនេះត្រូវបានតាំងឡើងដោយពាក្យសម្បថដែលព្រះបានធ្វើ។” សូមស្តាប់ ដោយយកចិត្តទុកដាក់ឥឡូវនេះ។

(...ដោយឥតមានសម្បថទេ តែទ្រង់វិញ មានទាំងពាក្យសម្បថផង ដោយសារព្រះអម្ចាស់ទ្រង់បានស្បថ ហើយមិនដែលផ្លាស់គំនិតឡើយ

អាម៉ែន ថាវងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកមុលគីសុសាដែកៈ)

បានជាព្រះយេស៊ូវទ្រង់ជាអ្នកធានា ពីសេចក្តីសញ្ញា១ដ៏ប្រសើរជាង។
ឥឡូវនេះ យ៉ាងប្រញាប់។

មួយទៀត ពួកសង្ឃទាំងនោះមានគ្នាជាច្រើន ពីព្រោះគេតែងតែស្លាប់
មិននៅជាប់ស្ថិតស្ថេរទេ:

រាប់ពាន់ រាប់ពាន់ នៃសង្ឃ ព្រោះពួកគេគ្មានអ្វីក្រៅតែពីសេចក្តីស្លាប់ និងមាន
ដែនកំណត់ និងជំងឺ ហើយសេចក្តីស្លាប់ និងសេចក្តីស្លាប់ និងសេចក្តីស្លាប់។

374 ប៉ុន្តែមើលទៅទ្រង់។

ប៉ុន្តែបុរសម្នាក់នេះ (តើជាមនុស្សអ្វី?) ព្រះយេស៊ូវ តែទ្រង់មានការងារ
ជាសង្ឃឥតផ្ទេរឡើយ ពីព្រោះទ្រង់នៅជាប់អស់កល្បជានិច្ចវិញ។ ជា
កន្លែងដែល...

ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់
មនុស្សទាំងអស់ ទោះបីនៅឆ្ងាយយ៉ាងណា ដួលយ៉ាងម៉េច ទៅឆ្ងាយ
យ៉ាងណាក៏ដោយ ទ្រង់អាចសង្គ្រោះបានយ៉ាងអស់ពីចិត្ត។ ដែលចូល
ទៅឯព្រះ ដោយសារទ្រង់...

មិនជាមួយ...នៅលើភាពសុចរិតរបស់អ្នក ប៉ុន្តែនៅលើការសារភាពរបស់
អ្នក។ ឃើញទេ?

...ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅ
ជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ។

ទ្រង់នៅទីនោះជានិច្ច ធ្វើការអង្វរជំនួស។

គួរឲ្យមានសំដេចសង្ឃយ៉ាងនោះសំរាប់យើង ដែលទ្រង់បរិសុទ្ធ ឥត
ពុតមាយា ឥតសៅហ្មង ដែលបានញែកចេញពីមនុស្សបាប ហើយបាន
ត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត

375 នៅទីនោះ។ ឥឡូវនេះ បើខ្ញុំព្យាយាមតំណាងឲ្យករណីរបស់ខ្លួនខ្ញុំ ខ្ញុំនឹងចាញ់
វាហើយ។ បើខ្ញុំព្យាយាមតំណាង និយាយថា "ប៉ាខ្ញុំជាមនុស្សល្អ។ ប៉ារបស់ខ្ញុំគឺជា

ត្រូវអធិប្បាយ។ មែនហើយ ខ្ញុំបានរស់នៅក្នុងព្រះវិហារ។ ខ្ញុំនៅតែបាត់បង់វា។ ប៉ុន្តែ បុរសនេះ គឺជាព្រះគ្រីស្ទដ៏ល្អឥតខ្ចោះ។ ទ្រង់តាំងទីនោះ ហើយថ្វាយព្រះលោហិត របស់ទ្រង់ជានិច្ច សម្រាប់អំពើបាបរបស់ខ្ញុំ។ ហ្នឹងហើយ។

ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជា...សំដេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនជាមុនដំបូង រួចមកដោយព្រោះបាប របស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បានថ្វាយយញ្ញបូជានោះ១ដង ជាសំរេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង។

376 ឥឡូវនេះមើលខចុងក្រោយ។

ព្រោះឯក្រឹត្យវិន័យនោះតែងតាំងមនុស្សឲ្យធ្វើជាសំដេចសង្ឃ ដែលគេមានសេចក្តីកំសោយ...

377 នោះហើយជាអ្វីដែលជាច្បាប់ ច្បាប់ខាងសាច់ឈាម ធ្វើ។ ឥឡូវនេះ ខ្ញុំប្រាថ្នា ថាខ្ញុំអាចមានពេលប្រហែលពីរម៉ោងនៅទីនេះ។ នោះហើយជារបៀបដែលច្បាប់ នៅតែធ្វើឲ្យមនុស្សធ្វើជាអ្នកអធិប្បាយ។ ត្រូវហើយ។

378 ហេតុអ្វី បានជាពួកគេនិយាយថា “មែនហើយ បុរសនេះមានបទពិសោធន៍ ថ្នាក់សិក្ខាសាលា។” ខ្ញុំនឹងមិនធ្វើជំនួញបទពិសោធន៍ឋានសួគ៌ខ្លីរបស់ខ្ញុំសម្រាប់ ថ្នាក់សិក្ខាសាលាទាំងអស់ក្នុងពិភពលោកទេ។

379 “ហេតុអ្វីបានជាយើងអប់រំមនុស្សនេះ។ គាត់—គាត់ត្រូវបានជ្រើសរើស ដោយដៃ។ គាត់ជាបុរសដែលលើកខ្លួនឯង។” ខ្ញុំមិនចូលចិត្តបែបនោះទេ។ ខ្ញុំ ចូលចិត្តមនុស្សដែលព្រះបង្កើតឡើង។ ឃើញទេ? ឃើញទេ?

380 ប៉ុន្តែច្បាប់នៅតែបង្កើតសង្ឃ។ ច្បាប់នៅតែធ្វើឱ្យមានអ្នកអធិប្បាយ។ ពួក —ពួកជំនុំបាទីស្ទ ប្រគល់ត្រូវអធិប្បាយ។ ដៃទាំងមូលរបស់ពួកគេ មានម៉ាស៊ីន ដែលបង្វែរពួកគេចេញ។ ពួកមេតូឌីស្ទមានវា។ ពួកបាទីស្ទមានវា។ ប្រេសប៊ីរ៉េ រាន ណាសារិន កៀលគ្រីមហូលីណេស ពេនទីកុស្ត ពួកគេបានបង្វែរយ៉ាងលឿន តាមដែលអាចធ្វើទៅបាន ដូចជារបបធំ ម៉ាស៊ីនធំ។ ឈរនៅទីនោះដូចជា...

381 ខ្ញុំតែងតែនិយាយថា “ខ្ញុំ—ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយចំពោះមាន ភ្នាក់ងារ។” អ្នកដឹងទេ កូនមាន់តូចមួយដែលញាស់នៅក្រោមកន្លែងភ្នាក់ងារ គាត់ មិនបានញាស់ត្រឹមត្រូវទេ។ អត់ទេ។ មេមាន់ត្រូវញាស់កូនមាន់។ ប៉ុន្តែមាន់ភ្នាក់ងារ

មួយពេលចេញមកគាត់ “ស្រែកច្រៀង ស្រែក ស្រែក” ហើយមិនមានម្តាយដើរជាមួយទេ។ ឃើញទេ? គាត់មិនដឹងថាម្តាយជាអ្វីទេ។ ត្រូវហើយ។ គាត់កំពុងតែស្រែករកមេ ប៉ុន្តែគាត់មិនមានទេ។

382 ប៉ុន្តែកូនមាន់តូចដែលញាស់នៅក្រោមមេមាន់ វិធីធម្មជាតិ គាត់ស្រែកហើយម៉ែឆ្លើយ។ ត្រូវហើយ។

383 ហើយពេលខ្លះខ្ញុំគិតអំពីរឿងនេះនៅទីនេះ បទពិសោធន៍ថ្នាក់សិក្ខាសាលាការចេញមកក្រោមកន្លែងភ្លាស់ដ៏ធំនេះនៅ ល្វីស្វីលនិងទូទាំងពិភពលោកដោយញាស់អ្នកអធិប្បាយរាប់ពាន់នាក់។ កន្លែងភ្លាស់ពេនទីកុស្តនិងឧបករណ៍ភ្លាស់ ព្រេសប៊ីដេរ៉ាន និង—និងកន្លែងភ្លាស់បាទីស្ទ ពួកគេទាំងអស់បានញាស់ចេញ—ភាព—ជាកូនមាន់តូចរបស់ពួកគេ។ ពួកគេ “ស្រែក ស្រែក ស្រែក” ហើយនិយាយអំពី កន្លែងភ្លាស់ដែលពួកគេត្រូវបានញាស់ចេញ។

384 ប៉ុន្តែខ្ញុំចូលចិត្តមានឪពុក ម្តាយ។ សូមលើកតម្កើងព្រះនាមព្រះអម្ចាស់! មិនមានច្រើនទេកើតមកជាមួយខ្ញុំ ប៉ុន្តែអ្វីដែលមានគឺបងប្អូនខ្ញុំ។ អាម៉ែន។ យើងមានម្តាយដែលឆ្លើយនៅពេលអ្នក...មាតាដែលគង់នៅស្ថានសួគ៌ ដែលជាមាតាយើងទាំងអស់។ “ដូចជាមេមាន់ក្រុងកូនរបស់វា ហើយសម្លឹងទៅក្រុងពួកគេ ហើយ—ហើយគ្រឿងលើនាង...ចិញ្ចឹមកូនរបស់នាង ខ្ញុំនឹងចិញ្ចឹមអ្នកយ៉ាងនោះដែរ។ ក្រុងយេរូសាឡឹមអើយ ក្រុងយេរូសាឡឹមអើយ តើប៉ុន្មានដងទៅហើយដែលខ្ញុំក្រុងអ្នករាល់គ្នាដូចមេមាន់! តើប៉ុន្មានដងដែលខ្ញុំនឹងធ្វើឱ្យអ្នកក្លាយជារបស់ខ្ញុំ ប៉ុន្តែអ្នកមិនព្រម។ អ្នកមានសិក្ខាសាលាផ្ទាល់ខ្លួន ហើយភ្លាស់ពួកសង្ឃរបស់អ្នក។ ពួកគេបានបង្រៀនអ្នកប្រឆាំងនឹងខ្ញុំ។ ឥឡូវនេះអ្នកត្រូវបានទុកចោលដោយខ្លួនឯង។ ការបំផ្លិចបំផ្លាញរបស់អ្នកនៅខាងមុខអ្នក។”

385 ឥឡូវនេះខ្ញុំនិយាយថា អូ មនុស្សអើយ មនុស្សអើយ តើព្រះវិញ្ញាណបរិសុទ្ធនឹងសណ្ឋិតលើអ្នកប៉ុន្មានដង ដូចមេមាន់ធ្វើដាក់កូនរបស់វា ប៉ុន្តែអ្នកចង់បានផ្លូវរបស់អ្នក អ្នកនឹងបានផ្លូវរបស់អ្នកអំពីវា!

386 មួយយប់នេះខ្ញុំចង់អធិប្បាយពី “វិធីផ្ទាល់ខ្លួនរបស់អ្នក។” អ្នកដឹងទេ កាអ៊ីនចង់បានវិធីផ្ទាល់ខ្លួនរបស់គាត់។ មនុស្សចង់បានផ្លូវរបស់គាត់នៅថ្ងៃនេះ។ “ប៉ុន្តែមានផ្លូវដែលមើលទៅត្រឹមត្រូវ ប៉ុន្តែទិបញ្ចប់គឺសេចក្តីស្លាប់។”

387 ឥឡូវនេះមើល។ “នៅក្នុងនោះទ្រង់មានបន្ទូលថា ‘ថ្មីមួយ—កិច្ចព្រមព្រៀង ថ្មី...’” ខ្ញុំជឿថាឥឡូវនេះ...អត់ទេ? ខ្ញុំនៅកន្លែងខុស។

388 ខទី ២៨។

ព្រោះឯក្រឹត្យវិន័យនោះតែងតាំងមនុស្សឲ្យធ្វើជាសំដេចសង្ឃ
ដែលគេមានសេចក្តីកំសោយ តែសេចក្តីសម្បូរដែលមក
ក្រោយក្រឹត្យវិន័យ នោះបានតាំងព្រះរាជបុត្រាវិញ ដែលទ្រង់
បានគ្រប់លក្ខណ៍នៅអស់កល្បជានិច្ច។

389 សូមព្រះប្រទានពរជ័យរហូត ពីព្រះរាជបុត្រាមួយអង្គដែលនៅជារៀងរហូត
តាមលំដាប់របស់មុំលក្ខណ៍ក្នុងក្រុង។ ហើយទ្រង់មិនដែលមានការចាប់ផ្តើមទេ។
ទ្រង់មិនដែលមានទីបញ្ចប់។ ហើយច្បាប់មិនអាចបង្កើតអ្វីបានដូចនោះទេ ព្រោះ
វាជាសាច់ឈាម។ ក្រុមជំនុំមិនអាចបង្កើតអ្វីដូចនោះទេ និកាយ ពីព្រោះពួកគេ
ជាសាច់ឈាម។ ថ្នាក់—សិក្ខាសាលាមិនអាចបង្កើតអ្វីដូចនោះទេ។ ពួកគេបាន
ព្យាយាមអប់រំពិភពលោកទៅកាន់វា។ ពួកគេបានព្យាយាមរៀបចំវាដើម្បីវា។ ពួកគេ
បានព្យាយាមគ្រប់មធ្យោបាយក្នុងពិភពលោក ធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាច
ធ្វើបាន ហើយចាកចេញពីរឿងសំខាន់៖ “អ្នកត្រូវតែកើតនៅក្នុងវា។” ព្រះធ្វើឱ្យអ្នក
ក្លាយជាអ្វីដែលអ្នកពិតជាមិនមែន ដោយសារតែអ្នកឈប់ធ្វើការនេះ។

390 ឥឡូវនេះ ពួកណាសារិន អ្នកមិនត្រូវពាក់ចិញ្ចៀនទេ អ្នកមិនអាចពាក់នាឡិកា
បានទេ ហើយអ្នកត្រូវមានរបស់ជាក់លាក់ ដែលរបស់អ្នកត្រូវតែរឹងរូងបែបនេះ ដែលអាច
សំពត់របស់អ្នកត្រូវតែរឹងរូងបែបនោះ ហើយ—ហើយបុរសមិនអាចជាកម្មសិទ្ធិរបស់
ផ្ទះសំណាក់បានទេ។ ហើយគេនឹងមិនធ្វើបុណ្យជ្រមុជទឹកឲ្យអ្នកទេ ប្រសិនបើអ្នក
មិនមែនជាពួកគេ។ ត្រូវហើយ។ នៅទីនេះ កាតូលិកចូលមក ហើយពួកគេមាន
របៀបរបស់ពួកគេ។ ហើយនៅទីនេះ មេតូឌីស្តចូលមក ពួកគេមានរបៀបរបស់
ពួកគេ។ ពួកគេម្នាក់ៗមានជំងឺដើម្បីវាសំរហូតដល់។ ប្រសិនបើអ្នកមិនធ្វើវាទេ
នោះហើយជាអ្វីទាំងអស់។ ឃើញទេ?

391 ហើយបន្ទាប់មក ប៉ុន្តែរឿងពិតគឺនេះ គឺ “គ្មានអ្វីនៅក្នុងដៃខ្ញុំទេ! ខ្ញុំតោងជាប់នឹង
ឈើឆ្កាងរបស់ទ្រង់។ ឱព្រះជាម្ចាស់អើយ អាក្រាត រហូស ត្រូវការកម្លាំងចិត្ត អូ
ខ្ញុំមកដោយបន្ទាបខ្លួនបំផុត ព្រះគ្រីស្ទ ដោយសារភាពថាខ្ញុំគ្មានអ្វីសោះ ហើយ

គ្មានអ្វីនៅក្នុងខ្លួនខ្ញុំទេ។ ឱព្រះជាម្ចាស់អើយ សូមទទួលទូលបង្គំផង។” បន្ទាប់មក ព្រះជាម្ចាស់ទទួលអ្នក។

392 ឥឡូវនេះ អ្នកប្រហែលជាមិនស្គាល់ អេ ប៊ី ស៊ី របស់អ្នកទេ។ អ្នកប្រហែលជាមិនស្គាល់ការហ្វូត្រីសណែកទេ។ អ្នកប្រហែលជាដឹង អត់ដឹងពីហ្គីប៊ូ ហារ ពីស្តាំពីដៃឆ្វេង។ វាមិនមានអ្វីខុសប្លែកពីអ្វីដែលអ្នកមិនដឹង។ មានរឿងមួយដែលអ្នកត្រូវដឹងថា ព្រះយេស៊ូវគ្រីស្ទបានជំនួសអ្នកជាមនុស្សមានបាប។ ហើយអ្នកយកកន្លែងរបស់អ្នក ឈរក្នុងសេចក្តីសុចរិតរបស់ទ្រង់ ដោយសារភាពរាល់ថ្ងៃថាអ្នកខុស ហើយស្រឡាញ់ទ្រង់ឲ្យអស់ពីចិត្ត ហើយបំណងចិត្តទាំងមូលរបស់អ្នកត្រូវបានកំណត់ចំពោះទ្រង់ នោះអ្នកនឹងបានស្ថានសួគ៌។ នោះហើយជាអ្វីទាំងអស់សម្រាប់វា សម្រាប់ជីវិតដែលនៅក្នុងព្រះគ្រីស្ទត្រូវតែនៅក្នុងអ្នក បើមិនដូច្នោះទេ អ្នកនឹងត្រូវបាត់បង់។

393 មុននឹងបញ្ចប់ តើអ្នកនៅចាំកិច្ចព្រមព្រៀងគ្មានលក្ខខណ្ឌដែលព្រះបានធ្វើជាមួយអំប្រាហាំមទេ? តើទ្រង់បានធ្វើអ្វីខ្លះនៅល្ងាចនោះ នៅពេលដែលព្រះមានបន្ទូលថា “ឱខ្ញុំមើល...” នៅពេលដែលអំប្រាហាំមបាននិយាយថា “អនុញ្ញាតឱខ្ញុំមើលពីរបៀបដែលអ្នកនឹងធ្វើវា។” ជំពូកទី១៦ខ្ញុំគិតថាវាគឺជាលោកុប្បត្តិ។ “អនុញ្ញាតឱខ្ញុំមើលពីរបៀបដែលអ្នកនឹងធ្វើវា។”

394 បាននិយាយថា “មកទីនេះ អំប្រាហាំម។” ហើយទ្រង់បានដកអំប្រាហាំមចេញ ហើយមានបន្ទូលថា “ទៅយក—ចៀមឈ្មោលមួយ ហើយទៅយក—យក—ពពែមួយ ហើយទៅយកគោដំទង់មួយឱ្យអញ។ ហើយអញចង់ឱ្យឯងយកវាដាក់ទីនេះ ហើយធ្វើជាជង្វាយ។”

395 លោកអំប្រាហាំមបានទៅយកចៀម—និងពពែ និង—និង—កូនចៀម ឬកូនគោ។ ហើយគាត់បានសម្លាប់ពួកគេ។ ពួកគេសុទ្ធតែជាជង្វាយដ៏បរិសុទ្ធ។ ហើយបំបែកពួកគេពាក់កណ្តាលជាពីរ ហើយដាក់ចេញ។ បន្ទាប់មក គាត់ក៏ទៅយកអណ្តើកពីរក្បាលមកដាក់។ បន្ទាប់មក លោកអំប្រាហាំមបានមើលសត្វស្លាបពីខាងលើ ដោយរង់ចាំព្រះយាងមក។ “ឥឡូវនេះ ព្រះអម្ចាស់ ទទយល់ជង្វាយ តើទ្រង់នឹងធ្វើដូចម្តេច? ទូលបង្គំមិនដឹងថាទ្រង់នឹងសង្គ្រោះមនុស្សដោយរបៀបណា តាមឆន្ទៈរបស់ទ្រង់។ ទូលបង្គំមិនដឹងថាទ្រង់នឹងធ្វើបែបនេះដោយរបៀបណាទេ។ តើទ្រង់អាចធ្វើវាដោយរបៀបណា ព្រះអម្ចាស់?”

396 ព្រះអម្ចាស់មានព្រះបន្ទូលថា “ឥឡូវនេះ មើល អំប្រាហាំ។ អ្នកគឺជាហោរា។ អ្នកជាមនុស្សខាងវិញ្ញាណ ហើយអ្នកនឹងយល់ពីអ្វីដែលខ្ញុំកំពុងនិយាយ។”

397 “មិនអីទេ ព្រះអម្ចាស់ ទូលបង្គំចង់ឃើញ។” ឥឡូវនេះទូលបង្គំគ្រាន់តែសម្តែង។

398 “ដូច្នេះ អំប្រាហាំ អ្នកឡើងមកទីនេះ ហើយចុះនៅទីនេះ ហើយមើលសត្វស្លាបទាំងនោះចុះ។” ដូច្នេះ គាត់ក៏ដេញសត្វស្លាបទាំងអស់ទៅឆ្ងាយ រហូតដល់ថ្ងៃលិច។

399 ហើយរឿងដំបូងដែលអ្នកដឹង ព្រះជាម្ចាស់បានយាងចុះមក។ នៅពេលដែលទ្រង់ចុះមក អំប្រាហាំចាប់ផ្តើមងងុយដេក។ ព្រះទ្រង់មានបន្ទូលថា “អំប្រាហាំ អញនឹងអោយឯងគេងលក់។”

400 ឥឡូវស្តាប់ មិត្តអ្នកច្បាប់។ ឃើញទេ ព្រះបានយកអំប្រាហាំចេញពីរូបភាពទាំងស្រុង គ្មានអ្វីសោះដែលគាត់ត្រូវធ្វើនៅក្នុងវា។ ហើយនោះជាវិធីដែលទ្រង់បានទទួលអ្នក។ អ្នកបាននិយាយ “អូ ខ្ញុំបានស្វែងរកព្រះ។” អ្នកមិនបានស្វែងរកទ្រង់ទេ។

401 គឺព្រះបានស្វែងរកអ្នក “គ្មានអ្នកណាអាចមករកខ្ញុំបានឡើយ លើកលែងតែព្រះបិតារបស់ខ្ញុំទាញគាត់មុនប៉ុណ្ណោះ។” ឃើញទេ?

402 នោះគឺជាព្រះដែលស្វែងរកអ្នក មិនមែនអ្នកស្វែងរកព្រះទេ។ អ្នកមិនដែលធ្វើវាទេ។ ធម្មជាតិរបស់អ្នកគឺខុស។ អ្នកគឺជាជ្រូក។ អ្នកមិនដឹងអ្វីហៅថាខុសទេ។ អ្នកគ្រាន់តែរស់នៅក្នុងភាពជាជ្រូក។ នោះជាអ្វីដែលអ្នកដឹង។ អ្នកស្រលាញ់វា។ ជឹកស្រាបៀរ វិលជុំវិញ ដើរលេងជាមួយប្រពន្ធក្រោយ ហើយធ្វើអ្វីៗគ្រប់យ៉ាងគឺអាក្រក់ ហាក់ដូចជាល្អ។ “បងប្អូនអើយ ពួកយើងមានពេលវែងឆ្ងាយ!” អ្នកគិតថាវាល្អ។

403 ប៉ុន្តែព្រះជាម្ចាស់គោះបេះដូងអ្នក។ ប្រងប្រុស ប្រាណហាំគោះនៅលើវេទិកា—អដរ។ នោះហើយជាអ្វីដែលធ្លាស់ប្តូរ។ មិនមែនអ្នកគោះរកព្រះទេ។ ព្រះគោះរកអ្នក។ អំដាមមិនដែលគោះបេះដូងរបស់ព្រះទេ ព្រះបានគោះបេះដូងរបស់អំដាម។ ហើយអ្នកជាកូនរបស់អំដាម។ ត្រូវហើយ។ មុនអំដាមអាចជាកូនរបស់ព្រះ នោះ

ព្រះត្រូវគោះបេះដូងគាត់ម្តងទៀត។ មុនពេលអ្នកអាចក្លាយជាកូនប្រុសរបស់ព្រះ ព្រះជាម្ចាស់ត្រូវតែគោះបេះដូងអ្នក។

404 បន្ទាប់មក អំប្រាហាំបានចូលទៅដេក។ ហើយពេលគាត់ចូលគេង តើគាត់ ឃើញអ្វីមុនគេ? ភាពងងឹត គួរឱ្យខ្លាច គួរឱ្យព្រួយ នោះជាសេចក្តីស្លាប់។ ដែល កើតឡើងលើជាតិសាសន៍ទាំងមូល។ បន្ទាប់មក គាត់មើលទៅឆ្ងាយជាងនោះ បន្តិច គាត់ក៏ឃើញចង្ក្រានហុយផ្សេងៗ។ មុនពេលអ្នកអាចមានផ្សេងអ្នកត្រូវតែមាន ភ្លើង។ នោះហើយជាមូលហេតុដែលខ្ញុំជឿលើឋាននរកជាកន្លែងដុត។ ត្រូវហើយ។

405 ទ្រង់បានបង្ហាញថា យើងរាល់គ្នាត្រូវស្លាប់ ហើយយើងរាល់គ្នាគួរទៅនរក ព្រោះយើងជាមនុស្សមានបាប។

406 ឥឡូវនេះ ប៉ុន្តែលើសពីនោះ គាត់បានឃើញពន្លឺពណ៌សបន្តិច។

407 ហើយពន្លឺពណ៌សតូចនេះ តើពន្លឺជាអ្វី? តើពន្លឺពណ៌សនោះជាអ្វី? បង្គោល ភ្លើងដែលបានទៅមុខជនជាតិអ៊ីស្រាអែល។ បង្គោលភ្លើងដែលបានជួបប៉ុលនៅ លើផ្លូវចុះទៅក្រុងដាម៉ាស។ បង្គោលភ្លើងដែលបានយកពេត្រុសចេញពីគុក។ បង្គោលភ្លើងដែលមាននៅទីនេះយប់នេះ។

408 ព្រះដ៏អស់កល្ប ជានិរន្តរ៍នោះ ទ្រង់ផ្ទាល់បានដើររវាងដង្វាយទាំងនេះ (អូ ខ្ញុំអើយ) ទៅវិញទៅមកនៅលើនីមួយៗ។ “នេះជារបៀបដែលអញនឹងធ្វើ វា អំប្រាហាំ។ មើលអញ តើអញនឹងធ្វើអ្វី។ អញកំពុងធ្វើកិច្ចព្រមព្រៀងនៅ ទីនេះ។ ហើយអញនឹងស្បថថា តាមពូជនោះ អញនឹងលើកឡើងអ្នកអង្វរជំនួស ម្នាក់។ អញនឹងធ្វើសេចក្តីសញ្ញានឹងសេចក្តីស្លាប់។ ហើយអញនឹងថ្កោលទោស សេចក្តីស្លាប់ ដោយសាច់ឈាម ព្រោះអញផ្ទាល់នឹងមកទទួលវា។ អំប្រាហាំ” បាននិយាយថា “តាមរយៈពូជរបស់អ្នក អំប្រាហាំនឹងមក អ្នកនឹងក្លាយជាបិតានៃ ពិភពលោក តាមរយៈពូជរបស់អ្នក។ ហើយមិនមែនតែអ្នកទេ អញធ្វើការសន្យា នេះជាមួយនឹងអ្នក ប៉ុន្តែជាមួយពូជអ្នកបន្ទាប់ពីអ្នក។” ទ្រង់ជ្រាបថាគ្រប់គ្នានឹង មក។ “មិនមែនពួកគេ ប៉ុន្តែអ្វីដែលអញធ្វើ។ អញនឹងធ្វើវា អំប្រាហាំ។ អញបាន ទុកចិត្តអំជាម ហើយគាត់បានបំបែកវា។ ហើយម្នាក់ៗបំបែកវា។ ប៉ុន្តែអញនឹងធ្វើ វាដោយខ្លួនឯង ហើយស្បថដោយខ្លួនឯង ‘អញនឹងរក្សាវា’” អាម៉ែន។ អាម៉ែន។ អាម៉ែន។

409 តើយើងធ្វើអ្វី យើងធ្វើសេចក្តីសញ្ញា? ខ្ញុំនិយាយថា “បងប្រុស នេវីល...” ឥឡូវ មើលវា បន្តិច។ ខ្ញុំនិយាយថា “បងប្រុស នេវីល ខ្ញុំនឹងប្រាប់អ្នកពីអ្វីដែលខ្ញុំនឹងធ្វើ។ ប្រសិនបើអ្នកនឹងអធិប្បាយរហូតដល់...យប់ថ្ងៃស្អែក និងយប់បន្ទាប់ រហូតដល់ ថ្ងៃពុធ ខ្ញុំនឹងអធិប្បាយពីថ្ងៃពុធ រហូតដល់ថ្ងៃអាទិត្យ។” [កន្លែងទទេនៅលើកាសែត —អដ។] “អ្នកធ្វើកិច្ចព្រមព្រៀងនោះ?”

410 “បាទ លោក។”

411 នេះជាវិធីដែលយើងធ្វើ។ “ចាប់ដៃគ្នា ក្មេងប្រុស។” នោះហើយជាវា។ នោះជា កិច្ចព្រមព្រៀងនៅអាមេរិក។ នោះហើយជារបៀបដែលយើងធ្វើកិច្ចព្រមព្រៀង។

412 ឥឡូវនេះ តើគេធ្វើកិច្ចសន្យានៅជប៉ុនដោយរបៀបណា? យើងបង្កើត និយាយ ថា “អ្នកធ្វើដូច្នោះ-និង-ដូច្នោះ ហើយខ្ញុំនឹងធ្វើដូច្នោះ-និង-ដូច្នោះ។” យើងយកអំបិល បន្តិច ព្រោះអំបិលជារសជាតិមួយ។ ហើយយើងយកអំបិល ហើយខ្ញុំបោះវាទៅលើ បងប្រុស នេវីល ហើយបងប្រុសនេវីលយកអំបិល—អំបិលហើយបោះវាមកលើ ខ្ញុំ។ នោះគឺជាកិច្ចសន្យាផ្សារភ្ជាប់។

413 តើជាវីឌីវីងស្តូន ធ្វើសន្និសីទជាមួយជនជាតិអាហ្វ្រិកនីហ្គ្រោដោយ របៀបណា ដើម្បីចូលទៅក្នុងទឹកដីរបស់គាត់? គាត់បានទៅទទួលមេដឹកនាំ ដែល គាត់អាចឆ្លងកាត់ទីនោះ ដើម្បីផ្សាយដំណឹងល្អ និងធ្វើកិច្ចការ។ ហើយពួកគេ បានយកកែវស្រា។ នេះគឺជាកិច្ចសន្យាជាមួយនឹងមនុស្សនៅអាហ្វ្រិកនីហ្គ្រោ។ ពួកគេមានស្រាមួយកែវ។ ហើយមេដឹកនាំនីហ្គ្រោក៏ដកសរសៃរបស់ខ្លួនចេញ ហើយបង្ហូរដាក់ក្នុងកែវស្រានេះ។ ជាវីឌីវីងស្តូន បានដកសរសៃរបស់គាត់ ចេញ ហើយបង្ហូរវាដាក់ក្នុងកែវស្រា។ ពួកគេបានកូរវាឡើង។ លីវីងស្តូនបានផឹក វាពាក់កណ្តាល ហើយមេដឹកនាំនីហ្គ្រោផឹកវាពាក់កណ្តាល។ រួចគេជូនអំណោយ គ្នាទៅវិញទៅមក។ មេដឹកនាំនីហ្គ្រោ និងលោក ជាវីឌីវីងស្តូន បាននិយាយថា “តើអ្នកត្រូវការអ្វីខ្លះ?”

414 គាត់បាននិយាយថា “អាវពណ៌សដែលអ្នកកំពុងពាក់។” ដូច្នោះ លីវីងស្តូន បានដោះអាវរបស់គាត់ចេញហើយប្រគល់វាទៅឲ្យមេដឹកនាំនីហ្គ្រោ។ គាត់បាន និយាយថា “តើអ្នកត្រូវការអ្វីខ្លះ?”

415 គាត់បាននិយាយថា “លំពែងដ៏ពិសិដ្ឋដែលអ្នកមាននៅក្នុងដៃ។”
 ដោយសារតែគាត់ដឹងថាគាត់អាចចូលទៅក្នុងនោះបាន ទើបគាត់យកលំពែង
 នោះ។ ពួកគេជាបងប្អូននឹងគ្នា ព្រោះពួកគេបានធ្វើកិច្ចសន្យា។

416 ពេលគាត់ចេញទៅ ហើយកុលសម្ព័ន្ធរត់ចេញទៅសម្លាប់គាត់ គាត់ក៏លើក
 លំពែងពិសិដ្ឋនោះឡើង។ ពេលគាត់លើកហើយ គេមើល ហើយនិយាយថា “អូ
 យើងមិនអាចប៉ះបុរសនោះបានទេ។” ហេតុអ្វី? “គាត់ជាបងប្រុសនៃសេចក្តីសញ្ញា
 ទោះបីគាត់មានស្បែកសក់ដោយ យើងមិនដែលឃើញគាត់ពីមុនមកទេ។” ពួកគេ
 មិនដែលដឹងថាពួកគេខ្មៅឡើយទាល់តែបានឃើញគាត់។ ពួកគេមិនដែលឃើញ
 សម្បុររបស់ពួកគេពីមុនមកទេ។ “ប៉ុន្តែគាត់ជាបងប្រុសនៃសេចក្តីសញ្ញា។ គាត់មាន
 លំពែងរបស់មេដឹកនាំនៅក្នុងដៃរបស់គាត់។”

417 ថ្ងៃនេះ ជាទិដ្ឋភាពដ៏ស្រស់ស្អាត នៃការដឹកសេចក្តីសញ្ញានៃព្រះលោហិត
 របស់ព្រះអម្ចាស់យេស៊ូវ ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធសណ្ឌិតលើយើង!
 យើងឆ្ពោះទៅមុខក្នុងព្រះនាមព្រះយេស៊ូវ ហើយទីសំគាល់ទាំងនេះនឹងធ្វើតាម
 ពួកគេដែលជាកម្មសិទ្ធិ។ វាជាលំពែងដ៏ពិសិដ្ឋរបស់មេដឹកនាំ។ ឃើញថា វាជា
 កិច្ចសន្យាយ៉ាងណា?

418 តើពួកគេធ្វើបែបណានៅសម័យបូព៌ា? ពួកគេបានធ្វើសច្ចាប្រណិធាន គ្នា
 ទៅវិញទៅមក។ ពួកគេបានសម្លាប់សត្វមួយ បំបែកវាចេញ ហើយឈរនៅចន្លោះ
 នោះ។ ហើយ—បុរសទាំងពីរឈរនៅចន្លោះវា គឺជាសត្វដែលបំបែកជាពីរ។ ហើយ
 ពួកគេបានចងសម្ព័ន្ធមេត្រី។ “បើអញមិនរក្សាជឿនេះទេ បើអញធ្វើនេះមិនបាន
 ហេតុអ្វី ជឿយ៉ាងនេះហើយដូច្នោះ-និង-ដូច្នោះ សូមឱ្យខ្លួនឯងដូចសត្វដែលងាប់
 នេះ។ សូមឱ្យបកាយរបស់ខ្ញុំបានដូចសត្វដែលស្លាប់នេះ។” ហើយនៅពេលដែល
 ពួកគេធ្វើដូច្នោះ ពួកគេបានចុះកិច្ចព្រមព្រៀងនេះ ហើយឈរនៅចន្លោះនេះ។ ធ្វើការ
 ស្អប់ ស្អប់ថាពួកគេនឹងធ្វើវា។ ហើយគេហែកក្រដាសនោះចេញ ពីគ្នា ហើយ
 ប្រគល់ទៅឱ្យបុរសម្នាក់ ហើយម្នាក់ទៀតហុចទៅឱ្យអ្នកនៅបន្ទាប់។ នៅពេល
 ជាក់លាក់មួយពួកគេនឹងជួបគ្នា។ ហើយទុកឱ្យពួកគេស្លាប់ទៅ បើសិនជាពួកគេ
 មិនធ្វើតាមសម្បុរនោះ ហើយឱ្យដូចសត្វសាហារាទាំងនោះ។ ត្រូវហើយ។

419 តើអ្នកឃើញសត្វទាំងបីទេ? វាល្អឥតខ្ចោះ សាច់ចៀម ពពែ និងយញ្ញបូជា
 ដ៏ល្អឥតខ្ចោះទាំងបី។ តើកូនចៀមជាអ្វី...តើសត្វព្រាបជាអ្វី? ហើយតើព្រាបពីរ

ក្បាលមានន័យដូចម្តេច? ព្រាបទាំងពីរត្រូវបានបូជាសម្រាប់ទាំងការសង្គ្រោះ និងការព្យាបាលនៅក្នុង—ក្នុង...ដែលបានចូលទៅក្នុងវា។ ឃើញទេ? ដង្វាយ ជូនត្រូវបានធ្វើខុសគ្នា ប៉ុន្តែការព្យាបាលបានបន្តដូចគ្នា ហើយការសង្គ្រោះក៏បន្ត ដូចគ្នាដែរ។ ព្រាបពីរក្បាលមិនបែងចែកគ្នាទេ មានន័យថាតំណាងឱ្យទាំងពីរ។ សេចក្តីសង្គ្រោះ... “តាមរយៈស្នាមរូសរបស់ទ្រង់ យើងបានជាសះស្បើយ។ ទ្រង់ត្រូវរូសដោយសារអំពើវិលងរបស់យើង។ ជាមួយនឹងស្នាមរូសរបស់ ទ្រង់ យើងបានជាសះស្បើយ។” ពួកគេត្រូវបានដាក់នៅលើចំហៀង មិន បំបែក។ ប៉ុន្តែសម្បុរមេត្រីនោះជាចំណែកនៃសត្វនោះ (សត្វទាំងបី) ត្រូវបានកាត់ ដាច់ដោយឡែក។ អ្នកឃើញទេ? ពេលដែលពួកគេធ្វើដូច្នោះ ពួកគេបានហែក ហើយធ្វើសេចក្តីសញ្ញារបស់ខ្លួន។

420 សូមមើលអ្វីដែលព្រះកំពុងប្រាប់អំប្រាហាំ: “នៅកាល់រ៉ាវី នៅកាល់ រ៉ាវី យោងទៅតាមពូជរបស់អ្នក។ អ៊ីសាកចេញពីអ្នក អ៊ីសាកចេញពី ឯងដូច្នោះ-និង-ដូច្នោះ យ៉ាកុបចេញពីយ៉ាកុប គឺយ៉ូសែប ចេញពីយ៉ូសែប ចុះក្រោម ចុះក្រោម អ្នកស្នងបន្តរហូតដល់ទីបំផុត តាមរយៈពូជដ៏សុចរិតនោះ!” ទ្រង់...

421 ទ្រង់បានឆ្លងកាត់ នៅទីនេះ ដោយនិយាយថាព្រះអម្ចាស់របស់យើងបាន ផុសចេញពីជាតិសាសន៍ដែលមិនស្គាល់។ ម៉ូសេមិនដែលនិយាយសោះ សូម្បីតែ ចេញពីភាពជាសង្ឃ។ “ព្រះអម្ចាស់របស់យើងបានផុសចេញពីកុលសម្ព័ន្ធ យូដា។” មិនមែនចេញពីលើទេ ព្រោះពួកគេជាអ្នកច្បាប់ខាងសាច់ឈាម។ ប៉ុន្តែ ព្រះអម្ចាស់របស់យើងចេញពីស្រុកយូដា។ ថ្វាយសិរីសួស្តី! ហ្នឹងហើយ។ កន្លែង ដែលសន្យា!

422 ស្តាប់យ៉ាងយកចិត្តទុកដាក់ឥឡូវនេះ ដូចដែលយើងនឹងបញ្ចប់។ ហើយនៅ កាល់រ៉ាវី ព្រះជាម្ចាស់បានយាងចុះមកយករូបអង្គជាព្រះរាជបុត្រានៃព្រះ ដែល ទ្រង់បានគង់នៅ ហើយទ្រង់បានបំបែកវានៅកាល់រ៉ាវី។ លោហិតរបស់ទ្រង់ រូស កាត់ ហើយលំពែងមុតចូលទីនោះ ហើយហែកទ្រង់ចេញ ហើយឈាមរបស់ទ្រង់ ក៏ហូរចេញមក។ ហើយទ្រង់មានបន្ទូលថា “ឱព្រះវរបិតាអើយ ទូលបង្គំសូមថ្វាយ វិញ្ញាណរបស់ទូលបង្គំនៅក្នុងព្រះហស្តទ្រង់។” ទ្រង់បានឱនក្បាល។ ផែនដីក៏ញ័រ ផ្លេកបន្ទោរចាំង ផ្ការលាន់បន្លឺឡើង។ ព្រះកំពុងសរសេរសេចក្តីសញ្ញាអស់កល្ប របស់ទ្រង់។

423 ហើយទ្រង់បានយកព្រះសពទ្រង់ចេញពីផ្លូវ នៅថ្ងៃទីមួយនៃសប្តាហ៍ ហើយបានយកវាទៅស្ថានសួគ៌ ហើយអង្គុយនៅទីនោះជាសម្តេចសង្ឃ ទុកជាការចងចាំ កំណត់នៅទីនោះ យ៉ាងល្អឥតខ្ចោះ ជារៀងរហូត។ ហើយទ្រង់បានបញ្ជូនព្រះវិញ្ញាណ ដែលទ្រង់បានហែកចេញពីរូបកាយនោះ ត្រឡប់មកលើក្រុមជំនុំវិញ។ ហើយក្រុមជំនុំនោះនឹងត្រូវមានព្រះវិញ្ញាណដូចគ្នាដែលមាននៅក្នុងរូបកាយនោះ ឬវានឹងមិនចូលរួមជាមួយនឹងវានៅក្នុងការរស់ឡើងវិញ។ បំណែកទាំងពីរនេះត្រូវតែមកជាមួយគ្នាយ៉ាងល្អឥតខ្ចោះ។ ហើយប្រសិនបើក្រុមជំនុំនេះមិនល្អឥតខ្ចោះ នោះគឺពិតណាស់ ព្រះវិញ្ញាណតែមួយដែលគង់នៅក្នុងព្រះគ្រីស្ទ អ្នកនឹងមិនអាចទៅនៅក្នុងការលើកឡើងបានទេ។

424 មានសេចក្តីសញ្ញាដ៏នៅអស់កល្បជានិច្ច ណាបងប្អូន។ ស្វែងរកវាចេញដោយខ្លួនឯង អ្វីដែលនៅក្នុងចិត្តរបស់អ្នក។ ស្រឡាញ់ព្រះអម្ចាស់។ ត្រូវប្រាកដថាអ្នកបានសង្គ្រោះ។ កុំចាប់យកឱកាសលើវា។ អ្នកកំពុងលេងល្បែង។ អូ អ្នក យើងជាប្រជាជនអាមេរិកាំង ចូលចិត្តលេងល្បែង ប៉ុន្តែកុំលេងល្បែងនោះឱ្យសោះ។ អ្នកត្រូវប្រាកដថាអ្នកនិយាយត្រូវ។ មិនមែនដោយសារអ្នកបានចូលរួមក្នុងព្រះវិហារទេ ប៉ុន្តែដោយសារអ្នកពិតជាបានកើតជាថ្មីម្តងទៀតមែន ព្រះគ្រីស្ទបានយាងមករកអ្នកនៅក្នុងបុគ្គលនៃព្រះវិញ្ញាណបរិសុទ្ធ។

425 ឥឡូវនេះគ្រាន់តែជាការផ្តល់ជូន ផងដែរ ដូចជាខ្ញុំកំពុងបិទ។ យើងគួរសប្បាយចិត្តយ៉ាងណា ដែលបានឃើញព្រះវិញ្ញាណដូចគ្នាដែលនៅក្នុងព្រះយេស៊ូវគ្រីស្ទ ក្នុងចំណោមយើងរាល់គ្នា ធ្វើការដូចគ្នាដែលទ្រង់បានធ្វើ កាលទ្រង់នៅលើផែនដី! តើយើងគួរសប្បាយចិត្តប៉ុណ្ណា!

សូមឲ្យយើងអធិស្ឋានឥឡូវនេះ ពេលយើងអានក្បាល។

426 ព្រះអម្ចាស់អើយ វាជាថ្ងៃដ៏អស្ចារ្យ។ ទោះបីជាទូលបង្គំមានអារម្មណ៍ដូចដែលទូលបង្គំតែងតែមាន ទូលបង្គំហាជ័យ។ ទូលបង្គំមិនអាចតំណាងឱ្យសិរីភាពបានទេ ព្រះអម្ចាស់។ ទូលបង្គំសូមឲ្យទ្រង់អត់ទោសឲ្យទូលបង្គំពីមាត់ដ៏ល្ងង់ខ្លៅរបស់ទូលបង្គំ។ អូ ទូលបង្គំបានសារភាពអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ ហើយសុំសេចក្តីមេត្តាករុណា ដោយដឹងថាមានសម្តេចសង្ឃដ៏ធំម្នាក់ឈរនៅខាងស្តាំព្រះហស្តនៃព្រះ នៅស្ថានសួគ៌ ជាអ្នកមិនកើតមកពីអឺរ៉ុប តាមច្បាប់ និងក្រិតវិន័យ និងអ្វីៗផ្សេងៗ។ ប៉ុន្តែទ្រង់បានតាំងទីនោះដោយព្រោះព្រះគុណនៃព្រះ ដែល

ទន្ទឹងរង់ចាំ មុនកំណើតពិភពលោក ហើយបានឃើញទូលបង្គំនៅទីនេះក្នុងលោក
នេះ ហើយបានសុគតសម្រាប់អំពើបាបរបស់ទូលបង្គំ សូមនាំទូលបង្គំត្រឡប់ទៅ
នគរព្រះវិញ។ ទូលបង្គំសូមអរព្រះគុណព្រះបិតា ចំពោះការនេះ។

427 ហេតុនេះ ព្រះវិញ្ញាណនេះដែលសោយរាជ្យក្នុងរាស្ត្ររបស់ទ្រង់គឺអស់កល្ប
ជានិច្ច ដូចជាព្រះដ៏អស់កល្បជានិច្ចដែរ។ “ខ្ញុំផ្តល់ឱ្យគេនូវជីវិតអស់កល្ប ជីវិត
អស់កល្ប ជីវិតអស់កល្បជានិច្ច ហើយពួកគេនឹងមិនវិនាសឡើយ។” ហើយនៅ
ឯទីជំនុំជំរះ ពួកគេនឹងមិននៅទីនោះទេ។ ពួកគេបានឆ្លងផុតការជំនុំជំរះ។ ពួកគេ
បានចូលទៅក្នុងសិរីរុងរឿង។ “ហើយប្រសិនបើរោងខបោសចំនៅលើផែនដីនេះ
ត្រូវរលាយ យើងមានកន្លែងមួយរង់ចាំយើងនឹងមកដល់។” សូមអរគុណចំពោះ
ការនោះ ព្រះអម្ចាស់។

428 ទូលបង្គំអធិស្ឋានឥឡូវនេះ ប្រសិនបើមានអ្នកណាម្នាក់នៅទីនេះ យប់នេះ
ដែលមិនទាន់បានផឹកឈាមពិតនៃសេចក្តីសញ្ញា មិនដឹងមានន័យយ៉ាងណា
មិនដឹងថាភ័យជាថ្មីមានន័យយ៉ាងណា ដើម្បីឱ្យមានការប្រកបពិតប្រាកដជាមួយ
ព្រះគ្រីស្ទនៅក្នុងចិត្តរបស់ពួកគេ ឬក្នុងចិត្តរបស់នាង សូមឱ្យពួកគេទទួលទ្រង់
ឥឡូវនេះ ដូចដែលយើងរង់ចាំ និងផ្តល់ឱកាសនេះ។ ហើយនៅថ្ងៃនោះ យើង
អធិស្ឋានថា យើងបានតំណាងឱ្យដំណឹងល្អនៅក្នុងពន្លឺដ៏ត្រឹមត្រូវ។ យើងអធិស្ឋាន
ក្នុងព្រះនាមព្រះគ្រីស្ទ។

429 ពេលយើងអានរក្សាល តើមាននរណាម្នាក់លើកដៃថ្វាយព្រះគ្រីស្ទឬទេ ហើយ
និយាយ “ព្រះគ្រីស្ទនៃព្រះអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង។ សូមឱ្យ
ទូលបង្គំ ជាអ្នកបម្រើដែលមិនសក្តិសមរបស់ព្រះអង្គ ឥឡូវនេះ សូមទទួល
ព្រះវិញ្ញាណបរិសុទ្ធមកក្នុងចិត្តទូលបង្គំ។ ហើយផ្តល់ឱ្យទូលបង្គំនូវការធានានិង
សេចក្តីស្រឡាញ់ដែលទូលបង្គំពិតជាត្រូវការ?” បើអ្នកមិនទាន់បានវាទេ តើអ្នក
គ្រាន់តែលើកដៃទៅរកទ្រង់ដោយនិយាយថា “ព្រះអម្ចាស់អើយ នេះជាសញ្ញាមួយ
ដែលទូលបង្គំប្រាថ្នាចង់បាន?” តើអ្នកនឹងដាក់ដៃរបស់អ្នកបានទេ? ព្រះប្រទានពរ
អ្នកនៅទីនោះ ស្រ្តីអើយ។ ព្រះប្រទានពរអ្នកនៅទីនេះ លោក។ សូមថ្វាយព្រះពរនៅ
ទីនេះ លោក។ ព្រះនៅជាមួយអ្នក។ វាមិនអីទេ។ បុរសនេះនៅក្រោយគេនៅទីនេះ
សូមព្រះជាម្ចាស់ប្រទានពរដល់អ្នក បងប្រុសរបស់ខ្ញុំ។ ហើយអ្នកណាម្នាក់ទៀត

នៅមុនពេលយើងបញ្ចប់នេះ ដោយរង់ចាំមួយភ្លែត។ សូមព្រះប្រទានពរអ្នកនៅ ទីនោះ កូនប្រុស។ នរណាម្នាក់ផ្សេងទៀត?

430 “ឥឡូវនេះ ខ្ញុំប្រាថ្នា។ ទូលបង្គំចង់បានព្រះអម្ចាស់។ ទ្រង់ដឹងពីបេះដូងរបស់ ទូលបង្គំ។ ទ្រង់ជ្រាបពីអ្វីដែលនៅក្នុងចិត្តរបស់ទូលបង្គំ។ ទ្រង់ ព្រះវិញ្ញាណនៃ ព្រះគឺរហ័ស និងមុតជាងដាវមុខពីរ សូម្បីតែចាក់ទម្លុះដល់ខ្លួនឆ្អឹង ហើយជាអ្នក យល់ដឹងពីគំនិតនៃចិត្ត។” គិតពីរឿងនោះ។ ទ្រង់ជ្រាបពីគំនិតរបស់អ្នក ចេតនា របស់អ្នក។

431 តើអ្នកនឹងលើកដៃរបស់អ្នកទេ? និយាយថា “សូមអាណិតមេត្តាទូលបង្គំផង ព្រះជាម្ចាស់ឥឡូវនេះ។ ទូលបង្គំ—ទូលបង្គំចង់ឱ្យទ្រង់ជ្រាបថាទូលបង្គំដឹងថា ទូលបង្គំខុស ហើយទូលបង្គំដឹងវា ប៉ុន្តែទូលបង្គំចង់ឱ្យបានត្រឹមត្រូវឡើងវិញ។” មិនអីទេ ខណៈពេលដែលយើងគ្រាន់តែរក្សាក្បាលអោនចុះ សូមអធិស្ឋាន ឥឡូវនេះ សូមគិតបន្តិច។ យើងមិនចង់ប្រញាប់អំពីរឿងនោះទេ។

ថ្មនៃសម័យកាល បំបែកសម្រាប់ខ្ញុំ
អនុញ្ញាតឱ្យទូលបង្គំលាក់ខ្លួននៅក្នុងទ្រង់
សូមឱ្យទឹកនិងឈាម
ហូរពីចំហៀងរបស់ទ្រង់...
សម្រាប់បាបទ្វេដង... (ការព្យាបាលពីរដង ទ្រង់បានស្បថ
ដោយវា ជារឿងពីរដែលមិនអាចកែប្រែបាន។)
សូមសង្គ្រោះពីសេចក្តីក្រោធហើយធ្វើឱ្យខ្ញុំបរិសុទ្ធ។
ខណៈពេលដែលខ្ញុំចូល...

432 ឱព្រះអម្ចាស់អើយ សូមប្រោសប្រទានឱ្យយើងទាំងអស់គ្នានឹងទទួលស្គាល់ ថា ដង្ហើមទាំងនេះដែលយើងកំពុងដកកំពុងតែរំជើបរំជួល។ យើងមិនដឹងថានៅ ខាងមុខយើងមានប៉ុន្មាននាក់ទៀត។ នោះជាការប្រឹក្សាដ៏អស្ចារ្យរបស់ទ្រង់។ វា ត្រូវបានកំណត់ដោយទ្រង់។ អូ សូមមេត្តាដល់យើង។ ហើយចំពោះអ្នកដែល លើកដៃឡើង ព្រះអម្ចាស់អើយ មិនចាំបាច់រៀបរាប់អំពីពួកគេឡើយ។ ទ្រង់ស្គាល់ ពួកគេម្នាក់ៗ។ ប៉ុន្តែទូលបង្គំគ្រាន់តែថ្វាយការអធិស្ឋាននៃការអង្វរនេះសម្រាប់ ពួកគេ។ ទូលបង្គំសូមអធិស្ឋានថាទ្រង់នឹងដកការប្តោលទោសចេញពីចិត្តរបស់ ពួកគេ ហើយសូមឱ្យពួកគេចូលមកដោយក្លាហាន ឥឡូវនេះទៅកាន់បល្ល័ង្ក ដើរ

យ៉ាងគ្នាហានឡើងទៅបណ្តឹងនៃព្រះ ទាមទារឯកសិទ្ធិដែលព្រះប្រទានឱ្យរបស់
ពួកគេ។ ទ្រង់បានធ្វើឱ្យពួកគេលើកដៃឡើង។ ពួកគេមិនអាចធ្វើវាដោយខ្លួនឯង
បានទេ។ ហើយទូលបង្គំអធិស្ឋានទៅព្រះថាទ្រង់នឹងប្រទានរឿងនេះក្នុងព្រះនាម
របស់ព្រះយេស៊ូវ។ អាម៉ែន។

...ខ្លួនខ្ញុំនៅក្នុងទ្រង់

ឥឡូវនេះ សូមថ្វាយបង្គំទ្រង់ឥឡូវនេះ។

អនុញ្ញាតឱ្យទឹកនិង...(អូ ខ្ញុំអើយ!)

ពីរបួសនៅចំហៀងរបស់ទ្រង់ដែលហូរ

សម្រាប់ជាការព្យាបាលពីអំពើបាបទេ

សូមសង្គ្រោះពីសេចក្តីក្រោធ ហើយធ្វើឲ្យខ្ញុំបរិសុទ្ធ។

433 តើមានប៉ុន្មាននាក់ដែលមានអារម្មណ៍ល្អឥឡូវនេះ? លើកដៃឡើងនិយាយ
ថា “សរសើរតម្កើងព្រះជាម្ចាស់!” ក្រុមជំនុំនិយាយថា “សរសើរតម្កើង
ព្រះជាម្ចាស់!”—អដ។ អូ ទ្រង់អស្ចារ្យណាស់! អូ!

មានបន្ទប់នៅប្រភពទឹក។ តើអ្នកស្គាល់ទេបងស្រី ហ្គេតធី? តោះ។ តើមាន
ប៉ុន្មាននាក់ស្រលាញ់បទហ្នឹង? ឥឡូវនេះ យើងនឹងមានពិធីបុណ្យជ្រមុជទឹក នៅ
បន្តិចទៀត។ (អ្នកនឹងធ្វើបុណ្យជ្រមុជទឹកពួកគេ?) មិនអីទេ។

...បន្ទប់ បាទ មានបន្ទប់

មានបន្ទប់នៅប្រភពទឹកសម្រាប់អ្នក

បន្ទប់ បន្ទប់...

434 ត្រូវហើយ។ បេក្ខភាពទាំងនោះទទួលបុណ្យជ្រមុជទឹក បុរសនឹងចូលទៅ
បន្ទប់នេះ ស្រ្តីទៅបន្ទប់មួយនេះ មិនអីទេអស់អ្នកដែលត្រូវទទួលបុណ្យជ្រមុជទឹក
ក្នុងព្រះនាមដ៏មានព្រះពរនៃព្រះអម្ចាស់របស់យើង។

...ល្អចំពោះអ្នក

មានបន្ទប់នៅប្រភពទឹកសម្រាប់អ្នក

ព្រះទ្រង់ល្អណាស់ចំពោះខ្ញុំ

មានបន្ទប់នៅប្រភពទឹកសម្រាប់អ្នក។

435 ទាំងអស់គ្នាឥឡូវនេះ៖

បន្ទប់ បន្ទប់ មែនហើយ មានបន្ទប់
មានបន្ទប់នៅប្រភពទឹកសម្រាប់អ្នក
អូ បន្ទប់ បន្ទប់ មែនហើយ មានបន្ទប់
មានបន្ទប់នៅប្រភពទឹកសម្រាប់អ្នក។

436 អូ ខ្ញុំចូលចិត្តបទចាស់នោះ។ មែនអត់?

មានបន្ទប់នៅប្រភពទឹកសម្រាប់អ្នក
អូ បន្ទប់ បន្ទប់ មានបន្ទប់ជាច្រើន
មានបន្ទប់នៅប្រភពទឹក។

437 ពេលដែលអ្នកចាស់ទុំបានចូលទៅដើម្បីរៀបចំពិធីជ្រមុជទឹក ខ្ញុំសូមពន្យល់
អ្នកស្តាប់ទាំងអស់គ្នា។ ហើយខ្ញុំនឹងសួរឪពុកមួយចំនួន ប្រសិនបើពួកគេអាច
ខ្ញុំនៅក្នុងបន្ទប់ នៅពេលដែលពួកគេរួចរាល់ សូមមក—ហើយប្រាប់ខ្ញុំ ដូច្នោះយើង
អាចផ្លាស់កន្លែងមីក្រូហ្វូន។ យើងចង់ឱ្យអ្នកទាំងអស់គ្នាឃើញរឿងនេះ។ ប្រហែល
ដប់នាទីទៀត ហើយក្រុមជំនុំនឹងត្រូវចាកចេញ។

438 ឥឡូវនេះ ខ្ញុំចង់អានបទគម្ពីរដ៏ពិសិដ្ឋមួយចំនួនសម្រាប់អ្នក។ ខ្ញុំចង់អាន
ពួកគេចេញពីសៀវភៅកិច្ចការ។ ហើយខ្ញុំចង់ចាប់ផ្តើមនៅខទី១២ នៃជំពូកទី២
នៃកិច្ចការ។

439 ឥឡូវនេះ ខ្ញុំចង់ឱ្យអ្នកកត់សម្គាល់នៅក្នុងជំពូកទី១៦ នៃលូកា ឬរបស់
ម៉ាថាយ ខ្ញុំជឿថាវាគឺជាព្រះយេស៊ូវកំពុងយាងចុះពីលើភ្នំ។ ពួកគេ...បាន
និយាយទៅកាន់ពួកសិស្សរបស់ទ្រង់ថា “តើមនុស្សថាខ្ញុំជានរណា?”

440 “ហើយពួកគេមួយចំនួនបាននិយាយថា ហេតុអ្វី ទ្រង់គឺ អេលីយ៉ា។ ហើយ
អ្នកខ្លះនិយាយថា ទ្រង់—គឺជា ហោរា។ ហើយអ្នកខ្លះនិយាយថាទ្រង់ជាអ្នកនេះឬ
អ្នកផ្សេងទៀត។”

441 ទ្រង់មានបន្ទូលថា “ប៉ុន្តែតើអ្នកនិយាយថាខ្ញុំជានរណា?”

442 ហើយពេត្រុសបាននិយាយថា “ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏
មានព្រះជន្មរស់។” ត្រូវហើយ?

443 ព្រះយេស៊ូវមានព្រះបន្ទូលថា “ស៊ីម៉ុន បារ-យ៉ូណាស អ្នកពិតជាមានពរ
ហើយ ដ្បិតសាច់ឈាមមិនបានបង្ហាញការនេះដល់អ្នកទេ។ អ្នកមិនដែលរៀន

នៅក្នុងសិក្ខាសាលាទេ។ អ្នកមិនដែលរៀនវាដោយមនុស្សទេ។” បាននិយាយថា “ប៉ុន្តែ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌បានបើកសម្តែងការនេះដល់អ្នករាល់គ្នាហើយ។ ហើយខ្ញុំនិយាយថាអ្នកគឺជាពេត្រុស។ នៅលើថ្មដានេះ ខ្ញុំនឹងសង់ព្រះវិហាររបស់ខ្ញុំ។ ទ្វារនរកនឹងមិនឈ្នះវាទេ។ ហើយខ្ញុំឲ្យកូនសោនគរស្ថានសួគ៌ទៅអ្នក។” តើវាត្រូវទេ? “ហើយអ្វីដែលអ្នកស្រាយនៅលើផែនដី ខ្ញុំនឹងស្រាយវានៅស្ថានសួគ៌។ អ្វីដែលអ្នកចងនៅលើផែនដី ខ្ញុំនឹងចងវានៅស្ថានសួគ៌។” តើទ្រង់មានន័យចឹងឬ? ទ្រង់នឹងមិនបានមានបន្ទូលវាទេ។ ឥឡូវនេះ ពេត្រុសមានកូនសោរទៅកាន់អាណាចក្រ។

444 ឥឡូវនេះ អ្នកខាងព្រះវិហារកាតូលិក អ្នកប្រហែលជាគិតថា នេះជាការដែលអ្នកនិយាយថា “ព្រះវិហារកាតូលិកសាងសង់លើគ្រឹះពេត្រុស។” មិនអីទេ យើងនឹងស្វែងយល់។ “ពួកគេមានកូនសោ។ ព្រះវិហារកាតូលិកនៅតែមានកូនសោ។”

445 ចូរយើងស្វែងរកអ្វីដែលពេត្រុសបានធ្វើអំពីកូនសោនោះ ឃើញទេ នោះយើងនឹងរកឃើញ។ ព្រះគម្ពីរមានបន្ទូល ទៅពេត្រុស និងសាវ័កដទៃទៀតថា “ចូរទៅកាន់ពិភពលោកទាំងមូល។ បើអ្នករាល់គ្នានឹងអត់ទោសបាបដល់អ្នកណា នោះបាបគេនឹងបានអត់ទោសឲ្យ។ តែបើអ្នករាល់គ្នានឹងប្រកាន់ទោសបាបចំពោះអ្នកណា នោះបាបគេនឹងត្រូវប្រកាន់ជាប់វិញ។” នោះខ្ញុំអាចនិយាយបានដូច្នោះ...នរណាម្នាក់ប្រហែលជាមិនយល់ពីអ្វីដែលខ្ញុំចង់មានន័យទេ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសាវ័កថា៖ “អ្នកណាធ្វើបាបអ្នករាល់គ្នាហើយអ្នកអត់ទោសឲ្យ ខ្ញុំក៏អត់ទោសឲ្យដែរ។ ហើយអ្នកណាដែលប្រព្រឹត្តអំពើបាបដែលអ្នកមិនអត់ទោសឲ្យ ហើយកាន់វាប្រឆាំងនឹងគេ ខ្ញុំក៏នឹងប្រឆាំងនឹងគេដែរ។” នោះហើយជាអ្វីដែលព្រះយេស៊ូវមានបន្ទូល។

446 មើលព្រះវិហារកាតូលិកជំរុញឱ្យទៅកាន់រឿងនោះ។

447 ប៉ុន្តែសូមស្វែងយល់ពីរបៀបដែលពួកគេធ្វើវា។ បើយើងរកឃើញថាគេធ្វើវាដោយរបៀបណា នោះយើងគួរធ្វើវាតាមវិធីដែល។ ឥឡូវនេះសូមស្វែងយល់។

448 វាជាថ្ងៃបុណ្យទី៥០។ ព្រះវិហារកំពុងត្រូវបានសម្តែង។ ពួកគេទាំងអស់នៅក្នុងបន្ទប់ខាងលើ។ បុរសបានចេញពីទីនោះដោយនិយាយលេងសើចខុសៗគ្នា។ ហេតុអ្វី? គ្រប់ភាសានៅក្រោមស្ថានសួគ៌ត្រូវបានបង្ហាញនៅទីនោះ។ ភាសាអង់គ្លេសក៏នៅទីនោះដែរ។ គ្រប់ភាសានៅក្រោមស្ថានសួគ៌ត្រូវតែនៅទីនោះ

តើភាសាអ្វីត្រូវបាននិយាយនៅថ្ងៃនោះ។ ទៅមុខនៅទីនេះ ហើយផ្តល់ភាសា ជាច្រើន និងរបៀបដែលជនជាតិក្រេត និងអ្នកចម្លែក និងប្រូសេស្ត័រនៃទីក្រុង រ៉ូម និង—និង—និងជនជាតិអាវ៉ាប់ និងទាំងអស់និយាយនិងលើក... ឥឡូវនេះ ពួកគេមិនបាននិយាយជាភាសាដែលមិនស្គាល់ទេ។ ពួកគេនិយាយជាភាសា ដែលគេស្គាល់ ទៅកាន់មនុស្ស។ ភាសាដែលមិនស្គាល់ ប៉ុន្តែជាភាសាដែល ម្នាក់ៗយល់។ មនុស្សមានបាប ដែលជាអ្នកមិនជឿ អាចស្តាប់យល់នូវអ្វីដែល គាត់កំពុងនិយាយ។ “តើយើងអាចស្តាប់បានភាសាកំណើតរបស់យើង—ដោយ របៀបណា?”

449 ឥឡូវនេះមើល។ ឥឡូវនេះសំណួរបានមកដល់។ ឥឡូវនេះ “អ្នកផ្សេងទៀត ចំអក។” ខទី ១២ មិនអីទេ។

អ្នកទាំងនោះមានសេចក្តីអស្ចារ្យ ព្រមទាំង...រាល់ក្នុងចិត្ត ក៏ស្នូតគ្នា ទៅវិញទៅមកថា តើការនេះដូចម្តេចហ្ន៎?

តែមានអ្នកខ្លះចំអកឲ្យថា ពួកនេះ...ស្រវឹងស្រាថ្មីទេ។

450 ពួកគេបានចំអកឱ្យពួកគេ។ ដោយសារតែ របៀបដែលគេធ្វើយ៉ាងម៉េច? ពួកគេស្រឡាត់កាំងដូចមនុស្សស្រវឹង ដូចមនុស្សស្រវឹង។ និយាយមិនដឹងថាគេ និយាយអ្វី តែកំពុងផ្សាយដល់ក្រុមជំនុំជាភាសាដែលគេមិនចេះ ប៉ុន្តែក្រុមជំនុំ បានដឹង។ ឃើញទេ? ត្រូវហើយ។

អ្នកខ្លះ...បាននិយាយថា ពួកគេពោរពេញដោយស្រាថ្មី មើលពីរបៀប ដែលពួកគេកំពុងសម្តែង។

អ្នកខ្លះទៀតចំអកថា អ្នកទាំងនេះ...គឺពោរពេញទៅដោយ...

“ប៉ុន្តែពេត្រុស...” មើលចុះ បងប្អូន! អ្នកបានទទួលសោ។

នោះពេត្រុសក៏ឈរឡើង ជាមួយនឹងពួក១១នាក់ ក៏បន្លឺសំឡេង និយាយទៅគេថា...

ឥឡូវនេះ សូមចាំថា នេះគឺជាការសម្តែងលើកដំបូងនៃព្រះវិហារ។

...ឱពួកសាសន៍យូដា និង...ពួកអ្នកនៅក្រុងយេរូសាឡឹមទាំងអស់គ្នា អើយ សូមឲ្យអ្នករាល់គ្នាដឹងសេចក្តីនេះ ហើយប្រុងស្តាប់ពាក្យខ្ញុំចុះ៖

ដ្បិតអ្នកទាំងនេះមិនមែនស្រីរឹង ដូចជាអ្នករាល់គ្នាគិតស្មាននោះទេ ព្រោះទើបនឹងម៉ោង៩ព្រឹកនៅឡើយ។

ហាងស្រាក់មិនបានបើកដែរ។ ឃើញទេ?

នេះគឺជាសេចក្តីទំនាយរបស់ហោរាយ៉ូអែលវិញ ដែលលោកទាយទុកមកថា

...ព្រះទ្រង់មានព្រះបន្ទូលថា ដល់ថ្ងៃជាន់ក្រោយបង្អស់ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើគ្រប់ទាំងមនុស្ស៖ នោះកូនប្រុស...កូនស្រី ឯងរាល់គ្នានឹងទាយទំនាយ ពួកកំឡោះឯងរាល់គ្នា នឹងឃើញការជាក់ស្តែង ហើយពួកចាស់ៗ របស់ឯងរាល់គ្នានឹងយល់សប្តិ៖

នៅគ្រានោះ អញនឹង...ចាក់ព្រះវិញ្ញាណអញ...ទៅលើទាំងពួកអ្នកបំរើប្រុសស្រីផង ហើយគេនឹងទាយទំនាយដែរ៖

អញនឹងសំដែងការអស្ចារ្យ នៅលើមេឃ និងទិសំគាល់នៅដែនដី...

ឥឡូវនេះ វាគឺជាពេត្រុសកំពុងអធិប្បាយឥឡូវនេះ ដែលជាអ្នកដែលមានកូនសោ។

...គឺជាឈាម...ភ្លើង...ហើយនិងកំសួលផ្សេងៗ

ថ្ងៃនឹងប្រទៅជាងងឹត...ហើយខែនឹងទៅជាឈាម មុនដែលថ្ងៃធំខ្ពស់របស់ព្រះអម្ចាស់មកដល់៖

នោះអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ គេនឹងបានសង្គ្រោះ។

ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសំដែងបង្ហាញមកអ្នករាល់គ្នា ដោយការប្រទ្ធិបារមី ការអស្ចារ្យ និងទិសំគាល់ ដែលព្រះទ្រង់បានធ្វើ... នៅកណ្តាលអ្នករាល់គ្នា... ដោយសារទ្រង់ ដូចជាអ្នករាល់គ្នា...ដឹងស្រាប់ហើយ៖

និយាយអំពីការស្តីបន្ទោស? គាត់មានកូនសោ អ្នកដឹងទេ? សូមឱ្យ...

ព្រះអង្គនោះ ទ្រង់ត្រូវបញ្ជូនទៅ តាមការសំរេច និងបញ្ចេញណែនាំព្រះ...

អ្នកនៅទីនោះ។ តើទ្រង់អាចត្រូវបានសង្គ្រោះដោយរបៀបណា? ដោយសារ ព្រះបានកំណត់ទុកជាមុនថាវាជាបែបនោះ។ ឃើញទេ? ការដឹងមុនរបស់ព្រះ!

451 ប្រុងប្រួលម្នាក់និយាយថា “ត្រៀមខ្លួនហើយឬនៅ?”—អដ។ បន្តិចទៀត នេះ។ សូមប្រាប់ពួកគេថា សូមចាំបន្តិចសិន ទាល់តែខ្ញុំបានឆ្លងផុតបទគម្ពីរ។

...ហើយអ្នករាល់គ្នាបានចាប់ទ្រង់ ដោយសារដៃមនុស្សទទឹងច្បាប់ ព្រមទាំងក្នុងសំឡាប់ទ្រង់ផង:

ប៉ុន្តែ ព្រះបានប្រោសទ្រង់ ឲ្យមានព្រះជន្មរស់ឡើងវិញ ដោយបាន ស្រាយចំណងនៃសេចក្តីស្លាប់ចេញ ពីព្រោះសេចក្តីស្លាប់ គ្មាន អំណាច...នឹងឃុំឃាំងទ្រង់ទុកបានឡើយ។

ដ្បិតហ្នឹងជាវិធិមានព្រះបន្ទូលពីទ្រង់ថា ទូលបង្គំបានឃើញ ព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច...ពីព្រោះទ្រង់សណ្ឋិតនៅខាង ដៃស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ:

ហេតុនោះបានជាចិត្តទូលបង្គំមានសេចក្តីអំណរ ហើយអណ្តាត ទូលបង្គំក៏រំលឹក ដោយសេចក្តីត្រេកអរ ១ទៀត...រូបសាច់ទូលបង្គំនឹង ស្នាក់នៅ ដោយសេចក្តីសង្ឃឹមដែរ:

ដ្បិតទ្រង់នឹងមិនទុកព្រលឹងទូលបង្គំ ឲ្យជាប់នៅក្នុងស្ថានឃុំព្រលឹង មនុស្សស្លាប់ទេ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្តីពុករលួយ ដែរ។

ទ្រង់បានឲ្យទូលបង្គំ...ស្គាល់អស់—ទាំងផ្លូវនៃជីវិត ក៏នឹង ឲ្យទូលបង្គំបានពេញដោយសេចក្តីអំណរ ដោយភាពនៃព្រះភក្ត្រទ្រង់។

ឱបងប្អូនរាល់គ្នាអើយ ខ្ញុំមានច្បាប់នឹងថ្លែងប្រាប់ដល់អ្នករាល់គ្នា យ៉ាងច្បាស់ ពីហ្នឹងជាវិធី...ជាព្រួយកោថា លោកបានទាំងសុគត ហើយ គេបានបញ្ចុះសពលោកដែរ ផ្ទះលោកក៏នៅជាមួយនឹងយើងរាល់គ្នា... ដរាបដល់សព្វថ្ងៃនេះ។

ដូច្នេះ ដោយព្រោះលោកជាហោរា ហើយក៏ជ្រាបថា ព្រះបាន ស្បថសន្យានឹងលោកថា...

ខ្ញុំទើបតែបានឆ្លងកាត់ការអធិប្បាយពីវា។

...នេះបើតាម—យោងទៅតាមផលផ្លែនៃត្រកៀក របស់គាត់គាត់
នឹង...បើយោងតាមសាច់ឈាម ឲ្យបានគង់លើបណ្តឹងរបស់លោក

គ្រាន់តែជាអ្វីដែលខ្ញុំបានទទួលតាមរយៈការអធិប្បាយ។ ពេត្រុសអធិប្បាយ
រឿងដូចគ្នា។

ហើយការមើលឃើញជាមុន (ហោរាបានឃើញវាពីមុន។) បាន
ជាលោកសំដែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវ
ទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ហើយរូបសាច់ទ្រង់
មិនត្រូវឃើញសេចក្តីពុករលួយឡើយ។

ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ
ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា។

ដូច្នោះ ដែលទ្រង់បានដំកើងឡើង ដោយសារព្រះហស្តស្តាំនៃព្រះ...
ព្រះហស្តស្តាំនៃព្រះ លើកតម្កើងនៅស្ថានសួគ៌ គឺជាព្រះវិញ្ញាណ
បរិសុទ្ធពីព្រះវរបិតា...នោះទ្រង់បានចាក់សេចក្តីនេះមក ដែល
អ្នករាល់គ្នាកំពុងតែមើលហើយស្តាប់។

ដ្បិតហ្នឹងជាវិធីមិនបានឡើងទៅស្ថានសួគ៌ទេ (ហោរា) ប៉ុន្តែ លោក
បាននិយាយថា ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលនឹងព្រះអម្ចាស់នៃ
ទូលបង្គំថា ចូររងអង្គុយខាងស្តាំអញ

ដរាបដល់អញយកពួកខ្មាំងសត្រូវរង ដាក់ធ្វើជាកំណល់កល់ជើង
រង។

ដូច្នោះ (សូមស្តាប់រឿងនេះ) ចូរឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់ដឹង
ជាប្រាកដថា ព្រះទ្រង់បានលើកព្រះយេស៊ូវនេះ ដែលអ្នករាល់គ្នា...បាន
ស្តាប់ ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទផង។

នោះគួរតែដោះស្រាយវា មែនទេ?

កាលគេបានឮ ពួកគេជាមនុស្សមានបាប នោះគេមានសេចក្តី
ចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស ...និងពួកសាវ័កឯទៀត...ថា បងប្អូន
អើយ...តើយើងខ្ញុំ...ត្រូវធ្វើដូចម្តេច?

452 ហ្នឹងហើយ។ អ្នកនៅទីនេះ។ តើគាត់មានអ្វី? កូនសោ កូនសោនៃ អាណាចក្រ។ តើព្រះរាជាណាចក្រនៅឯណា? វាស្ថិតនៅក្នុងអ្នក។ ត្រូវហើយ? ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះរាជាណាចក្ររបស់ព្រះ។ យើងដឹងហើយ។ យើង កើតមកក្នុងព្រះរាជាណាចក្រ ជាប្រធាន និងជាតំណាង។ មើល។ គាត់មានកូន សោនៅខាងគាត់។ “តើអ្នកនឹងធ្វើអ្វីជាមួយវា?” នេះជាលើកទីមួយហើយដែលទ្វារ ត្រូវបានបើក។

453 ឥឡូវនេះសំណួរត្រូវបានសួរត្រូវអធិប្បាយជាលើកដំបូងមួយដែលមានកូន សោ។ ខ្ញុំជឿប្រសិនបើគាត់និយាយថា “ឈរងើបក្បាលរបស់អ្នកឡើង” នោះជា ផ្លូវការ។

454 “អ្វីក៏ដោយដែលអ្នកចង់នៅលើផែនដី ខ្ញុំនឹងចង់នៅស្ថានសួគ៌។” ត្រូវហើយ។ “អ្វីក៏ដោយដែលអ្នកនិយាយ ខ្ញុំនឹងនិយាយដូចគ្នា។ អ្នកមានសោ។” ត្រូវហើយ។ ទ្រង់គោះគន្លឹះទ្វារ។

...តើអ្នកធ្វើអ្វី? បងប្អូនប្រុសស្រី តើយើងត្រូវធ្វើអ្វី?

កាលគេបានឮ នោះគេមានសេចក្តីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស និង ពួកសាវ័កឯទៀតថា...បងប្អូនអើយ...

...ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យ ជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យ បានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណ បរិសុទ្ធ។

ដ្បិតសេចក្តីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា និងកូនចៅ អ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណា ដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងហៅ។

ដែលដោះស្រាយវាជារៀងរហូត។ គ្មានមនុស្សណាម្នាក់ដែលមិនធ្លាប់មាន ក្នុងពេលណាមួយ អាចនឹង មិនដែលមានការប្រឆាំងនឹងរឿងនោះ។

455 ព្រះវិហារភាគូលិកមកជាមួយ ជំនួសឱ្យការជ្រមុជទឹក ពួកគេបានប្រោះ ទឹកវិញ។ ជំនួសឱ្យការប្រើព្រះនាមព្រះយេស៊ូវ ពួកគេបានយក “ព្រះវរបិតា

ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។” មិនដែលត្រូវបានបង្រៀននៅក្នុងព្រះគម្ពីរសោះ។

456 មនុស្សគ្រប់រូបចាប់ពីពេលនោះមក បានទទួលបុណ្យជ្រមុជទឹកដោយការជ្រមុជនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ។ ហើយអ្នកខ្លះបានជ្រមុជទឹកដោយយ៉ូហានបាប៊ីស្ទ ដែលបានធ្វើបុណ្យជ្រមុជទឹកដល់ព្រះយេស៊ូវ ហើយប៉ុលបានប្រាប់ពួកគេថា ពួកគេមិនអាចទទួលព្រះវិញ្ញាណបរិសុទ្ធដូចនោះទេ។ ពួកគេត្រូវត្រឡប់មកវិញ ហើយទទួលបុណ្យជ្រមុជទឹកម្តងទៀតក្នុងព្រះនាមនៃព្រះយេស៊ូវ មុននឹងពួកគេអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ តើមានប៉ុន្មាននាក់ដែលដឹងថានោះជាបទគម្ពីរអ្វី? កិច្ចការ ជំពូកទី១៩។ អ្នកនៅទីនោះ។ ដោយហេតុថាព្រះរាជាណាចក្រនៃស្ថានសួគ៌ត្រូវបានផ្សារផ្សាយជាមួយមធ្យោបាយផ្សេងទៀតដោយពាក្យសម្បថដោយព្រះយេស៊ូវគ្រីស្ទ នោះនឹងក្លាយជាផ្លូវការនៅស្ថានសួគ៌។

...ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប... នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ។

ដ្បិត សេចក្តីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា និងកូនចៅអ្នករាល់គ្នា... ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងហៅ។

អាម៉ែន។ ចូរយើងអធិស្ឋាន។

457 ព្រះវរបិតាអើយ យប់នេះ ដប់ប្រាំបួនយន្ទំបានកន្លងផុតទៅ ប៉ុន្តែ ភាពស្មោះត្រង់ និងភាពស្មោះត្រង់នៃចិត្តមនុស្សនៅតែស្រែករកព្រះជាម្ចាស់ ដូចជាកូនយំរកទឹកដោះម្តាយ។ យើងស្រឡាញ់ទ្រង់ព្រះអម្ចាស់។ យើងមិនអាចរស់នៅដោយគ្មានទ្រង់បានទេ។ ដូចដែលលោកដាវីឌបាននិយាយថា “ព្រលឹងទូលបង្គំស្រែករកទ្រង់ ដូចជាក្មេងស្រែករកទឹក។” គាត់ត្រូវរត់មានវា មិនអញ្ចឹងនឹងស្លាប់។

458 ហើយព្រះវរបិតា យើងបានសិតតាមរយៈបទគម្ពីរទៅវិញទៅមក។ មិនខុសគ្នាទេ ប៉ុន្តែយើងឃើញសិក្ខាសាលានេះ និស្សិតទេវវិទ្យាទាំងនេះសព្វថ្ងៃ ដែលប្រកាសតាមបញ្ញត្តិរបស់មនុស្ស មិនមែនជាបញ្ញត្តិរបស់ព្រះឡើយ។ ហេតុនេះហើយបាន

ជា ព្រះអម្ចាស់អើយ យើងខ្ញុំមិនមើលងាយមនុស្សទាំងនោះទេ តែយើងមើលងាយសេចក្តីដែលគេបង្រៀន។ ហេតុនេះហើយបានជា ព្រះអម្ចាស់អើយ យើងខ្ញុំសូមឲ្យពួកគេក្លាយជាបងប្អូនរបស់យើង។ យើងខ្ញុំសូមឲ្យទ្រង់អភ័យទោសចំពោះកំហុសរបស់ពួកគេ។ ហើយយើងអធិស្ឋានថាពួកគេនឹងមកកាន់បទគម្ពីរ អានវា មិនមែនជារបៀបដែលថ្នាក់សិក្ខាសាលាខ្លះបង្រៀនវាឡើយ ប៉ុន្តែ តាមរបៀបដែលព្រះបានសរសេរ។

⁴⁵⁹ ទូលបង្គំអធិស្ឋាន ឥឡូវនេះ សូមឲ្យបេក្ខជនទាំងនេះដែលនឹងមកនៅយប់នេះសម្រាប់ពិធីបុណ្យជ្រមុជទឹក កាលដែលគ្រូគង្វាលដ៏ក្លាហានរបស់យើងដើរចូលទៅក្នុងវេទិកានេះពីទីនេះ ដើម្បីផ្សាយដំណឹងល្អ ដំណឹងល្អដដែលនេះ ហើយបន្ទាប់មកទៅអាងជ្រមុជទឹក ដើម្បីជ្រមុជ សូមទ្រង់ប្រទានឲ្យអ្នករាល់គ្នាក្នុងចំណោមអ្នកទាំងនេះនឹងបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដោយព្រោះទ្រង់បានប្រទានការសន្យា “អ្នកនឹងទទួលព្រះវិញ្ញាណបរិសុទ្ធ។” សូមវិញ្ញាណរបស់ព្រះជាម្ចាស់ រង់ចាំនៅលើកំពូលទឹក ដើម្បីទទួលបេក្ខជននៅយប់នេះ ដ្បិតយើងបានប្រគល់វានៅក្នុងព្រះហស្តរបស់ទ្រង់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។



ហេប្រើរ ជំពូកទីប្រាំពីរ ២ KHM57-0922E

(Hebrews, Chapter Seven ²)

ផ្នែកសៀវភៅហេប្រើរ

សារដែលធ្វើឡើងដោយបងប្រុស William Marrion Branham នេះ ត្រូវបានចែកចាយ នៅល្ងាច ថ្ងៃអាទិត្យ ថ្ងៃទី 22 កុម្ភៈ 1957 នៅរោងឧបោសថប្រាណហាំ នៅ ជេហ្វឺរសាវីល ឥណ្ឌាអាណា U.S.A។ រាល់ការខិតខំត្រូវបានធ្វើឡើងដោយការផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវ ជាសារសម្លេងចេញពីខ្សែ អាត់ថត ចម្លង និង បោះពុម្ពដោយរក្សាសិទ្ធិពីភាសាអង់គ្លេស។ ការបក ប្រែជាភាសាខ្មែរនេះ គឺត្រូវ បោះពុម្ព និង ចែកចាយដោយ សម្លេងព្រះជាម្ចាស់ដែលបានថតទុក។

KHMER

©2023 VGR, ALL RIGHTS RESERVED

VOICE OF GOD RECORDINGS

P.O. Box 950, JEFFERSONVILLE, INDIANA 47131 U.S.A.

www.branham.org

ការរក្សាសិទ្ធិ

សៀវភៅនេះត្រូវបានរក្សាសិទ្ធិ។ សៀវភៅនេះអាចថតចម្លង បានជា
ការប្រើប្រាស់ផ្ទាល់ខ្លួន ដោយសេរី ឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយ
ដំណឹងល្អអំពីព្រះយេស៊ូគ្រីស្ទ។ សៀវភៅនេះ មិនអាចលក់ ផលិតជា
ទ្រង់ទ្រាយធំ យកទៅដាក់ក្នុងវេបសាយ លក់តាមប្រព័ន្ធអេឡិចត្រូនិក
ត្រូនីក ឬ បកប្រែ ដោយគ្មានការអនុញ្ញាតិពី វ៉ែស អូហ្វ ហ្គត់ វីខខតឌីង
(VOICE OF GOD RECORDINGS®)ឡើយ។

សម្រាប់ទំនាក់ទំនងបន្ថែម និង ឬសម្រាប់តម្រូវការទាក់ទងនឹង
ឯកសារសូមទំនាក់ទំនង៖

វ៉ែស អូហ្វ ហ្គត់ វីខខតឌីង (VOICE OF GOD RECORDINGS)

P.O. Box 950, JEFFERSONVILLE, INDIANA 47131 U.S.A.

WWW.BRANHAM.ORG